

ចាប់ បង្កើត កាមាញ់ អង់គ្លេស ស៊ុនស៊ាត តំបូង



សៀវភៅអាពាហ៍ពិពាហ៍ជនជាតិទំពួន

១០០២សស



សៀវភៅអាពាហ៍ពិពាហ៍ជនជាត់ទំពួននេះ ។  
បោះពុម្ពលើកទី៣ ចំនួន ១៥ ក្បាល  
ខែ ធ្នូ ឆ្នាំ២០១២  
បើចង់បានព័ត៌មានបន្ថែមទៀត  
សូមទាក់ទងតាមអាសយដ្ឋានខាងក្រោមនេះ ៖  
**អង្គការសហកម្ម(ICC)**

P.O BOX 612



ភ្នំពេញ កម្ពុជា

Tel: 023215200 / 023213310

ឬ

P. O BOX 890003

បានលុង ខេត្តរតនគិរី

Tel: 075974029

Email: [ride.nfetampuan@icc.org.kh](mailto:ride.nfetampuan@icc.org.kh)

The Tampuan wedding book is the first book that Tampuan Team has researched and published regarding Tampuan culture. First printing 15 copies,December 2012For more information or copies contach the address above.

**សមាសភាពក្រុមការងារ**

**អ្នកនិពន្ធ និងរៀបរៀង**

លោក ធឿន សារឿន

អ្នកគូររូបភាព

លោក ហុង កាន់ធឿម

**គ្រូតពិនិត្យការរៀបរៀងនិងរចនាសៀវភៅ**

លោក ពុន ទូញ

**គណៈកម្មការគ្រូតពិនិត្យ**

លោក រ៉ាំង វើញ

លោក ថុង លៀវ

លោក ស្រែន ក្វាវ

លោក ឡាន ទិត

លោក ធឿន សារឿន

លោក រ៉ាយ ឡេង

លោក បេក យេក

លោក យិន សុខសំអឿន

លោក ដឹង សុង

លោក ក្វាស ទិវ

**និម្មិត**

លោក អេនឌ្រូ ខាសិន

## សារ អគុន

អាញ ប៊ែរ អគុន មី អេនឌ្រូ ខាសិន ទី តង់ រ៉ះ អន់តត់ ឡើង ឡាបៀប ប្រឹក្សា ដ៏រ កា ក្រុំ តំពូន ។ អើ ប្រឹក្សា កាន កាណុង អុងកាន អាយ ស៊ី ស៊ី ខេត រត់តាណាត់ គីរី ឡាក់ ទី អន់ អាញ ច្រាត់ សារ កាប ឡើង កាន ទី ក្លោ កាម៉ាញ៉ូ អង់គុន សុន សាត តំពូន ម៉ោញ បំងៃ តែង តេះ រ៉ាអើន ។ កាន ច្រាត់ គម ផាប់ អា យី ប៊ិច កា គន សោ រ៉ុងហារ អន់តិត អ៊ូ ឡើង ឡាបៀប ប៉ាញ៉ូសង់ ។

លឿ ឡើង ណោះ ណារ៉ូ អាញ ប៊ែរ អគុន រ៉ាចឹង ងិន សុនសាត តំពូន តេះ រ៉ាអើន ជង លូ កាណាត់កាំម៉ាកា សត់ត្រា តំពូន ទី ឡើង ពុត ពៀក ខង អន់ខ្មែ អ្យក់ ពុត ចៃគ តង់ ប៉ានិត ហៃ ឡើង ឡាបៀប ច្រាត់ សត់ត្រា តំពូន ពៀក អន់ហ្គុរ លូ ប៉ានីរ កាប ប៉ាន់ដឹប កាប ប៉ាញ៉ូដ្យែរ លូ កាន អន់តត់ ប៉ាតោ អន់ ត្រត់ ឡាក់កា ប៉ានីរ តំពូន យើយ កា យើយ យរ ឡើង ម៉ោហ ។

ធៀង សារឿន

## **លិខិតថ្លែងអំណរគុណ**

ខ្ញុំសូមថ្លែងអំណរគុណដល់ **លោក អេនឡូ ខាសីន** ជាទីប្រឹក្សាផ្នែកភាសា ទំពួនរបស់អង្គការសហការ ( ICC ) ប្រចាំខេត្តរតនគិរី បានអនុញ្ញាតឱ្យខ្ញុំបានរៀប ចំចងក្រងឱ្យមានសៀវភៅអាពាហ៍ពិពាហ៍របស់ជនជាតិទំពួននៅភូមិស្ទឹងជងនេះ ឡើង ។ ការរៀបចំចងក្រងសៀវភៅនេះ ក្នុងគោលបំណងចង់ឱ្យថែរក្សាទុកនូវ វប្បធម៌ប្រពៃណីរបស់ជនជាតិទំពួន សម្រាប់ឱ្យកូនចៅជំនាន់ក្រោយបានយល់ដឹង អំពីរបៀបរៀបចំពិធីអាពាហ៍ពិពាហ៍នេះ ។

លើសពីនេះទៅទៀតខ្ញុំសូមថ្លែងអំណរគុណចំពោះ លោក **ច័ង ង៉ន** នៅក្នុង ភូមិស្ទឹងជង ព្រមទាំងគណៈកម្មការភាសាទំពួន ដែលបានយកចិត្តទុកដាក់ក្នុងការ ពិនិត្យនូវខ្លឹមសារ អត្ថបទ និង កែសម្រួលពាក្យពេចន៍ ឃ្លា និង សុភាសិត ព្រម ទាំងការទូន្មានប្រៀបប្រដៅផ្សេងៗ ឱ្យបានត្រឹមត្រូវតាមវប្បធម៌ ប្រពៃណីជនជាតិ ទំពួន ។

លោក ធឿង សារឿន

## ពុត បិទ កាប

អង់កែ អា ហង ក្រំ តំពូន ញិន ទី ប្រឹក្សា ផាប់ កាប ឡឹង សារ ទី ក្លោ កាម៉ាញ៉ូ អង់គុន សុនសាត តំពូន ម៉ាញ ប៊ែង អ៊ែ តែង តេះ រ៉ាអើន ភ្លឺ អន់ ប៉ាណូស អាន ទីឌូ អ៊ូ ឡឹង សាំងខុំ ម៉ោហ តំពូន លូ រ៉ះ សារ អា អន់ កា មូត ស្វាសា រ៉ុងហារ អន់តិតៗ ណារ៉ូ ភ្លឺ ជែ អន់ អន់ខ្មែ ពីល កាន ឡាប័ យើយ សុនសាត តាំងឡា ។ សើត ពៃ សុនសាត តំពូន ទី សសាំងខុំ លូ ទី កាន ឡាប័ ស្លឺ អៀង ខាក់ ។ ញន ពិន អ៊ូ ទី សំបុត សត់ត្រា ច្រាត់ គម សាំងខុំ លូ កាន ឡាប័ ស្លឺ ម៉ះ តំពូន ពិន អន់ដា ណោះ កា ទី ហ្សឹង ហ្សិត ម៉ោញ រ៉ុងហារ តុ ស៊ិតៗ ។

សាំ ចឹង កេះ ផាប់ អា ក្រំ តំពូន ញិន ខំ អំប៉ញ់ លូ សាំងកិច ច្រាត់ ម៉ោញ ទង តុ សិតៗ សាត់ ឡឹង សាណាំ ២០០៥ ទីល សាណាំ ២០០៧ ។ ផាប់ អា ញិន ប្រឹក្សា កើត ញន ទី អុងកាន អាយ ស៊ី ស៊ី តង់ ។

សាទ្រុក កា ក្រំ ញិន ច្រាត់ ទុញ ប៉ុប ណោះ សារ អា យី អ៊ែ ទី ចារ អន់ដា បើ សូរី ត្រត់ កា ខាក់ អុះ តាម ហៃ ។ ទីល នីណោះ ប៉ាណូស ចំ ទី អាន សារ អា ប័រ តង់ រ៉ះ ចារ យច លូ ចារ អ៊ូ សូរី យី អ៊ូ សូរី រីត់ អន់ កា ក្រំ ញិន អ៊ូ អន់តត់ ណើ ម៉ាត់ ញិន ចឹង អ៊ូ តែ ប៉ាយ៉ាម ផាប់ អា អន់ អ៊ែ ហ៊ែង ដាត់ ល្បឺ ឡឹង អា ណារ៉ូ ។

## ប៉ានីរ ក្រំ តំពូន

**អារម្ភកថា**

នេះជាលើកដំបូងហើយ ដែលក្រុមការងារយើងខ្ញុំ បានខិតខំប្រឹងប្រែងរៀបចំចងក្រង ឱ្យមាននូវកម្រោងសៀវភៅពិធីរៀបចំអាពាហ៍ពិពាហ៍របស់ជនជាតិទំពូ នៅភូមិល្អិតជងនេះឡើង ក្នុងគោលបំណងចង់ឱ្យអ្នកអាន បានយល់ដឹងពីវប្បធម៌ប្រពៃណី របស់ជនជាតិទំពូន និង ពិសេសទុកសម្រាប់កូនចៅទំពូនជំនាន់ក្រោយ បានយល់ដឹងបន្ថែមទៀត ដើម្បីកុំឱ្យភ្លេច ប្រពៃណីខ្លួនឯង ។ ជនជាតិទំពូនមានវប្បធម៌ប្រពៃណីជាច្រើន តែឥឡូវនេះចេះតែបាត់បង់បន្តិចម្តងៗ ពីមួយជំនាន់ទៅមួយជំនាន់ ដោយសារទំពូនពុំមានប្រព័ន្ធកត់ត្រាទុក ។

សៀវភៅនេះ ក្រុមការងារយើងខ្ញុំបានខិតខំស្រាវជ្រាវ និងសរសេរបន្តិចម្តងៗ តាំងពីឆ្នាំ ២០០៥ រហូតដល់ឆ្នាំ ២០០៧ ក្រោមការជួយឧបត្ថម្ភពី អង្គការសហការ ( ICC ) ។

ក្រុមការងារយើងខ្ញុំជឿជាក់ថា សៀវភៅនេះប្រាកដជានៅមានចំណុចខ្លះខាតពុំខានឡើយ ។ អាស្រ័យហេតុនេះ សូមអស់លោក លោកស្រី ដែលបានអានសៀវភៅនេះ សូមមេត្តាជួយផ្តល់នូវមតិវិចារកន្លែង កែលំអផ្សេងៗគ្រប់មជ្ឈដ្ឋាន ដើម្បីឱ្យក្រុមការងារយើងខ្ញុំកែសម្រួលឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ។

សូមអរគុណ  
ក្រុមការងារទំពូន

២.ទីល ប៉ាក់តោ ប៊រ អន់ដីស រ៉ះ ជា សារ បក់ អន់ខ្មែ ជា ប៊រ ពរ បាក ទៀក សាង ញីន ទ្រុង អា កា វែវ រីត់ ត្រត់ជើង ទិ ឌូ កេះ ។

៣.ទីល អ៊ែ ជា ប៊រ ទី ប៊រ រង អង់កាន់ អា អន់ អ៊ែ ទី ទីល តៅ ទី ទីល អោម ដៃស ជា ទី អង់កាន់ កា ប៉ាប៉ោះ អង់កាន់ កា ប៉ាងល់ អ្នាត ញីន អូ ថៃ អុះ ។

៤.ដាវ យ៉ាង ម៉ាង អន់ខ្មែ ជា កាម៉ាក់ ណោះ អ្នាត អង់កាន់ អា អន់ អ៊ែ សិង កេះណោះ ប្រើ អ៊ែ ណាំង ក្លោ កា ថាម ។ ជា កាម៉ាក់ ណោះ ចាក រ៉ីវ៉ិច ញីន ហៃ ម៉ាត់ ពីង អុះ មី ក្លីញ រ៉ី ផ្លង់ កាចង់ អ៊ែ ហង ។ ខ្មែង ណោះ មូត កាណង់ ជីវ ឡាំ ប៉ាក់ ហី កាម៉ាក់ ។

ទីល ប៉ាក់ ហី កាម៉ាក់ អន់ខ្មែ ជា : អី អុះ មី ក្លីញ រ៉ី ណោះ ប្រង់ ទិ ឌូ កិញអៀ អាញ ប៊រ រ៉ះ សារ ពូ ឡីង តោ អន់តត់ ពីង ញីន ទី ៤ ខ ៖

១.សារ អន់ដីស ជា ប៊រ ពរ បាក ទៀក សាង ពូ ឡីង តោ វែវ រីត់ ត្រត់ជើង ទិ ឌូ កេះ ដក់កា ទី ដាត់ ទី ប៉ាឡីង ទ្រុង កាចាប័ រ៉ាន់ដាប់ សាគីម ។

២-ពេលទៅដល់ទីនោះសូមមេអណ្តើកប្រាប់ពួកគេថារឿងដែលខាងនេះសូមបាយ ឆ្កាញ់សូមទឹកស្អាតនោះខាងគេយល់ព្រមទាំងអស់គ្នាហើយ ។

៣- បើគាត់សូមរៀបការនិងស្រីនេះសូមអោយគាត់ស្រឡាញ់អស់មួយជីវិតណាស់ បើ សិនគ្រាន់តែមកបោកប្រាស់យើងមិនសុកចិត្តទេ ។

៤- នៅថ្ងៃក្រោយបើសិនបុរសនោះលែងស្រីនេះអោយគាត់សងហើយនិងអោយគាត់ រកប្តីអោយថាម ។ បើសិនបុរសនោះដើរផ្ទះផ្ទះយើងខ្ញុំនិងអោយបងប្អូនគាត់ទទួល ខុសត្រូវ ពេលពួកគេនិយាយរួចហើយពួកមេអណ្តើកក៏ទៅផ្ទះខាងប្រុសទៀត ។ ពេល ដល់ផ្ទះខាងប្រុសហើយពួកគេប្រាប់ថា ឱបងប្អូនទាំងអស់គ្នាឡូវនេះខ្ញុំសូមប្រាប់ពី រឿងខាងស្រីដែលគេបានផ្តេផ្តាំប្រាប់តាមរយះពួកគឺខ្ញុំមានប្អូនចំណុច :

១- រឿងដែលខាងនេះសូមបាយឆ្កាញ់សូមទឹកស្អាតនោះខាងគេយល់ព្រមទាំងអស់គ្នា ហើយ ។ អោយតែបុរសនេះស្រឡាញ់ដោយស្មោះអស់ពីចិត្តនិងថែទាំអោយល្អ ។



២.អន់ខ្មែ ទ្រង តោ ប្រើ ញីន អំប៊ុញ់ លូ អន់ដីស ប៉ាត់ អា អន់ដីស បិច ទិដ្ឋ ថៃ ទិដ្ឋ ដេល ប កា អង់កាន់ អា ? ផា ទី ម៉ោញ ដូរ ផា អូ បិច ប៉ាស្រាយ អ្នាត ង៉ាច អា ទី ដេល ដាត់ តាពៃ បើ តៅ សាណៅ បើ ឡាយេរ៉ា ។

៣.ទីល អៃ ផា បិច ទី បិច រង អង់កាន់ អា អន់ អៃ ទី កាចប័ រ៉ាន់ដាប់ សាគីម ទីល តៅ ទីល អោម ផា ទី អង់កាន់ កា ប៉ាងល់ អ្នាត ពូ រ៉ះ កា ថៃ អុះ ។

៤.ផា ឌីវ អ្នាត ថាម ពូ កាឌី ហង អំប៊ុង ណោះ ណារ៉ូ ប្រើ ណាំង ក្លោ កា ថាម ។ កាតាំង កាណង់ រ៉ះ នីណោះ រីត ប្លូល កា តើល ផា : អី កាណង់ អី កាប៉ាច់ សារ អន់ដីស អាញ់ សាំយ៉ុង ត្រត់ ទិ ណោះ កេះ ទីល នីណោះ ប័រ អន់ដីស អ្សក់ ប៉ានីរ ញីន ឡឹង អា ឡាំ ជីន កា អន់ខ្មែ ប៉ាត់ តោ នីអៀ :

១ ញីន ទ្រង អា បិច ទិ ដ្ឋ ថៃ ទិ ដ្ឋ កេះ កា អង់កាន់ អា ។

២ កាម៉ាក់ អា ផា បិច កា អង់កាន់ អា ទីល តៅ ទីល អោម អូ អ្នាត អូ ឡើយ ។

២- បងប្អូនខាងស្រីនោះអោយពួកខ្ញុំសួរខាងនេះ តើខាងបុរសនេះគ្រប់គ្នាបានពេញចិត្ត ចំពោះស្រីនោះដែរឬទេ ? បើមានបងប្អូនណាម្នាក់មិនពេញចិត្តលែងគ្នាពេលយប់នេះ ក៏បានត្បិតគេមិនទាន់ចាកស្រាវមិនទាន់កាប់មាន់ ។

៣- បើគាត់ថាស្រឡាញ់ស្រីនេះសូមអោយគាត់ស្រឡាញ់អស់មួយជីវិតនិងថែទាំអោយ បានល្អ បើសិនគ្រាន់តែមកបោកប្រាស់ហើយលែងគ្នា ខាងនោះថាមិនសុកចិត្តទេ ។

៤- ថ្ងៃក្រោយបើសិនឌីវលែងថាមគេនិងផាកហើយអោយគាត់សងនិងអោយគាត់រកប្តី អោយថាមទៀតផង ។ ពេលឮមេអណ្តើកប្រាប់ដូច្នោះ តាប្លូលក៏ឆ្លើយថាឱមេអណ្តើក អើយរឿងពួកគាត់ប្រាប់នេះខ្ញុំស្តាប់ត្រូវទាំងអស់ហើយបើដូច្នោះសូមមេអណ្តើកយក ពាក្យសំដីយើងខ្ញុំពីនេះទៅប្រាប់ខាងគេដូចនេះ

១- ពួកយើងខាងនេះបានយល់ព្រមទាំងអស់គ្នាហើយចំពោះស្រីនេះ ។

២- បុរសនេះថាស្រឡាញ់ស្រីនេះអស់មួយជីវិតមិនលែងគ្នារទេ ។

វត្ត បើះ ផ្កា អី សោ ត្រត់ ឡត់ អីស ប្រើ អាញ ប្រគំ កាណង់ ប្រគំ កា ប៉ាច់ ដឹង កា អាញ  
 អា ប៉ាណូស អូ អូ សារ អូ អូ កាឌី តាពៃ អីស ហ្សិង ពីង សាំប៉ារ អ៊ិរ អីស ហ្សិង ពីង  
 រ៉ាជៀវ ។ ទីល នីណោះ ញ៉ាង ទង អីស ចឹង ប្រើ អាញ ប្រគំ កាណង់ កា អីស អា សោ ?  
 ថាម : ពៀវ ទង កាណង់ ទី សូ កាណង់ សីត យ៉ាង តោ វត្ត ។ ផា ឡាក់កា អីស ផា ណោះ  
 អាញ ថៃ ប្រគំ កាណង់ កា អីស យះ អូ អូ អូ ញ៉ា អាញ រ៉ូល ឡាំ នីណោះ ហង ។ ផា ប្រើ  
 អាញ កាណង់ កាប សារ កាប កាឌី អន់ដីស អាញ អូ ថៃ អុះ អង់កាន់ កា ខើក ង៉ារ ខើក  
 ដោរ អាញ ។ នីចម៍ រីប ដារ អា អីស អូ ទី បិច ប កា កាម៉ាក់ អន់ឡេត ? ថាម : កាយ  
 ឡឹង អែ អាញ អូ ទី បិច កា កាម៉ាក់ ញើ អុះ វត្ត ។

តា បើះ និយាយថាចៅឱ្យខ្ញុំធ្វើមេអណ្តើកជាការត្រឹមត្រូវហើយ ខ្ញុំជាមនុស្សពុំសូវចេះ  
 និយាយ ច្រើនខ្លាចតែខ្ញុំមិនអាចធ្វើមេអណ្តើកបានខាតស្រាវខាតមាន់ចៅអត់ប្រយោជ  
 ន៍ ។ តើឱ្យខ្ញុំធ្វើមេអណ្តើកប៉ុន្មានដងចៅ ? ថាម : ចាស លោក តា ត្រូវធ្វើ២ដង ! ធ្វើ  
 មេអណ្តើកសំរាប់ផ្សំផ្គុំពួកខ្ញុំទាំងពីរ១ដង និងពេលពួកខ្ញុំមកវិញ១ដងទៀត ។ បើធ្វើ  
 មេអណ្តើកសំរាប់ផ្សំផ្គុំអ្នកទាំងពីរ និង ពេលពួកចៅមកវិញគឺខ្ញុំយល់ព្រម ។ បើឱ្យខ្ញុំធ្វើ  
 មេអណ្តើកដោះស្រាយរឿងឈ្លោះទាស់ទែងគ្នាខ្ញុំមិនព្រមធ្វើទេព្រោះវា នាំអោយរំខាន  
 ការងារខ្ញុំ ។ រាល់ថ្ងៃនេះតើចៅមានស្រឡាញ់ប្រុសផ្សេងទេ ? ថាម : ក្រៅពីគាត់ខ្ញុំមិន  
 ស្រឡាញ់ប្រុសផ្សេងទេ លោកតា ។

ដាក់ អីស អូ ទី ដេល ប ទ្រុង គង សាន់រ៉ាយ សាមៀយ រ៉ុងប៊ុល សាមីល ទួម កាញ់ចិន កាម៉ាក់ អន់ទៀត ? ជា ទី ប័រ អីស ជីន ពីង កាណាំង ង៉ាច អា ហង ជា អីស ជីន អន់តុង ទ្រង ព្រី ទ្រង អ្សិត អូ ត្រគ់ អុះ ។ ថាម : អូ ទី អុះ រត់ ។ ជា អូ ទី កា ដាក់ ដេល សារ អា យះ ទី អូ ទី ញីន ត្រគ់ ភ្លឺ អំប៉ញ់ និណោះ ហង ឡែង អុះ មី ថាម កា អន់តត់ ប៉ានីរ ពីង កាណាំង ជា : អី រត់ កាណាំង រត់ កាប៉ាច់ កិញអៀ ញីន ចឹង អន់តត់ ប៉ានីរ ពីង អន់ដីស នីអៀ :

១.ប័រ អន់ដីស អំប៉ញ់ លូ មួត តោ អន់ខៀ ប៊ុច ទិឌូ ដេល ប កា អង់កាន់ អា ? ជា ទី ម៉ោញ ដូវ ជា អូ ប៊ុច ប៉ាស្រាយ អ្នាត ង៉ាច អា កា ទី ដេល ដាក់ តាពែ បើ តោ សាណៅ បើ ឡាយ៉ា ។

តើចៅមាន កាន់ដូចជា កងដៃ ខ្សែក ជញ្ជ័ន ប្រុសផ្សេងទេ ? បើមានសូមចៅ ប្រគល់ ជូនឱ្យខ្ញុំជាមេអណ្តើកនៅយប់នេះហើយ បើចៅលួចជូនវាងតាមព្រៃមិនល្អទេ ។ ថាម : អត់មានទេ លោកតា ! បើអត់មានក៏ល្អដែរ រឿងនេះទោះមាន ឬ មិនមានពួកខ្ញុំត្រូវសួរ អញ្ជឹងហើយ ។ បន្ទាប់មក បងប្អូន ថាម ក៏បានឆ្លើសំដីនិយាយណែនាំតាមរយះមេអណ្តើក ថា ឱ្យតាមេអណ្តើកពួកខ្ញុំសូមផ្តៃផ្តាំតាមពួកនាក់ដូចនេះ

១.សូមសួរបងប្អូនខាងប្រុសនោះផង តើគេពេញចិត្តពេញថ្លើមទាំងអស់គ្នាដែរឬ ? បើពួក គេមិនយល់ព្រម ឬ មានបងប្អូនម្នាក់មិនពេញចិត្តនោះសូមប្រាប់តាមរយះមេអណ្តើក អោយរំសាយគ្នានៅយប់នេះហើយព្រោះមិនទាន់ចាកស្រាវមិនទាន់ដុតមាន់ ។

## សិច ប៉ាណូស កាណុង សារ

ឡ.រ	សិច	កាម៉ាក់/អង់កាន់	តួណាទី
១	ឌីវ	កាម៉ាក់	គន កាម៉ាក់ (ប្តី)
២	ថាម	អង់កាន់	គន អង់កាន់ ( ប្រពន្ធ )
៣	មង់	កាម៉ាក់	ប៉ាណូស ជិន ទ្រងណ កាម៉ាក់ គូប ឌីវ
៤	ណាង បម	អង់កាន់	ប៉ាណូស ជិន ទ្រង អង់កាន់ គូប ថាម
៥	ក្លឹញ ត្រាង	កាម៉ាក់	កាណង់ ទ្រង កាម៉ាក់
៦	វត៌ បិវ	កាម៉ាក់	ពី ណាង ថាម
៧	យ៉ាត់ បាំ	អង់កាន់	មើត ណាង ថាម
៨	វត៌ ហ្វ៊ែល	កាម៉ាក់	វត៌ ណាង ថាម
៩	យ៉ាត់ ស្រង	អង់កាន់	យ៉ាត់ ណាង ថាម
១០	ក្លឹញ ទ្រិន	កាម៉ាក់	ក្លឹញ ណាង ថាម
១១	ងូយ	កាម៉ាក់	អង់ ប៉ាសាវ ទ្រង អង់កាន់
១២	វត៌ ប្លើត	កាម៉ាក់	ពី ឌីវ
១៣	យ៉ាត់ សើន	អង់កាន់	មើត ឌីវ
១៤	វត៌ ជ្រិម	កាម៉ាក់	វត៌ ឌីវ
១៥	វត៌ បួល	កាម៉ាក់	វ៉ា ឌីវ
១៦	ដូត	កាម៉ាក់	អង់ ប៉ាសាវ ទ្រង កាម៉ាក់
១៧	ប្រឹង ហិង	អង់កាន់	ប្រឹង ឌីវ
១៨	វត៌ បើះ	កាម៉ាក់	កាណង់ ទ្រង អង់កាន់
១៩	ណាង ងៀល	អង់កាន់	ប៉ាណូស ជិន ទ្រង អង់កាន់
២០	សោ ហេន	កាម៉ាក់	ប៉ាណូស ជិន ទ្រង កាម៉ាក់

# បាញ់ជី គុល សារ

សិច សារ

ឡេកហ្គា

ជំពូក ទី ១ : អន់ទ្រួល ឡើង ប៉ាញ់សង់.....

- ១. ប្រឹក្សា ម៉ែត .....
- ២. តាត់ កាតាំង ពី ម៉ែត .....
- ៣. អើ អុះ ម៉ី .....

ជំពូក ទី ២ : រ៉ាវ៉ាង ប៉ាញ់សង់.....

-ដាវ ទី ម៉ោញ

- ១. អែត ប៉ុងក្យល .....
- ២. រ៉ើះ ប្រឹះ ប៉ាទ្រូ .....
- ៣. ប៉ាញ់សង់ .....

-ដាវ ទី ពៀរ

- ១. កាកាប សារ កាណាល់ .....
- ២. ប៉ាតាំ .....
- ៣. ឡាបៀប ប្រឹក្សា សាអ៊ឹង កាណាល់ .....
- ៤. មប សាអ៊ឹង កាណាល់ .....
- ៥. អែត កាណាល់ .....

-ដាវ ទី ប៉ែង

- ១. មប រ៉ាស កាណាល់ .....
- ២. អែត រ៉ាវ ជុង តី កាណាល់ លូ អែត មុតប្រៀយ .....

ជំពូក ទី ៣ : អន់តិត ឡើង ប៉ាញ់សង់.....

- ១. កំ កាញ់ចាំង .....
- ២. អែត ឡាអត់ ឡាកោ .....
- ៣. សីត សង់ ពរ .....

៣ ដាវ យ៉ាង ម៉ាង អន់ទៀ ជា អន់ខ្មែ តាត់ អន់តើ រឿ សាល្លាត៍ អញ្ចុជន កាតាប់ ពិន កាប ទិ ខ្ញុ អន់តត់ ទិ ខ្ញុ ជា អន់ខ្មែ អូ សៀ អូ រ៉ាប់ អែ ណោះ តាម អន់ខ្មែ តាំងឡា ។

៤ ជា ថាម អ្នាត ឌីវ អន់ អែ ណាំង រ៉ាស សិង អំបាំង ណោះ ណារ៉ូ អន់ អែ ណាំង កាម៉ាញ់ កា ឌីវ ។ សារ ពូ អន់តត់ ឡឹង តោ ទិ គិត ណោះ ច្រះ គិត ណោះ កេះ ។ កិញអៀ អាញ ចឹង អំបញ្ច លូ ឌីវ ណារ៉ូ ទិ ២ ខៈ នីចម៍ មន ឌីវ ! រ៉ាប់ ដាវ អា ! អីស ទី ប បិច កា អង់កាន់ អន់ទៀត ? ឌីវ : អូ ទី បិច កា អង់កាន់ ណោះ អង់កាន់ អា អុះ ។ អីស ទី ប ទូម គង សាន់ រ៉ាយ សាមៀយ រ៉ាំងបិល ទូម (ព្រត)១ ទូម កាញ់ចិន ពូ ? ជា ទី អីស ជិន ពីង ញិន ង៉ាច អា ហង ជា អីស ជិន ទ្រង ព្រី ទ្រង អ្សិត អូ ត្រត់ អុះ ។ ឌីវ : អី កាណង់ អី កាប៉ាច់

អន់ដីស អំបញ្ច នីណោះ ត្រត់ កេះ ! រ៉ាប់ ដាវ អា កាយ ឡឹង អែ គង សាន់រ៉ាយ សាមៀយ រ៉ាំងបិល ពូ កា អាញ អូ ទូម អូ ទី ទ្រង ដេល រ៉ាប់ ដាវ អា ។ ជា អូ ទី កា ដាត់ កេះ សោ ! សារ អា ញិន អំបញ្ច ភ្លឺ នីណោះ ហង ។

៣- បើសិនថ្ងៃក្រោយពួកគេទាំងពីរនាក់ប្តូរចិត្តកំនិតអត់ស្រឡាញ់គ្នាទេយើងត្រូវទូមាន ទាំងអស់គ្នារបើពួកគេមិនព្រមស្តាប់ទេនោះជារឿងរបស់ពួកគេ ។

៤- បើចៅថាមលែងឌីវអោយគាត់រករបស់សងនិងអោយគាត់រកប្រពន្ធអោយឌីវទៀត ផង ។ រឿងដែលគេផ្តេផ្តាំពីខាងនោះអស់ត្រឹមនេះហើយ ។ ឥឡូវនេះខ្ញុំសួរឌីវទៀត មាន២ចំណុច :

- តើសព្វថ្ងៃនេះក្មួយឌីវមានទេស្រឡាញ់ស្រីផ្សេងទៀតទេ ? ឌីវឆ្លើយថាអត់មានស្រឡាញ់ស្រីផ្សេងទៀតទេ ។

- ក្មួយបានកាន់ កងដៃ អង្គាម ជញ្ជៀនស្រីផ្សេងទេ ? បើមានសូមជូនតាមពួកខ្ញុំល្ងាច នេះហើយបើជូនតាមផ្លូវឬតាមកន្លែងផ្សេងគឺខុសហើយមិនត្រូវទេណា ! ។ ឌីវឆ្លើយថា ឱមេអណ្តើកគាត់សួរនេះ ត្រូវហើយសព្វថ្ងៃនេះក្រៅពីស្រីនោះខ្ញុំអត់មានកាន់ កងដៃ អង្គាម ឬជញ្ជៀនស្រីផ្សេងទៀតទេ ។

- បើអត់មានជាការល្អហើយចៅ!រឿងនេះយើងត្រូវសួរអញ្ចឹងហើយ។

១. ព្រៀក សារ៉ាប់ កាប អន់ខ្ញុ លូ ព្រៀក កាញ់ចិន

កេះ អីស ជា អូ ទី ដាវ យ៉ាង ម៉ាង អន់ទៀ ជា អីស ជីន ទ្រង ព្រី ទ្រង អ្សិត អ៊ែ ណោះ សារ អ៊ែ ពីង អីស កាឌី អ៊ែ ពីង អីស ហង សោ ។ ឡែង ណោះ វត៌ បើះ លូ ក្លឹញ ត្រាង ជីវ ឡាំ ប៉ាត់ ហី អង់កាន់ ណារ៉ូ ។ ទីល ប៉ាត់ ណោះ អន់ខ្មែ ជា : អី អុះ មី ក្លឹញ វ៉ា ទី ឌូ សារ អន់ដីស ប្រើ ញីន រ៉ះ កា ពូ ប៉ាត់ តោ ញីន កា ទី រ៉ះ កេះ អន់ខ្មែ ទ្រង តោ កា ទី អន់តត់ ប៉ានីវ ប្រើ ញីន រ៉ះ កា អន់ដីស ប៉ាត់ អា នីអៀ :

១ អន់ខ្មែ ទ្រង តោ ប៊ុច ទីឌូ ថៃ ទីឌូ កេះ កា អង់កាន់ អា ។

២ កាម៉ាត់ ណោះ ជា ប៊ុច ទីល តៅ ទីល អោម តាទិច ហង កា អង់កាន់ អា ។

៣ ដាវ យ៉ាង ម៉ាង អន់ទៀ ជា អន់ខ្មែ តាត់ អន់តើ រឿ សាលាន់ អញ្ចុន កាតាប ពិន កាប ទី ឌូ អន់តត់ ទី ឌូ ជា អន់ខ្មែ អូ សៀ អូ រ៉ាប់ អ៊ែ ណោះ តាម អន់ខ្មែ តាំងឡា ។

៤ ជា ថាម អ្នាត ឌីវ អន់ អ៊ែ ណាំង រ៉ាស អំប៉ាស សិង កា ឌីវ អំប៉ាង ណោះ ណារ៉ូ អន់ អ៊ែ ណាំង កាម៉ាញ់ អន់ កា ឌីវ នីទៅ ដេល ។

បើចៅថាអត់មានតែថ្ងៃក្រោយចៅជូនតាមផ្លូវឬតាមកន្លែងផ្សេងនោះរឿងហេតុនៅ លើចៅហើយណា! ។ និយាយរួចហើយតាបើះនិងពូត្រាងទៅផ្ទះខាងស្រីទៀត ។ ដល់ ផ្ទះស្រីហើយពួកគេនិយាយថាឱបងប្អូនពូមីងទាំងអស់គ្នារឿងដែលខាងនេះអោយពួក ខ្ញុំប្រាប់ពួកគេខាងនោះពួកខ្ញុំប្រាប់អស់ហើយពួកគេខាងនោះក៏អោយពួកខ្ញុំប្រាប់ខាង នេះដូចតទៅ

- ១- ពួកគេខាងនោះបានយល់ព្រមទាំងអស់គ្នាហើយចំពោះស្រីនេះ ។
- ២- បុរសនោះថាស្រឡាញ់ស្រីនេះអស់មួយជីវិតមិនលែងគ្នារទេ ។
- ៣- បើសិនថ្ងៃក្រោយពួកគេទាំងពីរនាក់ប្តូរចិត្តកំនិតអត់ស្រឡាញ់គ្នាទេយើង ត្រូវទូមានទាំងអស់គ្នាពួកគេមិនព្រមស្តាប់នោះជារឿងរបស់ពួកគេ ។
- ៤- បើចៅថាមលែងឌីវអោយគាត់រករបស់សងនិងអោយគាត់រកប្រពន្ធអោយឌីវ ដូចគ្នារដែរ ។

# ជំពូក ទី ១: អន់ គ្រួសារ ឡើង វិញស្រាប់

## ១. ប្រឹក្សា មើត

ដក់កា ទីល មង កាដាច អូ ជា កា ខែ អូ តាតារ អូ ជា កា ខែ អង់ឡាំ មូត តាតាម ប៉ាណាំ គូប អន់ខ្មែ ចាក ងើយ ប៉ាត់ ហិ មូត អង់កាន់ រ៉ូះ ។ បក់ អន់ដា កាប្លោះ គូងទីង បក់ អន់ដា (អន់ទែង) ១ ព្រួក បក់ អន់ដា ខ្លោម (ទ្រូ)២ រីត់ ព្រោះ កាញ់ព្រោះ ។ បក់ កាជីល ចាចាក អន់ដា អ៊ែ ពីង រោង ប្រឹក្សា អាញសែ ចាដៃ ប៉ាន់ដីប ប៉ាតប ប៉ានេ ប៉ាន់ ទេ មើត យម ។ បក់ អន់ដា កាប ប៉ារ៉ាម បក់ អន់ដា កូម កា ទូង ។ បក់ ចំ ទូង អូ ត្រត់ ពូ តូង បាបួយ ប៉ាត់ យ៉ាត់ ក្រាត់ ។ តាតាម អន់ដា ណារ៉ូ ឡាំ សាំយ៉ាង ពូ ម៉ាមន អន់ខូ លូ មូត អង់កាន់ រ៉ូះ កា ទី ដេល ។



## ជំពូក ទី១ : មុននឹងរៀបការ

### ១ . ការធ្វើសង្សារ

រាល់ពេលល្ងាចមិនថាខែភ្លឺ ឬ ខែងងឹតពួកកំលោះតែងតែនាំគ្នាដើរលេងតាមផ្ទះកូនក្រមុំ ។ អ្នកខ្លះ លេងចាប៉ុប្លោក ហើយអ្នកខ្លះទៀតលេង (ព្រួក) និងភ្នំខ្ពស់ពិរោះ យ៉ាងរណ្តំ ។ អ្នកខ្លះ ខ្ជិលដើរលេង នៅតែក្នុងសាលារោងភូមិ រកតែងបទចម្រៀងច្រៀង ទាក់ទងពី គូសង្សារ ។ អ្នក ខ្លះនិយាយពាក្យប្រដៅ ហើយអ្នកខ្លះទៀតចាំតែឆ្លើយ ។ បើ នណាឆ្លើយមិនត្រូវ គេនឹងនិយាយ បញ្ឆោត រឺ ចំអកចំអន់ជាមួយយាយចាស់ ។ កំលោះខ្លះទៀត នាំគ្នាទៅស្តាប់គេនិទានរឿងព្រេង ជាមួយពួកក្រមុំ ក៏មានដែរ ។

១.ការផិត ប្រឹក្សា អន់ តោះ ពូយ យូ អញសែ ម៉ៅពាៗ

២.កាណាត់ ពូ ប្រឹក្សា លូ ប៉ាអូ លើ សាលៀវ សារ៉ាប់ អន់ មូត តាតាម រ៉ូះ ខ្លោម ប្រឹក្សា អនីសែ តំពូន អន់ដា អើ ជា ជើង



ចានែក ឌីវ មង័ កា ឡាំ ចាចាក ប៉ាត់ ហី អង់កាន់ រ៉ូះ ពៀវ ដូវ សិច ណាង ថាម លូ ណាង បម ។ កាតាំង ប៉ានីវ សូវ ក្លាល់ អន់ខៃ រ៉ាហើះៗ ណាង ថាម កា អំប៉ញ់ ប៉ាហៀវ ឡឹង កាណុង ៖ ពៀវ ណោះ ? មង័ តើល ប៉ាហៀវ ឡឹង តេះ ផា ពៀវ ចឹង ទី អាញ់ លូ ឌីវ ។ អិស លូ ឌីវ ? ផា ណោះ ញ៉ា អូ ហាវ ងើយ ពីង ហី អា មី ។ អិត ហាវ ដេល ។ កេះណោះ ឌីវ លូ មង័ កាហាវ ពីង ហី ប៉ាឡឹងៗ ។ បត់ ឌីវ លូ មង័ ឡាំងអៃ ញ៉ា កេះ ណាង បម កាកប ចាវវី ផា ៖ ហត់ ហត អា មី អន់ដីស អ៊ីប ឡាឡិត និណោះ ហងញីន អា អិក លូ ត្រង់ កាដាំង ទីប ប៉ានីវ ង៉ាច អា អូ កា ខ្យាល តាណាញ់ ឡឹង ចំ ហង ប៉ាក អន់ ដីស ទីល ប៉ាត់ អា សាំលិះ សាំលៀង ។ ពេវ មង័ តើល អន់ តាន់ ជុង - ៖ "តើម បី តើម ខ្យាល ឡឹង ចំ ចឹង ទី ញីន សាតាក់ រេះ ប្លេះ កា បិស ត្រង់ៗ ឡា ណាង ឡា ញ៉ា អន់ដីស កាប ប៉ាញ់ស្រល់ រល់ ប៉ាច្រម ឡាកោ ទៅ និណោះ "។

ចំនែក ង ឌីវ និងមង័ ទៅដើរលេងផ្ទះកូនក្រមុំពីរនាក់ ឈ្មោះ នាងថាម និង នាងបម ។ ពេលឮ អ្នកស្រីនាង ថាម បានសួរពីរក្នុងផ្ទះថា៖ ពីរណាគេនឹង ? មង័ បានឆ្លើយថា ៖ ខ្ញុំជាមួយ បងឌីវ ទេ ។ បង ជាមួយ បងឌីវ ឬ..? បើអញ្ជឹងម៉េចក៏ពួកបងទាំងពីរមិនឡើងលេងលើផ្ទះ សិន ។ បាទ មានអី..!ឡើងដែរ បន្ទាប់មក ឌីវ ជាមួយ មង័ បានឡើងលើផ្ទះយ៉ាងថ្មមៗ ។ ពេលឌីវ ជាមួយ មង័ បានអង្គុយរួចរាល់ហើយ នាង បម បាននិយាយពង្វាងថា ៖ នែ បង ទាំងពីរជក់បារីលេង ពួកខ្ញុំទាំងពីរនាក់មិនសូវជាស្អាតប៉ុន្មានទេ? ហើយពួកខ្ញុំនិយាយស្តីមិនសូវ ពិរោះ ល្ងាចនេះមិនដឹងជាខ្យល់គួរមកពីខាងណាទេបានបកអ្នកទាំងពីរមកដល់ទីនេះជាលើក ដំបូង .ឌីវ និង មង័បានឆ្លើយភ្លាមថា ៖ គ្មានភ្លៀងខ្យល់អីបកពួកខ្ញុំទេ. អូនអើយ ខ្ញុំប្រាប់ត្រង់ៗ គឺពួកខ្ញុំរត់គេចពីរសង្កើចពីម៉ូស ហេតុអ្វីបានជាអ្នកនាងទាំងពីរ និយាយស្តីបង្ហាប់ខ្លួនឯង អញ្ជឹង ។

ឡែង ណោះ អន់ខ្មែ ងើយ រ៉ះ សារ ណោះ រ៉ះ សារ អា ថាំមាដា ហង ។ ណាង ថាម លូ ណាង  
បម ណោះ ឡាយ៉ាម ខាក់ ហៃ ឡាំ តិ ដាក់ រ៉ាំង ហៃ ឡាំ មែង បាក ទុំៗ ហៃ ឡាំ កល់កុំ  
ដាក់ ចាន់ទុក រ៉ាក់ ប៉ានីរ ប៉ុប សែម ជួង ។ ទីល ជ្រុ មាំង ខែ ទិ ប៉ះ ជ្រុង តាតារ ប្លម៍ៗ តំ លូ  
ខ្យាល ឡាអត់ រ៉ាជីប មង់ កា ជៀក ឌីវី សីត តែប ។ កាតាំង នីណោះ ណាង ថាម កា កាប  
បាំងយី អង់គុន អន់ខ្មែ អង់កាន់ រ៉ុះ អង់កាន់ ដាយ ពួយ ពូ ម៉ោហ ៖

ញ៉ា រុញ កា សីត ម៉ី ញ៉ា អូ អែ ងើយ ?

បក់ កេះ អន់ខ្មែ តម៍ អន់ដីស ជីល ប៉ះ អំលី ។ កេះ ជា នីណោះ ឌីវី លូ មង់ កា សីត តែប  
ប៉ាក់ រោង ។ ង៉ាច អន់តីត ឌីវី លូ មង់ ចាក ងើយ ណាវ៉ូ ។ ណាង ថាម លូ ណាង បម កា អ្សវ  
សុះ អុញ កាបង តិ កេះ ណោះ ឡាំ បើក អំប៉ារ ប៉ាឡីងៗ ។

បន្ទាប់មកពួកគេអង្គុយលេងនិយាយរឿងនេះរឿងនោះតាមធម្មតា ។ នាង ថាម និង នាង  
បម ជាស្រីស្អាតណាស់មើលដៃស្អាតស្រលន់ ក្រលែកមើលផ្តល់សក្រហមរលោងស៊ីជម្ពូ ក្រលែ  
កមើលថ្ងាសស្អាតគួរអោយគយគន់ សំដីពិរោះដូចសត្វសារិកា ។ ដល់ពេលយប់ជ្រៅ ព្រះចន្ទ  
បញ្ចេញពន្លឺលឺមៗ ថែមទាំងមានខ្យល់បកយ៉ាងត្រជាក់ផងដែរ មង់ ក៏បាន បបួល ឌីវី ទៅផ្ទះ  
ដេក ។ នាង ថាម បានឮដូចនោះក៏និយាយអោយសាកសមតាមពាក្យសំដីស្រីក្រមុំតាមបុរ  
ណាថា ៖ ហេតុអ្វីបងឆាប់ទៅវិញម៉្លេះ ម៉េចក៏មិនអង្គុយលេងសិន! លួមហើយខ្លាចអ្នកទាំងពីរ  
ដេកជ្រុលព្រឹកឡើងមិនអាចចុះបុកស្រូវបាន ។ និយាយរួចហើយ ឌីវី និង មង់ បានទៅវិញដេក  
នៅ សាលារោងភូមិ ។ យប់ស្អែក ឌីវី និង មង់ក៏បានទៅលេងទៀត ។ នាង ថាម និង នាង បម  
បានក្រោកអុចភ្លើងចន្លុះ រួចហើយទៅបើកទ្វាយ៉ាងថ្មមៗ ។

មង្គ អង្គ អ្នក ក្បាម អុញ កាបង ចានែក ឌីវ អ្នក អន់ដេន ប៉ាណិរ អន់ដិរ បឹង អុញ កាបង តិ ម៉ោញ កាព្រៃ ហត់ មួរ ពីរ រិះ សារ រិល អន់ដា កានិត អន់ដា ។ បត់ អ្សិប ទី ព្យែរ ប៉ែង មួរ ឌីវ កា ជិរ ដោម ។ អន់តាន់ ណោះ មង្គកា សាំងកិច អំប័ញ លូ ណាង ថាម "ថាម អិស ចឹង តាច់ ញ៉ា អូ (កាប៉ូរ)១ អាញ ប្រូ ណោះ ?" ។

កាតាំង មង្គ អំប័ញ និណោះ ថាម ចាច្រែប ម៉ោញ ទ្រុ កាណុង ពុត កេះណោះ អែ តើល ជា "យី មី ត្រត់ ឡត់ អិស ជា ណោះ ហះកា ញីន អា អង់រិត ប៉ាតោ ប៉ាសែង អង់ឡែង ប៉ាតោ យួត កត់ កាប៉ូរ អូ កាប៉ូរ អិស អូ កាចាប់ តេះ ។ មង្គ ប៉ាណូស ឡាប ចាក ដើយ កាតាំង ណាង ថាម កាប និណោះ អែ អូ អន់តត់ ជា ថាម បិច កា ឌីវ កេះ ។



មង្គ បានអង្គុយជិតភ្លើងចន្ទៈ ចំនែកឯ ឌីវ អង្គុយបង្អែកខ្នងលើជញ្ជាំងបែរមុខទៅភ្លើងចន្ទៈ ដៃម្ខាងកាន់ថ្នាំមូល ដោយស្លឹក ឯមាត់កំពុងនិយាយលេងផង នឹង និយាយម៉ែនទែនផង ។ ជក់ ថ្នាំមូលបានពីរបីដើមហើយ ឌីវ ក៏សូមចុះទៅបត់ជើងតូច ។ ឆ្លៀតពេលនោះ មង្គ បានសួរនាង ថាម ថា ៖ តើនាង ថាម ទិញអត់ក្របី ខ្ញុំលក់នេះ ? ពេលបានឮ មង្គ សួរដូចនោះ នាង ថាម បានគិតក្នុងចិត្តមួយសន្ទុះរួចហើយ នាង ថាម ឆ្លើយថា ៖ បងសួរនោះត្រឹមត្រូវហើយតែពួកខ្ញុំ ធ្វើខ្សែសំរាប់ទាក់ពីរឆ្នាំកាដេរខ្សែចងជើងធ្វើពីរឆ្នាំយួតខ្លាចក្រែងចងក្របីបងនោះមិនជាប់ទេ ដឹង ? ខ្លាចក្របីនោះខ្សែពួកខ្ញុំចងមិនជាប់ ? មង្គ ជាមនុស្សធ្លាប់ ដើរលេងជាមួយ ឌីវ ពេល ឮនាង ថាម គិតយ៉ាងនោះខ្ញុំដឹងថានាង ថាម ស្រឡាញ់ឌីវហើយ ។

១. ព្យែក សារ៉ាប់ មួត តាតម៍ កាប ប៉ាញ៉ាជ្យែរ លូ អង់កាន់ រិះ ប៉ាតាង សិច ប៉ាណូស តាតាម៍

បត់ ឌីវ ហាវ ឡើង ដោម មង្គ កាប្លេ ម៉ាត់ ម៉ោញ បែង លូ កាប កាហ្វេ ផោះ "ដាត់ កាឡោះ ដេល កា ពិន ឌីវ" ។ កាតាំង មង្គ ជា នីណោះ ឌីវ កាកីក ហិញហុញ កេះណោះ ម៉ុត អ្នែ ហះ ចារ អ៊ែ ប្រាន ។ អន់ ងើយ រ៉ះ សារ ទីល ជ្រុ ម៉ាំង កេះណោះ តែប យូ ញើ យូ អ៊ែ ។ ក្យាម៍ តារ អ្សរ អោត ម៉ោញ ទង ណាង ថាម លូ ណាង បម កា អ្សរ ប៉េះ ចានែក ឌីវ លូ មង្គ កា ប៉ាន់តាន សីត តែប តាត់ អន់តារ ប៉ាត់ រោង ។ គិត ង៉ាច ណោះ ឌីវ លូ មង្គ ឡាំ ងើយ តែលប ប៉ាត់ ហិណាង ថាម លើយ ហង ។

**២.តាត់ កាតាំង ពី មែត**

ឌីវ លូ ណាង ថាម ប្រត់ មើត គួប អន់ខ្មែ ទី តាម ត្រោ ខែ មើត ពី ថាម សិច រត់ បិវ លូ យ៉ាត់ ហាំ កា យីត ណាំង ប៉ាណូស ម៉ោញ ដូរ សាំរ៉ាប់ អំបញ ប៉ាឡាក់ លូ ឌីវ បៀវ បែង ង៉ាច ឡើង ណោះ រត់ បិវ កា ឡាំ ចាចាក រ៉ះ សារ ប៉ាត់ ហិ ក្លឹញ ត្រាង ។ ឡើង ណោះ អ៊ែ ផោះ "មន ត្រាង អីស ខុ អ្នែ លូ សោ ឌីវ អីស អំបញ លូ អ៊ែ ខុ កា អាញ ខុ មន" ។

ពេល ឌីវ បត់ដើងតូចរួចហើយ ក៏ឡើងលើផ្ទះ ម៉ង បានញាក់ភ្នែកម្ខាង និង បាននិយាយ ឌីវថា ៖ មិនអីទេ(យើងបានផលហើយ) ឌីវ គេមិនបដិសេធនឹងយើងទេ ។ ពេលឮ ម៉ង និយាយដូចនោះ ឌីវ បានសើចសាញិញ ហើយក៏បានចូលអង្គុយ កន្លែងដើមវិញ ។ ពួកគេបាន ជជែកគ្នាដល់យប់ជ្រៅ រួចហើយបានដេកតាមគូរៀងៗខ្លួន ។ ជិតភ្លឺ មាន់រងាវម្តង នាងថាម និង នាងបម បានឡើងបុកស្រូវ ចំណែក ឌីវ និង ម៉ង ក៏ប្រញាប់ទៅវិញ ដេកបន្តនៅឯសាលា រោង ។ ចាប់តាំងពីយប់នោះមក ឌីវ និង ម៉ង ទៅដេកនៅផ្ទះ នាងថាម រហូតមក ។

**២ . ឱ្យ ឪពុក ម្តាយដឹង**

ឌីវ និង នាង ថាម បានធ្វើសង្សារជាមួយគ្នាបាន៥-៦ខែហើយ ឪពុកម្តាយ នាងថាមឈ្មោះ តាបិវ និងយាយ ហាំ ក៏ចង់រកមនុស្សម្នាក់ដើម្បីទៅសួរបញ្ជាក់ ឌីវ ។ ពីរបីយប់ក្រោយមក តាបិវ ក៏បានទៅជជែកលេងនៅផ្ទះ ពូត្រាង ។ បន្ទាប់មកគាត់ថា ៖ ក្មួយ ត្រាង ធ្លាប់នៅជា មួយចៅ ឌីវ ក្មួយសួរចៅ ឌីវ ឱ្យខ្ញុំផងមើលក្មួយ ។

អំប៊ុញ សារ ញ៉ា វត៌ ? វត៌ បិវ កាខត់ តាំង ប័កៗ កេះណោះ ចាត់ ហត់ អន់ដើរ កាប អន់ដើរ : សារ កាប្ដូរ អន់តិគី តេះ វ៉ារ៉ៃ អន់តិគី ឡាន ។ នីចម៍ សោ ឌីវ ចាចាក ប៉ាត់ ថាម ចឹង កានីត តាទិច ប ? ” ។ អ៊ីត អំប៊ុញ កា អំប៊ុញ អ៊ែតេ ។ ជាឌី ទី ព្យែរ ង៉ាច ឡឹង ណោះ ឌីវ កា ឡាំ ចា ចាក ប៉ាត់ ហី ក្លីញ ត្រាង ។ កេះ រ៉ៃ សារណោះ រ៉ៃ សារ អា ទិ កេះ ក្លីញ ត្រាង ផា ៖ នីចម៍ ឌីវ អ៊ែស ចាចាក ប៉ាត់ ថាម អ៊ែស បិច ទី បិច រង តាទិច ប ? ឌីវ កាកីក គកកែក កេះ ណោះ រ៉ៃ ផា ៖ ណោះ អាញ ផា ! ផា ពូ បិច ពូ ថៃ ។ ឡឹង ព្យែរ អ៊ែស អ៊ុ កា ញីន បិច តូប ញីន មែត ? អាញ អ៊ុ ឡឹង វត៌ បិវ ។ អន់ខ្មែ បិច កា អ៊ែស ខាក់ ណោះ ហង អន់ខ្មែ ប្រើ អាញ អំប៊ុញ អា ។ កាតាំង ក្លីញ ត្រាង រ៉ៃ នីណោះ ឌីវ ហោត កាណុង ពុត ខាក់ ណោះ ហង អ៊ែ កាប ផា ៖ ពី ម៉ែត អុះ មី អាញ កា យី ចឹង បិច ដេល កា អាញ ទី អង់កាន់ ណោះ ។


សួរ រឿងអី តា..? តាបិវ បានគោះកាសៀវស្លុតកៗ រួចហើយគាត់ញាត់ផ្ទាំដាក់កាសៀវ បណ្ដើរនិង និយាយបណ្ដើ រឿង ក្មេងៗ ម្ដេចហើយចៅ ឌីវ ដែលទៅលេងផ្ទះថាម គេស្រ ឡាញ់មែនទែន ឬ ក៏អត់ ? បាទខ្ញុំសួរក៏បានដែរអញ្ចឹង...! ពីរយប់ក្រោយមក ឌីវ ក៏បានទៅ លេងផ្ទះពូ ត្រាង ។ ពួកគាត់និយាយរឿងនេះ និយាយរឿងនោះរួចហើយ ពូ ត្រាង និយាយ ថា ៖ ម៉េចហើយ ឌីវ ឯងទៅលេងផ្ទះ ថាមនោះតើ ឯងស្រឡាញ់មែនឬក៏មិនមែន ? ពូដូច នោះ ឌីវ ក៏សើចសាញិញបន្ទាប់មកនិយាយ ថា ៖ បាទខ្ញុំស្រឡាញ់មែន ! បើគេពេញចិត្ត ពេញផ្អែមស្រឡាញ់មែននោះ ។ តើលោក ពូ ដឹង ពីអ្នកណា ពួកខ្ញុំស្រឡាញ់គ្នា ? ខ្ញុំដឹងពី តាបិវ ។ ពួកគេស្រឡាញ់ពេញចិត្តឯងណាស់ ទើបពួកគេឱ្យខ្ញុំសួរឯង ពូ ពូ ត្រាង ប្រាប់ដូច នោះ ឌីវ សប្បាយក្នុងចិត្តខ្លាំងណាស់ ហើយនិយាយថា ៖ ឪពុក ម្ដាយ បងប្អូនខ្ញុំក៏ពេញចិត្ត នឹងអោយស្រឡាញ់ស្រីនោះដែរ ។

ឡែង ណោះ អន់ខ្មែ កា រ៉ះ សារ អន់ទៀត ណាវ៉ូ ហង ។ ង៉ាច អន់តិត ក្ដីញ ត្រាង កា ឡាំ ប៉ាត់ ហិ វត់ បិវ ។ ទីល ប៉ាត់ ណោះ វត់ បិវ ជាះ នីចម៍ មន ត្រាង អីស អំប៉ញ កេះ សារ ពិន ជា ពៃ ? អាញ អំប៉ញ កេះ អី ជា អំលី ទី ង៉ាច ទី ហង ជា អន់ដីស បិច ចៃ កា អី ។ ជា អន់ខ្មែ ចៃ កានីត ឡាក់ កា ប៉ានី អន់ខ្មែ ជា ប៉ាឡៃ បុន ពិន កេះ មន ។ កានីត ដេល តះ យី អូ ឡីត ឡះ អុះ ប៉ាលូស ណោះ ។ ឡែង ណោះ ក្ដីញ ត្រាង កា សីត ប៉ាត់ហិ អី ហង ។

ទីល ថុន ពៀ ទុំ ខាប់ខ្ល វត់ បិវ កា អែត អើ ប៉ាង៉ាត់ ពៀ ។ ដាវ ណោះ ឌីវ ឡាំ ប៉ាត់ ហិ ថាម ឡីង កាំលី ផុងម៉ាង ភៀ ប៉ាណាំ មូត តាតាម តុង ព្រីយ ប៉ាត់ មីវ ។ ទីល មីវ បក់ អន់ដា វ៉ាឡូវ ខ្លោម ច្បាប់ ពឹង បើក បក់ អន់ដា ម៉ុត ឡាយុះ ដៃ អន់តិត មីវ ។

រួចហើយពួក គេបាននិយាយរឿងផ្សេងៗបន្តទៀត ។ យប់ស្ងែក ពូ ត្រាង ក៏បានទៅផ្ទះ តាបិវ ។ ពេលទៅដល់ផ្ទះ តាបិវ សួរថា ៖ ម៉េចហើយ ក្មួយ ត្រាង រឿងដែលខ្ញុំអោយសួរ នោះ? បាទ ខ្ញុំបានសួរហើយ ! វាថាថ្ងៃក៏ស្រឡាញ់ យប់ក៏ស្រឡាញ់ដែរ អោយតែឪពុក ម្តាយ ខាងស្រីពេញចិត្តគេ ។ បើពួកគេស្រឡាញ់គ្នាពិតប្រាកដ ដូចមាត់ពួកគេថាមែននោះ គឺជាកាលហើយក្មួយប្រហែលពិតប្រាកដមែន មនុស្សនោះមិនចេះបោកប្រាស់គេទេ ។ បន្ទាប់មក ពូ ត្រាង ក៏ទៅផ្ទះខ្លួនឯងវិញ ។ ដល់ខែស្រូវទុំ គ្រួសារ តាបិវ ក៏ផឹក(សែនស្រូវ) ហៅព្រលឹងស្រូវ ។ ថ្ងៃនោះ ឌីវ បានទៅផ្ទះ នាង ថាម តាំងពីព្រឹកព្រលឹម ដើម្បីបបួលពួក កំលោះសែងពាងទៅចំការ ។ ពេលដល់ ចំការ អ្នកខ្លះសម្រាកភ្នំខ្ពុយក្នុងខ្ទម អ្នកខ្លះទៀត អង់រុនដើមពោយចាប់ចៃនៅ កណ្តាលចំការ ។

ឌីវ ចាក តារ អន់ទ្រីល កេះណោះ ប៉ាណាំ ពូ ជីរ អោះ ទៀក ។ ហារ ឡឹង អោះ ទៀក អន់ខ្មែ  
 តូះ តាពៃ កេះណោះ ជួរ រ៉ាន់ដាប់ ហះ អញ់ស្រីន ។ បត់ ពូ ប្រត់ សាអ្នង ប្រត់ ញ៉ា កេះ វត់ បិវ  
 រើះ តាពៃ អន់ កា កាំឡាំង អែត ។ កាប៉ាច់ ឌីវ អែ អែ ហះ តើម ព្រឹយ ហៃ ទៀក កា ពូ ។ ឌីវ  
 អែ (សំប៉ត់)១ ហះ ណោះ ឡឹង កាំសី ទីល តាប់ ម៉ាំង ។ បត់ ពូ កេះ អែត កេះ សង់ ឌីវ រឹស  
 គួង រ៉ាន់ដាប់ ដាត់ រ៉ាំងអិត កេះណោះ សុះ រក ម៉ោញ សិច សិល អុញ កា ក្លិញ រ៉ា ថាម សិត  
 ប៉ាត់ ហិ ។ តារ កាំសី ឌីវ លូ ថាម កា ប៉ាន់តាន ឡាំ ប៉ាត់ ម៉ុវ កាយ ព្រឹយ រ៉ាវ អង់គៀន រ៉ាវ គូម  
 រ៉ាវ បួង រ៉ាវ រ៉ាក រ៉ាវ ចក រ៉ាវ ជែន ឡែងណោះ អន់ខ្មែ អញ់ជួន សិត ប៉ាត់ ហិ ។



ឌីវ ដើរជុំវិញព្រំចំការ រួច  
 ហើយ បបួលគ្នាចុះទៅដង  
 ទឹក ។ ឡើងពីដងទឹកពួកគេ  
 បានចាក់ស្រាពាង រួចហើយ  
 បូមស្រាពាងដាក់ក្នុងដបទុក  
 កៀនជញ្ជាំងខ្ទម ។ ពេល

គេធ្វើម្ហូបអាហាររួចហើយ តាបិវឧបកិច្ចស្រាពាងអោយកាំឡាំងផឹក ។ ចំណែក ឌីវ អង្គុយ  
 ជិតស្រាពាងចាំចាក់ទឹកអោយគេផឹក ឌីវ នៅបំរើកម្មវិធីផឹក ស្រាពាងនោះតាំងពីព្រឹក ដល់  
 យប់ ។ គេផឹករួចហើយ ឌីវ ក៏បានស្រាយខ្សែគងទុកដាក់បានរៀបរយហើយ បន្ទាប់មកក៏  
 អុចភ្លើងចន្លុះបំភ្លឺផ្លូវអោយ អ៊ុ ពូ មីង ខាងនាង ថាម ទៅផ្ទះ ។ ព្រឹកឡើង ឌីវ នឹងនាងថាម  
 ក៏ប្រញាប់ទៅចំការដើម្បី កាយពាង លាងចាន ស្លាបព្រា កែវ ផ្ទៃលរួចហើយ ពួកគេជញ្ជូន  
 ទៅផ្ទះ ។

១. ប្រតិដ្ឋាន អន់ខ្មែត ១ តាម ពូ យរ

ជាឌី អញ្ជើញ ដាវ ឡើង ណោះ ហី ឌីវ អែត ពុះ សា មែត សាតែ (កាដើត)១ កា វត្ត  
 ប្លើត ។ ថាម កា ឡាំ សំប៉ត់ ប៉ាត់ ណោះ ឡើង ដាវ គុល ទីល ដាវ កេះ អែត កេះ សង់ នីទៅ  
 ដេល ។ ទីល ថុន ប៉ាឡេះ ប្លោះ សានង វត្ត ប្លើត ជា "មី បិវ ដាវ ចំ ពិន ចឹង តាត់ អង់កេះ សារ  
 អង់តន ពិន អា ? ជា ពិន ក្រ តាត់ អង់កេះ អន់ទៀ អន់ខ្មៃ ប្រគ័ សារ ប្រគ័ កាឌី ប៉ាណាប ពិន  
 ទៅ" ។ វត្ត បិវ ជា : "ត្រត់ ហង អិស កាប ណោះ អុះ ! ជា នីណោះ ពិន កំឡត់ ប៉ាត់ ខៃ  
 អន់តីត ប៉ាវមី អុះ ? វត្ត ប្លើត ជា: អុះ នីណោះ កាតាម ។ បត័ អ្ន ឡាក់ ឡើង ខៃ អែត ប៉ាញ់សង់  
 កេះ ខាប់ខ្ល ទ្រង កាមាក លូ ខាប់ខ្ល ទ្រង អង់កាន់ កា យីត រោម តាពៃ សៃ ពរ ទ្រង ពៀ  
 ទ្រង អៃ ហង ។ ចានែក ឌីវ កា អៃ ប៉ាត់ ហី ថាម ។

បាន១០ថ្ងៃក្រោយមកនៅផ្ទះ ឌីវ ក៏មានកម្មវិធីផឹកស៊ីកាប់មេជ្រូកសែនអោយ លោក  
 តាប្លើត ។ នាង ថាម ក៏បានទៅជួយ ឌីវ តាំងពីដើមរហូតដល់ចប់ដូចគ្នាដែរ ។ ដល់រដូវ  
 ប្រាំងគេប្រមូលផលស្រូវរួចហើយ តាប្លើត បានសួរថា: បង បិវ តើថ្ងៃណានឹងគិតត្រឡប់  
 កូនចៅយើងនេះ ? បើពន្យាពេលយូរខ្លាចពួកគេមានរឿងរ៉ាវយើង នឹងពិបាកដោះស្រាយ  
 ហើយ ។ តា បិវ ថា : ត្រឹមត្រូវហើយប្អូន ! បើអញ្ជឹងយើងកំណត់ ខែក្រោយពេលពេញ  
 បោចុះ ? តា ប្លើត ថា : បាទ អញ្ជឹងក៏បានដែរ ។ ពេលដឹងច្បាស់ពីថ្ងៃខែរៀបការ ពួកគេ  
 ទាំងពីរ ។ ដូច្នេះគ្រួសារខាងប្រុស និង គ្រួសារខាងស្រីរៀបចំស្រូវអង្ករសំរាប់ បិទស្រា  
 ពាងរៀងខ្លួនៗ ។ ចំណែកឯ ឌីវ ក៏នៅផ្ទះ នាង ថាម មុន ។

---

១. សែន សាក់ អ្នកប៉ាជូ អ្នកគ្រូ ខ្លោម សាដោះ



ម៉ោញ ខែ ឡើង ណោះ វត្ត ប្លើត ឡាំ ប៉ាត់ ហិ វត្ត បិវ ។ អើ ផាះ " មី បិវ ! ង៉ាច ចំ ពិន ចឹង យីត អើ អុះ មី ? " វត្ត បិវ ផាះ អើ ង៉ាច រ៉ាយ៉ាង តៅ ! ក្សិប ដាវ យ៉ាង ពិន ប្រើ ពូ ចាក រិះ លូ អុះ មី ឡើង តែង ។ វត្ត ប្លើត អ៊ិះ និណោះ កាតាម ។ ទីល មង កាង៉ាច ឱវ កា ចាក រិះ លូ ក្លិញ រ៉ា ណោះ ប្រឹង កា ណុង ស្រុក ប្រើ ឡាំ សាំយ៉ាង សារ អើ ចឹង ទី កាម៉ាញ់ ។ ចានៃ ថាម កា ចាក រិះ លូ អុះ មី ក្លិញ រ៉ា នីទៅ ដេល ។

**៣. អើ អុះ មី**

**ក. ទ្រង កាម៉ាក**

បត៌ អុះ មី ក្លិញ រ៉ា តុំ ទិ កេះ យ៉ាត់ សើន កា អ្សត់ តាពៃ ទៀក ម៉ោញ ចាយ សាំរ៉ាប់ ត្រឹង អន់ កា ប៉ាណូស ឡាំ សាំយ៉ាង សារ ឱវ ពូ អន់ សិច តាពៃ ណោះ ផា តាពៃ អើ អុះ មី ។ ដូត៌ អ្សក់ តាពៃ ណោះ ត្រឹង ម៉ោញ ពៀង កេះ ណោះ អន់ទីប អន់ ការវត្ត ប្លើត រៀះ ឡើង ណោះ អើ អន់ កា អុះ មី ក្លិញ រ៉ា ណោះ ប្រឹង អ្នែ រណោះ ទិឌូ ។

បាន១ខែក្រោយមក តា ប្លើត ទៅផ្ទះតា បិវ គាត់ថា ៖ បង បិវ តើយប់ណាពួកយើង នឹងហៅបងប្អូន ? តា បិវ ឆ្លើយថា ៖ បាទ គឺយប់ខានស្អែក ! ថ្ងៃស្អែកពួកយើងនឹងឱ្យ គេដើរប្រាប់បងប្អូនដែលនៅឆ្ងាយ ។ តា ប្លើត ថា ៖ បាទ អញ្ចឹងក៏បានដែរ ! ពេលដល់ យប់នោះ ឱវ ក៏ដើរប្រាប់ អុំ ពូ មីង បងប្អូន នៅក្នុងភូមិដើម្បីមកស្តាប់ រឿងគាត់ នឹង យកប្រពន្ធ ។ ចំណែកឯ នាងថាម ក៏បានដើរប្រាប់ អុំ ពូ មីង បងប្អូនមកស្តាប់រឿងដូច គ្នាដែរ ។

**៣. ការ ហៅបងប្អូន**

**ក. ខាង ប្រុស**

ពេលអុំពូមីងបងប្អូនបានជួបជុំគ្នាអស់ហើយ យាយ សើន ក៏បានយកស្រាសរមួយដបសំ រាប់ចាក់ឱ្យមនុស្សដែលមកស្តាប់រឿងរបស់ ឱវ ។ គេឱ្យឈ្មោះស្រាសរមួយដបនោះថា ៖ ស្រាហៅបងប្អូន ។ ដូត៌យកស្រាសរនោះចាក់មួយពែងរួចហើយក៏ហុចឱ្យ តាប្លើត ដើម្បីឧបកិច្ចបន្ទាប់មកគាត់ក៏បានចាក់ស្រាសរចែកឱ្យបងប្អូនអុំពូមីងទាំងអស់គ្នា ។

កេះ អែត តាពៃ ទី ទងតិត អន់ទោង១ វត្ត ជ្រិម កា អំប៉ញ់ លូ ឌីវ អន់ទ្រួល ឡឹង ពូ ផោះ សារ ញ៉ា អីស អើ កា ញីន ង៉ាច អា សោ ឌីវ ? កាតាំង វត្ត ជ្រិម អំប៉ញ់ នីណោះ ឌីវ កា រ៉ះ ផោះ អូ ទី សារ ញ៉ា ដេល វត្ត ! ផោះ អន់ដីស វែវ វត្ត ត្រត់ កាប អាញ់ ផោះ ចឹង យីត ណាំង គន ណាំង កាម៉ាញ់ ហង ។ សាទ្វក កា អាញ់ ផោះ នីណោះ ផោះ អន់ដីស អូ ភម អូ វែវ អាញ់ កា អូ ខីន ដេល ។ វត្ត ជ្រិម ផោះ ញ៉ា ចឹង យច កា ប៉រ ទី គន ទី កាម៉ាញ់ សោ ! ខង ប៉ាណូស ពិន អា អូ ផោះ កាម៉ាក់ អូ ផោះ អង់កាន់ ទីល ឡាកោ ប៉ាញ់ រ៉ះ ប៉ាញ់ តាម ត្រត់ ណាំង គូប ត្រត់ ណាំង ត្រូវ ២ នីអៀ ហង ។ យះ រាំងហាវ ពូ ប៉ាស៊ើត អំពៃ កា នីទៅ ដេល ។ ហះ កា សារ ទី កាម៉ាញ់ អា អើ វត្ត ពីង ណោះ ហង ឡាំបាក ពីង ណោះ ហង សោ ។

ពេលផឹកស្រាអស់កន្លះពែង តាជ្រិម ក៏បានសួរ ឌីវ មុនគេ !  
 មានរឿងអីបានជា ចៅ ឌីវ ហៅពួកខ្ញុំមកជួបជុំយប់នេះ ?  
 ឮ តាជ្រិម សួរដូចនោះ ឌីវ ក៏បានឆ្លើយថា ៖  
 អត់មានរឿងអីទេ លោកតា ! បើសិនជាអ្នកទាំងអស់គ្នាពេញចិត្ត ឬ និយាយត្រូវគ្នា ខ្ញុំគិតថា ចង់បានប្រពន្ធកូនដូចគេ ដូច ឯងដែរ ។ បើសិនជាអ្នកទាំងអស់គ្នាមិន ពេញ ចិត្តខ្ញុំក៏មិនហ៊ានយកដែរ ។ តាជ្រិម ឆ្លើយថា៖ មិនខុសអីទេចៅ យើងយក ប្រពន្ធកូន នោះ ។ មនុស្សយើងម្នាក់ៗមិនថាប្រុស ឬ ស្រី ដល់ពេលពេញកំលោះ ពេញក្រមុំ គឺមិន ហួសពីការយកប្រពន្ធកូនដូចគ្នាទេ ។ ទោះគេសម័យមុនក៏ដូចសម័យយើងនេះដែរ ។ យើងយកប្រពន្ធសប្បាយផង និង មិនសប្បាយផង។

---

១. អង់គ្លេស ថី សារ៉ាប់ អែត តាពៃ ទៀក លើ តាពៃ សាន្តរ  
 ២. ព្រៀក សារ៉ាប់ កាប អន់ឌូ លូ ព្រៀក គូប ។ ផោះ អូ ទី ព្រៀក គូប តែង ឌីវ ពូ អូ យរ អុះ ព្រៀក អា

ប៉ាណូស ពិន អា ទីល ទី គន ទី កាម៉ាញ៉ូ កេះ អែ អូ ត្រត់ ហង ឡាក់ កា ពិន អែ (ចារ់ហើ ១១) ចាក តាម ពីច ចាក តាម ចែ អែ នីចម៍ កា ដាត់ ។ ទីល ពិន ទី គន ទី កាម៉ាញ៉ូ ពិន ត្រត់ ប្រឹក្សា ម៉ិរ ប្រឹក្សា ស្រែ រង សាតែ រ៉ាំងហៃ អ៊ិរ ហៀន យីត រ៉ាស យីត អំប៉ាស រ៉ាំងហៃ គន កាម៉ាញ៉ូ ពិន អន់ កុំ អន់ ដល់ ។ អូ ទី ណោះ ពូ ម៉ឹង អីស អូ ទី អា ពូ ម៉ឹង អីស ហង ហី បើក យ៉ះ ទុរ រ៉ាសិម ប៉ោម ប៉ាលៃ ពូ ម៉ឹង អីស ទី ណោះ ហង ខង អីស អង់ ពូ ។

ជា ពូ អែត សង់ អន់ ទី អុញ រ៉ាញាក់ ទៀក រ៉ាញោង ទ្រង បីៗ ។ ឡែង ណោះ រត់ បួល ផាះ ក្លឹញ ជ្រឹម អន់តត់ អំពៃ ត្រត់ ទី ណោះ កេះ ចានែក អាញ៉ូ ប៉រ អំប៉ញ៉ូ នីអៀ ៖ នីចម៍ អីស ទី កាម៉ាញ៉ូ អា ពូ ប៉ាំងកាប៍ ប៉ាំងខំ លើ អីស ណាំង អីស តាំង ឡា ? ឌីវ តើល ផាះ អាញ៉ូ បិច អាញ៉ូ តាំង ឡា អូ ទី ពៀ ប៉ាំងខំ អាញ៉ូ អុះ ។

មនុស្សយើងពេលមានប្រពន្ធកូនហើយ មិនដូចយើងនៅខ្លួនកំលោះទេ ដើរតាម ចិត្ត ចង់ ចង់ទៅណាមកណាតាមចិត្តខ្លួនឯង ឬ នៅណាក៏បានដែរ ។ ពេលមានប្រពន្ធកូន ហើយយើង ត្រូវខិតខំធ្វើ ស្រែ ចំការ ចិញ្ចឹម ជ្រូក មាន់ ទា ថែមទាំងខំកលុយកាក់ ដើម្បីសន្សំទុកអោយកូនចៅ នឹង មើលថែប្រពន្ធកូនបានដិត ដល់ផងដែរ ។ បើគេអត់ មាននេះ អត់មាននោះគេនឹងពឹងលើចៅឯងហើយ ដូចជា ធ្វើផ្ទះ ធ្វើខ្ទម គេពឹងលើ ចៅឯងទាំងអស់ហើយ ព្រោះចៅឯងជា កូនប្រសាររបស់ គេ ។ ពេលគេមានកម្មវិធីផឹក ស៊ីអ្វីមួយ ចៅត្រូវអុញភ្លើងបំភ្លឺ ដងទឹកអោយ ពេញ ពុយ និង ត្រួសផ្លូវអោយល្អ ។ ជា បន្ត តាប្បល បាននិយាយថា ពូជ្រឹម ណែនាំពាក្យ ទាំងអស់នោះពិតជាត្រឹមត្រូវមែន ។ ចំណែកខ្ញុំវិញចង់សួរបន្ថែមថា ចៅយកប្រពន្ធ តើមានគេបង្គាប់ មានគេចាប់បង្ខំ ឬ ស្រឡាញ់ខ្លួនឯង ។ ឌីវ បានឆ្លើយថា ៖ បាទ ខ្ញុំស្រឡាញ់ខ្លួនឯងអត់មានពីណាមកចាប់ បង្ខំទេ ។

---

១. ប៉ាណូស បើ តាន់ ទី ក្លោ កាម៉ាញ៉ូ

វតី បួល ជា : ទីល នីណោះ ប៉ាញ៉ូ ពុត អីស កាខាក់ កេះ ប អីស ហៃ អង់កាន់ ណោះ ? ជា អូ ប៉ាញ៉ូ ពុត បរិ អីស រិះ ង៉ាច អា ហង ដាក់ (តាពៃ បើ តៅ សាណៅ បើ ឡាយោ)១ ។ ឌីវី ជា : អង់កាន់ អា ត្រគ់ ពុត អាញ៉ូ កា ខាក់ កេះ ។

- ទីល នីណោះ ញ៉ាង សាណាំ អីស ចឹង ទី កាម៉ាញ៉ូ អា ?

ឌីវី : ទី គិត ចម៍ ឡុច ពុ អាញ៉ូ ឡុច ពុ អើ ម៉ោញ ចុំ ទៀក អោម ម៉ាញ ។ ។

- នីចម៍ ជា អីស អ្នាត អើ តិគី អីស ចឹង យីត នីចម៍ ?

ឌីវី : ជា អាញ៉ូ អ្នាត អើ អាញ៉ូ សឹង តាពៃ សាតៃ លូ គួង ម៉ោញ សំរុក ។ ឡែង ណោះ វតី បួល កា អន់តត់ ប៉ាន់ចែម កា ឌីវី ជា : អំពៃ អីស រិះ ជា អង់កាន់ ណោះ អីស ណាំង អីស តាំងឡា អូ ទី ព្រឺ ប៉ាំងខំ កេះណោះ អីស ឡាប់ រ៉ុងហៃ ទីល តៅ ទីល អោម ។

តា បួល ឆ្លើយ . បើអញ្ជឹងចៅមើលស្រីនោះ ពេញចិត្តចៅហើយឬនៅ ? បើចៅមិនពេញ ចិត្តទេ (សូមប្រាប់យុបនេះហើយព្រោះមិនទាន់ចាកស្រាវមិនទាន់វាយមាន់ដុត)យប់នេះ សូមចៅប្រាប់ លោក តា តាមត្រង់ចុះ ទាន់នៅមាន ចាស់ទុំ និង សាក្សីចាំស្លាប់ ។

ឌីវី . ស្រីនេះ ខ្ញុំពេញចិត្តណាស់ ! តាមគំនិតចៅ ! ចៅនិងស្រឡាញ់ប្រពន្ធនេះប៉ុន្មានឆ្នាំ ?


ឌីវី . ខ្ញុំស្រឡាញ់អស់មួយជីវិត លុះដល់ចាស់កោងខ្នងរៀងៗខ្លួន ។ បើសិនជាចៅ(លែង គ្មារ)ឈប់ស្រឡាញ់គេ តើចៅគិតយ៉ាងណា ? ឌីវី . បើសិនជាខ្ញុំ(លែងគាត់)ឈប់ស្រ ឡាញ់គេ ខ្ញុំសុខចិត្តសងស្រា១ដើម ជ្រូក៦ ចាប់ និង គង១កំភ្លេ ។ បន្ទាប់មក តាបួល ក៏ បានណែនាំ ឌីវី បន្ថែមទៀត ថា : អំបាញ់មិញចៅបានប្រាប់ថាស្រីដែលចៅស្រឡាញ់ នោះគឺគ្មានអ្នកណាមកបង្ខំចៅទេ ហើយចៅក៏យល់ព្រម ថែរក្សាគេដល់ចាស់ស្លាប់ ។

១. បើ តានី ប៉ាញ៉ូសង់ បើ តានី កេះ ក្លោ កាម៉ាញ៉ូ

ជា ដាវ យ៉ាង ម៉ាង អន់ ទៀ អ៊ីស ប្រគំ រ៉ឺរ៉ាថ៍ ញឹន អូ ឡាប់ អុះ ដៃស ! ជា អ៊ីស អ្នក អ៊ីស ហង  
 ណាំង រ៉ាស សឹង កា ពូ ជា អ៊ីស អូ ទី រ៉ាស សឹង ដឹង កា អ៊ីស ចឹង មប កល់ កា ពូ ហង ។  
 អាញ អន់តក់ កា អ៊ីស អា ទី គិត ណោះ ហង ។ ឡែង ណោះ ប្រឹង ហិង កា អន់តក់ ប៉ាន់ ឆែម  
 អែ ណាវ ជា ៖ ឌីវ ទីល អ៊ីស បិច ទី គន ទី កាម៉ាញ់ អ៊ីស ទី អន់ ដាក់ៗ ដៃ ម៉ាន សារ ម៉ាន  
 កាឌី ខង ពិន ប៉ាណូស ថុក ញ៉ាក ។ ទីល អ៊ីស ទី កាម៉ាញ់ កេះ អ៊ីស អែ អន់ ប្រគំ ពុត ក្រាត់  
 ហៀន ត្រះ ត្រាំង ហ្សាំង សាឡាច់ ដុង ពីង ហ៊ី តី ពីង មិរ ។ កេះ ប្រឹង ហិង កាប អែ វត៌ ប្លើត  
 អ្សត់ តាពៃ ម៉ោញ ប្លួច អន់ ពីង កា ទុំ កេះណោះ អែ ជា ហត់ ឌីវ តាពៃ អា ! ញើ អ៊ីស ចឹង  
 ប្រើ ប្រគំ កាណង់ កា អ៊ីស កា អែ ណោះ ហង អ៊ីស ត្រឹង តាពៃ អា ។

ថ្ងៃមុខថ្ងៃក្រោយបើសិនជាចៅមិនគោរពតាមពាក្យសំដីខ្លួនឯងនោះទេ គឺពួកខ្ញុំមិន  
 ទទួលខុសត្រូវរឿងរបស់ចៅឡើយ ។ បើសិនជាចៅឈប់ស្រឡាញ់គេ គឺចៅខ្លួនឯងរក  
 របស់របរសង់គេ ។ បើចៅមិនមានរបស់របរសង់គេ គឺចៅប្រគល់ខ្លួនឱ្យគេចុះ ។ ខ្ញុំ  
 ណែនាំចៅអស់ប៉ុណ្ណឹងហើយ ។ បន្ទាប់មក មីង អ៊ុ ក៏បានណែនាំបន្ថែមឱ្យឌីវ ថា : ឌីវ  
 បើសិនជាឯងចង់បានប្រពន្ធ កូន គឺរស់នៅឱ្យល្អ កុំចេះតែរករឿងនិងគេ ព្រោះយើងជា  
 មនុស្សក្រីក្រ។ បើចៅមានប្រពន្ធហើយ ត្រូវធ្វើខ្លួនឱ្យល្អដូចអ្នកចាស់ទុំ ។ រៀនធ្វើខ្លួនឱ  
 ឧស្សាហ៍ និង ខំ ព្យាយាមធ្វើការងារចិញ្ចឹមគ្រួសារ ។ ពេលចប់ មីង អ៊ុ ណែនាំ ឌីវ  
 តា ប្លើត បានយកស្រាសរ ១ដបតូចដាក់លើចង្កែបន្ទាប់មកហុចឱ្យឌីវ! នៃឌីវស្រាវនេះ  
 តើឯងនឹងប្រើនាក់ណាអោយ ធ្វើមេអណ្តើកឱ្យឯងគឺនាក់នោះហើយឯងចាកស្រាវនេះ ។

ឪវិ កា អ្សត៍ តាពៃ ណោះ ត្រឹង ម៉ោញ ពៀង កេះណោះ ត្រឹង អន់ កា ក្ដីញ ត្រាង៖ ហត់ មែត អាញ យរ អិស ប្រគី កាណង់ កា អាញ ។ អ្ន ដេល កា ខើក ងារ ខើក ដោរ អិស តា ប៉ាប កា អាញ ឌូ ។ ក្ដីញ ត្រាង អ្សក់ តាពៃ ឡឹង ឪវិ កេះណោះ កាប ផា ៖ អាញ អ្ន ផា ឡត់ កា ខើក ងារ ខើក ដោរ នៃវ សារ នីអៀ ម៉ោញ មឹង ម៉ោញ ដឹង កា អាញ អា ប៉ាណូស អ្ន អ្ន កាប អ្ន អ្ន ផា អ្ន អ្ន កាឌី អន់ តាពៃ អិស ហ្សឹង ពីង សាំប៉ាវ អ្សរ ហ្សឹង ពីង (រ៉ាជៀវ)១ ។ តាលូម កា អិស ប្រើ អាញ ប្រគី កាណង់ ប្រគី កាប៉ាច់ កា អិស អាញ ប័រ អំប៉ញ នីអៀ ៖ -ញ៉ាង ទង អិស ចឹង ប្រើ អាញ ចឹង ប្រគី កាណង់ អា ? ឪវិ ផា៖ ពៀវ ទង មែត ។ កាណង់ កា ញីន ទី គូប ញីន ម៉ោញ ទង លូ កាណង់ កា ញីន សិត យ៉ាង តោ ម៉ោញ ទង ។



ឪវិ ក៏បានយកស្រានោះចាក់ ១ ពែងរួចហើយហុចឱ្យ ពូត្រាង ៖ សូមលោកពូ ធ្វើមេអណ្ដើកឱ្យខ្ញុំផង ។ ខ្ញុំដឹងដែរថារំខានការងារលោកពូតែសូមអាណិតខ្ញុំផង ។ ពូត្រាងបានយកស្រា ពីឪវិ ហើយនិយាយថា ៖ ខ្ញុំមិនថាទេក្លាយរំខានការងារទេរឿងនេះយើងត្រូវតែពឹងពាក់គ្នាទៅវិញទៅមកទោសតែខ្ញុំជាមនុស្សមិនសូវចេះនិយាយច្រើន មិនចេះដោះស្រាយរឿងហេតុខ្លាចតែខាតស្រាខាតមាន់របស់ក្លាយអត់ប្រយោជន៍ ។ ជ្រុលបានជាក្លាយឱ្យខ្ញុំធ្វើមេអណ្ដើកហើយ ខ្ញុំសូមសួរដូចនេះ តើឯងឱ្យខ្ញុំធ្វើមេអណ្ដើកនេះប៉ុន្មានដង ? ឪវិ ៖ បាទលោក ពូ ត្រូវធ្វើ២ដង ។ ធ្វើមេអណ្ដើសំរាប់ផ្សំផ្គុំពូកខ្ញុំទាំងពីរ១ដង និង ពេលពូកខ្ញុំ(ទៅហូបបាយនៅផ្ទះខ្ញុំ)មកវិញ១ដងទៀត ។

១. ព្រី រ៉ាហឹង អ្ន ស្ករ ទី អ្សត លើត ពៃ ព្រី នីអៀ ពូ អ្ន ប្រគី មីរ អុះ ខង តេះ កាតាំង អ្ន ដាត់ ពៀវ ។

- ជា កាណង់ កា អន់ដីស ទី លូ កា អន់ដីស សីត យ៉ាងតោ ទៀ អាញ ថៃ ជា ប្រើ អាញ ប្រត់ កាណង់ កាប សារ កាប កាឌី អន់ឌីស អាញ អូ ថៃ អុះ ។ ឡែង ណោះ វត្ត ប្លើត ប្រើ យ៉ាត់ សើន អ្សត់ តាពៃ ទៀក ម៉ោញ ចាយ ណារ៉ូ សាំរ៉ាប ប័រ ពរ បាក ទៀក សាង ។ បត់ ទី តាពៃ ណោះ កេះ អុះ មី ក្លីញ វ៉ា ឌីវ កា អន់តត់ ប៉ានីរ ពីង កាណង់ ជា : អី កាណង់ មន ត្រាង់ ទីល ប៉ាត់ តោ អីស រ៉ះ ជា តាពៃ ម៉ោញ ចាយ អា ញីន ឡីង អា ប័រ ពរ បាក ទៀក សាង)១ ប័រ អៃ ប័រ កោប ហង ជា អន់ដីស វែវ វត់ (ត្រត់ ជើង )២ ទី អុះ ទី មី ។ ជា អន់ខៃ អូ ភម យ៉ះ ម៉ោញ ដូវ កាតាម អន់ អន់ខៃ រ៉ះ ពីង កាណង់ ង៉ាច អា ហង ញីន កា អូ ប៉ុងខំ ដេល ។ ឡែង ណោះ ក្លីញ ត្រាង់ អ្សត់ តាពៃ ម៉ោញ ចាយ ណោះ ទ្រុង ឡាំ ប៉ាត់ ហី អង់កាន់ ។

បើធ្វើមេអណ្តើសំរាប់ផ្សំអ្នកទាំងពីរ និង ពេលពួកក្មួយមកវិញគឺខ្ញុំយល់ព្រម ។ បើឱ្យខ្ញុំធ្វើ មេអណ្តើកដោះស្រាយរឿងឈ្លោះទាស់ទែងគ្នាខ្ញុំមិនព្រមធ្វើទេ ។ បន្ទាប់មក តាប្លើត ឱ្យ យាយសើនយកស្រាសរ១ដបទៀត សំរាប់សុំយកកូនប្រសារស្រី ។ ពេលបានស្រា១ដបហើយ បងប្អូន អុំ ពូ មីង ក៏បានធ្វើសំដីតាមរយៈមេអណ្តើកថា ក្មួយត្រាង អីយ សូមប្រាប់បងប្អូនខាង ស្រីនោះផងថា ស្រា១ដបនេះ គឺពួកខ្ញុំសុំកូនប្រសារស្រី សុំយកនៅជាមួយគ្នាប្រសិនជាបងប្អូន ខាងស្រីពេញចិត្តពេញធ្វើមទាំងអស់គ្នានោះ ។ បើពួកគេមិនយល់ព្រមឬមានបងប្អូន១ម្នាក់ មិនពេញចិត្តនោះសូមប្រាប់តាមរយៈមេអណ្តើក ខាងពួកខ្ញុំក៏មិនហ៊ានបង្ខំដែរ ។ រួចហើយ ពូ ត្រាង ក៏បានយកស្រាសរ១ដបនោះ យកទៅផ្ទះស្រី ។

១. ប័រ ទី គន រ៉ះ

២. ត្រត់ កាប គូប សោប ភម គូប សោប វែវ គូប សោប

**ខ អើ អុះ មី ទ្រង អង់កាន់**

ទីល ប៉ាត់ តោ កា កាប អង់គុន ពូ ម៉ោហ ជា :អើ អុះ មី ក្លីញ វ៉ី ទិឌូ អាញ អា អង់អៀក (សាំង អ៊ុក)១ សារ ពូ ។ ទីល នីណោះ តាពៃ ម៉ោញ ហាយ អា ពូ ឡឹង តោ ជា ប័រ ពរ បាក ទៀក សាង ហះ អន់ដីស ។ ជា អន់ដីស វែវ វីត ត្រត់ ជើង រ៉ះ ង៉ាច អា ហង ជា អន់ដីស អូ បិចអូ ចៃ កា កាម៉ាក់ អា ប័រ អន់ដីស រ៉ះ លូ ញីន ង៉ាច អា ហង ។ អន់ខៀ ទ្រង តោ កា អូ ប៉ុងខំ ដេល ។ កេះ ណោះ ងូយ ត្រឹង តា ពៃ អើ អុះ មី អន់ កា វីត បិរ រ៉ះ កេះណោះ អើ ត្រឹង អន់ កា កាំ ឡាំង អ៊ែ រណោះ លូ ត្រឹង អន់ កា មូត កាណង់ ណឹង ។ ឡែង ណោះ អុះ មី ក្លីញ វ៉ី ទ្រង អង់ កាន់ ម៉ោញ ដូរ សិច វីត ហ្វែល កា តើល ជា : កាណង់ អំប៉ញ ណោះ ត្រត់ ទិ ណោះ កេះ សារ អា ដឹង កា អំប៉ញ ប៉ាឡាក់ លូ សោ ថាម កាឡើត ចានែក ញីន ក្លីញ វ៉ី (ចោះ អ៊ឹង អង់តោង) ២ ពូយ អើ ញីន អា អូ អូ រ៉ើស កា អង់ អូ អូ សាណង់ កា ម៉ាយ យះ អិក ដក់កា ដៃ ឡូ ម៉ូ ដក់ កា ដៃ អន់តុង ។

**ខ. ហៅ បងប្អូនខាងស្រី**

ពេលដល់ផ្ទះស្រីហើយក៏បាននិយាយដូចសម័យបុរាណពីមុនថា : ឱបងប្អូន អ៊ុ ពូ មីង ទាំងអស់គ្នា ខ្ញុំ នេះធ្វើ(សត្វក្អែកពាំនាំរឿងពិគេ)មេអណ្តើក សំរបសំរួលរឿងគេ ។ ស្រា១ដបនេះគេខាងប្រុសចង់ (សូមផ្លូវដើរជណ្តើរឡើងខាងពួកនាក់)បានកូនប្រុសស្រី ខាងនេះ ។ បើយើងខាងនេះពេញចិត្ត ពេញ ឆ្លើមហើយ សូមប្រាប់ឱ្យគេខាងនោះ ដឹងក្នុងយប់នេះផង ។ បើយើងខាងនេះមិនពេញចិត្ត នឹង ប្រុស នោះ សូមប្រាប់ឱ្យពួកខ្ញុំដឹងក្នុងយប់នេះផង គេខាងនោះក៏មិនហ៊ានបង្ខំដែរ ។ រួចហើយ ងូយ បាន ចាក់ស្រាហៅបងប្អូន ឱ្យតាបិរឧបកិច្ច រួចហើយចាក់ស្រាចែកឱ្យអ្នកដែលចូលរួមស្តាប់ និង ចែកឱ្យមេ អណ្តើកនោះផងដែរ ។ បន្ទាប់មកបងប្អូន អ៊ុ ពូ មីងខាងស្រីមានម្នាក់ឈ្មោះតា ហ្វែល បានឆ្លើយថា លោកមេអណ្តើកសួរនោះត្រឹមត្រូវហើយ រឿងនេះយើងត្រូវសួរបញ្ជាក់ទៅថាមខ្លួនឯងសិន ចំណែក ពួកខ្ញុំជា បងប្អូន អ៊ុ ពូ មីង (យល់ព្រមតាមគាត់)គ្រាន់តែណែនាំបង្ហាញផ្លូវឱ្យគេ ពួកខ្ញុំមិនចេះរើសកូន ប្រុសរទេទាស់គេមិនល្អ(កំអោយតែមនុស្សធូបអាប)ទោសគេខ្លាឱ្យតែកុំដើរលួចរបស់គេ ។

១.សាំងកង់ ប៉ានីរ ជីន ស៊ីត ជីន ប៉ានីរ

២.ភម ពូយ ពុត គន ភម អន់ ទី គូប សោប



និចម៍ អន់ដីស ពី មែត ទីល ពូ ឡើង តោ ជា ប័រ មែ ប័រ កោប និណោះ អន់ដីស ចឹង ភម  
 ដេល ត័ ? វត័ បិវ លូ យ៉ាត់ បាំ តើល ផា :ចានែក ញិន ពី មែត អូ អូ ចឹង កាប និចម៍ អុះ ជា  
 បិច ញិន បិច ពូយ អែ ជា អែ ជា អូបិច ញិន កា អូ អូ ចឹង បាំងខំ អុះ សារ និអៀ ។ ឡែង  
 ណោះ វត័ ហ្វើល អំបញ្ចំ លូ ណាង ថាម ណារ្លៈ អិស បិច ដេល កា កាម៉ាក់ អា ?  
 ថាម : អាញ្ចំ បិច ហង វត័ ។ ព្រឺ ប្រើ អិស ទី កាម៉ាក់ អា ពី មែត អិស លើ អិស បិច ទី អិស  
 តាំងឡា ? ថាម : អាញ្ចំ បិច អាញ្ចំ តាំងឡា ហង វត័ យ៉ាង តោ អិស ចឹង ផា ញិន បាំងខំ  
 ប៉ាន់ដាំ ប្រើ អិស ទី កាម៉ាក់ អា អូ ដេស ! អា ដាត់ អុះ មី កាម៉ាក់ កាមោង អិស ទី ឌូ ។

ចំណែកខាង ឪពុក ម្តាយវិញគិតយ៉ាងណាដែរ បើគេខាងប្រុសនោះសុំរស់នៅជាមួយគ្នា  
 តើអ្នកទាំងពីរយល់ព្រមទេ ? តា បិវ និង យាយ បាំ ឆ្លើយថា : ចំណែកពួកខ្ញុំជា ឪពុក  
 ម្តាយ មិនសូវចេះនិយាយទេ បើកូនថាស្រឡាញ់ ពេញចិត្តហើយ ពួកខ្ញុំក៏តាមកូនដែរ  
 បើកូនថាមិនស្រឡាញ់ ពេញចិត្តគេ នោះក៏ពួកខ្ញុំមិនហ៊ានបង្ខំទេរឿងអញ្ចឹង ។ រួច  
 ហើយ តា ហ្វើល បានសួរទៅ ថាម ម៉េចហើយ ទៅ ថាម ទៅស្រឡាញ់ ពេញចិត្តទេ  
 ប្រុសនោះ ? ថាម : ចាស លោកតាខ្ញុំស្រឡាញ់ ! តើពីរណាឱទៅស្រឡាញ់ប្រុសនេះ  
 ឪពុក ម្តាយ ឬ ទៅ ថាម ស្រឡាញ់ខ្លួនឯង ? ថាម : គឺខ្ញុំស្រឡាញ់ខ្លួនឯង លោកតា បើ  
 ថ្ងៃក្រោយ ថាពួកខ្ញុំជាអ្នកបង្ខំ ឱ្យទៅស្រឡាញ់ប្រុសនេះ មិនត្រូវទេ ! នៅទីនេះ បង  
 ប្អូនប្រុសស្រីបានដឹងលឺទាំងអស់គ្នាហើយ ។

ឡែង ឡើង វត្ត ហ្វែល កាប អែ ក្លឹញ ទ្រិន អំប៉ញ់ ប៉ាន់ ធូម អែ ណារ៉ូ : ញ៉ាង សាណាំ អ៊ីស ចឹង ទី ក្លោ អ៊ីស អា ថាម ? ថាម : ទី ឡុច ពុ ទីល តៅ ទីល អោម ។ ជា អ៊ីស អ្នាត អែ តិត និចម៍ អ៊ីស ចឹង ប្រគំ ? ថាម : ដាវ យ៉ាង ម៉ាង ជា អាញ អ្នាត អាញ ឡើយ អែ អាញ សិង កាអែ កា តាម ។ ទីល និណោះ ដាត់ កេះ កិញ អៀ អាញ ប៊ីវ ម្ហូត អង់កាន់ កាប អន់ខ្មែ ណារ៉ូ ។ បត់ ក្លឹញ ទ្រិន ជា និណោះ យ៉ាត់ ស្រង កា អំប៉ញ់ លូ ថាម ជា : និចម៍ អ៊ីស ហៃ កាម៉ាក់ ត្រត់ ពុត អ៊ីស កាខាក់ ប ? ជា អូ ត្រត់ ពុត ប៊ីវ អ៊ីស រិះ លូ កាណង់ ង៉ាច អា ដាត់ តាពៃ បើ តៅ សាណាំ បើ តានី ឡាយ៉ៅ ។ ថាម : ត្រត់ ពុត អាញ កេះ កាម៉ាក់ អា យ៉ាត់! ចានែក អាញ អំលី ទី ង៉ាច ទី ហង ។ ត្រត់ កេះ អ៊ីស ទី ក្លោ អា សោ ! ម៉ាត់ តង់ សាង ពី មែត គិត ណោះ គិត អៀ ។



តាហ្វែល និយាយចប់ ពុទ្រិន បានសួរបន្ថែមទៀត : តើចៅ ស្រឡាញ់ប្តីចៅនេះប៉ុន្មានឆ្នាំ ? ថាម : ខ្ញុំស្រឡាញ់អស់មួយ ជីវិត ដល់ ស្លាប់បើសិនចៅ

ឈប់ស្រឡាញ់(លែងគាត់) តើចៅគិតយ៉ាងណា ? ថាម : បើសិនជាថ្ងៃក្រោយខ្ញុំឈប់ ស្រឡាញ់(លែងគាត់) គេខ្ញុំព្រមទទួលសងអ្វីៗទាំងអស់ឱ្យទៅគេ ។ បើអញ្ជឹងល្អហើយ តែ ឥឡូវខ្ញុំសូមឱ្យខាងស្រីៗ និយាយម្តង ទៀត ។ យាយ ស្រង ក៏សួរចៅ ថាម ថា : ចៅ ថាម មើលប្រុសនោះត្រូវចិត្តរបស់ចៅហើយឬនៅ ? បើមិនត្រូវចិត្តសូមចៅ ប្រាប់ឱ្យមណ្ឌីក ដឹងច្បាស់នោយប៉ុន្មាន (ព្រោះមិនទាន់ចាកស្រាវមិនទាន់វាយមាន់) ព្រោះមានសាក្សីចាំ ស្តាប់ ។ ថាម : ប្រុសនោះត្រូវចិត្តខ្ញុំហើយលោកយាយ ! ចំណែកខ្ញុំវិញថ្ងៃក៏ស្រឡាញ់ យប់ ក៏ស្រឡាញ់ហើយ ។ ត្រូវហើយចៅគិតគុយកប្តីនេះ ដើម្បីជួយការងារឱ្យពុកម្តាយរបស់ចៅ បានមួយកំរិត ដែរ ។

ហះកា សារ ទី ក្លោ ទី អា អូ ត្រត់ ហង ឡាក់កា ពិន វៃ ចារ់ហើល ចាចាក ប៉ាត់ ចំ កា ដាត់ រល់ ចាវី នីចម៍ កាដាត់ អូ ទី ព្យើ ចឹង អឹក អូ ទី ព្យើ ចឹង ក្យាត់ អុះ ។ ទីល អីស ទី គន ទី ក្លោ កេះ អូ ត្រត់ ហង ចឹង ប្រឹត៍ និណោះ ដែស ។ អីស ត្រត់ ពុត ក្រាត់ ប៉ាន់តាន ប្រឹត៍ ពរ ប្រឹត៍ សាអ្នង ប្រឹត៍ ងារ ប្រឹត៍ ដោរ រង សាតែ រ៉ុងហៃ អ៊ុរ តាញ អន់តូប តាញ អង់យ៉ាត់ សាប៉ាត់ កាប៉ាស ព្រៀយ ហៀន រ៉ាង្គាស គល (រោល)១ អំពីក ។ ផា ទី កាន អឹត ពូ ចុនចៃ លើ ទី កាន អែត សង់ ពូ ម៉ុង ដឹង អីស ហង ប៉េះ ស្រោះ អោះ ទៀក ណាំង រ៉ាម៉េះ អ្លេះ ហ្គា ក្លេះ នីចម៍ កា អូ ផា ហង ខង អីស ម៉ាយ ពូ ។ បត់ ពូ អន់តត់ ប៉ាតោ ទី កេះ ក្លឹញ ទ្រិន អ្យក់ តាពៃ ទៀក ម៉ោញ ប្លួច អន់ ប៉ាត់ ថាម ប្រើ ណាំង កាណង់ ទ្រង អែ ។ ថាម អ្យក់ តាពៃ ណោះ ត្រឹង អន់ កា រត់ ប៉េះ ម៉ោញ ពៀង ភៀ ប្រើ អែ ប្រឹត៍ កាណង់ ។

រឿងមានប្តីមានចុះ តែយើងមិនអាចធ្វើខ្លួនដូចនៅកំលោះក្រមុំទេ ចង់ទៅណាក៏បាន ចង់ប្រលែងលេងជាមួយពីណាក៏បានគ្មានអ្នកណាមកខឹង គ្មានអ្នកណាមក ប្រចណ្ឌយើង ទេ ។ ពេលចៅមានកូនមានប្តីហើយ ចៅមិនអាចធ្វើដូចនោះបានទេ ។ ត្រូវធ្វើចិត្តគំនិត ចាស់ទុំ ចេះធ្វើម្ហូបអាហារ ធ្វើស្រែ ចំការ ចិញ្ចឹមជ្រូក មាន់ តម្បាញពីង តម្បាញភួយ រវៃអំបោះ ចាំសួរ.....

បើមានអ្នកឈឺធ្ងន់ ឬ មានកម្មវិធីផឹកស៊ីអ្វីមួយ គឺគេពឹងចៅអ្នកបុកស្រូវ ដងទឹក រកអុស ទោះហត់យ៉ាងណាក៏មិនហ៊ានថា ព្រោះយើងជាកូនប្រសារគេហើយ ។ ពេលគ្រប់គ្នាបានណែនាំរួចរាល់ហើយ ពូទ្រិន យកស្រាសរ១ដបឱទៅ នាងថាម ដើម្បី រកអ្នកណាធ្វើមេអណ្តើកខាងស្រី ។ នាងថាម យកស្រានោះចាក់ឱ្យ តាប៉េះ១ពែងឱ្យ គាត់ធ្វើមេអណ្តើក ។

១. គឺ សាម៉ា រ៉ាវី រ៉ុងកិត គឺ សាំងអៀរ សិម កាប៉ាស ប៊ុច កាតិល កាប៉ាស ឡាច់ ដឹង អែ សំឡី ឡាច់ ដឹង អែ

ឡែង ណោះ វត្ត ហ្នែល ផា : សារ កាណង់ រ៉ះ ណោះ អាញ សាំយ៉ាង ត្រគី ទី ណោះ  
 កេះ កិញអៀ ពិន ចឹង កំឡត់ ដាវ អែត ប៉ាញសង់ អន់ខៀ បិច អែត ដាវ ចំ ? ឡែង ណោះ  
 មួត កាណង់ កា ជីវ ឡាំ ប៉ាត់ ហិ កាម៉ាក់ ណារ៉ូ ទីល ប៉ាត់ ណោះ អន់ខៀ ផា : អី វត្ត ប្លើត  
 អី យ៉ាត់ សើន អី អុះ មី ក្លិញ វ៉ា ទី ខូ ពូ ទ្រង តោ អូ ទី កាប សារ ញ៉ា កេះ អន់ខៀ ប្រើ  
 ញីន អំប៉ញ ឡឹង ដាវ អែត ប៉ាញសង់ ។ អន់ដីស ទ្រង អា បិច អែត ដាវ ចំ ?  
 វត្ត ជ្រិម : ញ៉ា ចឹង គម ទុញ កា ណោះ ! អែត ដាវ យ៉ាង ហង ។ ឡែង ណោះ វត្ត បើះ លូ  
 ក្លិញ ត្រាង ជីវ រ៉ះ ប៉ាត់ ហិ អង់កាន់ ណារ៉ូ :  
 - ពូ ទ្រង តោ ផា អែត ដាវ យ៉ាង ហង និចម អន់ដីស ទ្រង អា ចឹង ភម ញ៉ា អូ ? វត្ត បិវ :  
 ញ៉ា ចឹង ត្រគី អូ ភម ! អែត ដាវ យ៉ាង កា ហឹង ដាត់ កេះ ណោះ ។ ឡែង ណោះ មួត  
 កាណង់ សិត តែប ហិ ញើ ហិ អែ ហង ។

បន្ទាប់មកតាហ្នែលក៏ឆ្លើយថារឿងមេអណ្តើកប្រាប់នេះខ្ញុំស្តាប់ត្រូវទាំងអស់ហើយ  
 ឥឡូវនេះពួកយើងកំណត់ថ្ងៃដែលនឹងរៀបការពួកគេតើចង់ការនៅថ្ងៃណា ? បន្ទាប់មក  
 ពួកមេអណ្តើកក៏ទៅផ្ទះខាងបុរសទៀតពេលទៅដល់ហើយពួកគេនិយាយថាឱតាប្លើត  
 យាយសើននិងបងប្អូនពូមីងទាំងអស់គ្នាពួកគេខាងនោះអត់មាននិយាយរឿងអ្វីទៀត  
 ទេពួកគេអោយពួកខ្ញុំសួរខាងនេះពីថ្ងៃនិងរៀបការ ។ តើខាងនេះចង់រៀបការនៅថ្ងៃ  
 ណា ? តាជ្រិមឆ្លើយថាមិនបាច់ចាំយូរទេរៀបការនៅថ្ងៃស្អែកនឹងហើយ ។ និយាយរួច  
 ហើយតាបើះនិងពូត្រាង់ទៅផ្ទះខាងស្រីទៀត ។ ដល់ផ្ទះស្រីហើយពួកគាត់ប្រាប់ថាខាង  
 នោះគេចង់រៀបការនៅថ្ងៃស្អែកនឹងហើយ តើខាងនេះយល់ព្រមទេ ? តាបិវឆ្លើយថា  
 រៀបការនៅថ្ងៃស្អែករត់តែល្អនិយាយរឿងរួចហើយក៏ទៅនៅផ្ទះរៀងៗខ្លួន ។

# ចំពូក ទី ២ : រ៉ាំង ប៉ាញ៉ាសង់

ដាវ ទី មេរ័ត្ត

## ១. អែត ប៉ុងក្សិល


តារ កាំលី ពូ ឡាំ ជីន តាពៃ លូ អ៊ុរ ទិ ប៉ាត់ រោង ។ កាណង់ អ្នក អ៊ុរ ពុះ កាកោះ ឡឹង ទិណោះ គម ដឹង ពូ ៤ សាំរ៉ាប់ អ្នក កា អន់ខ្មែ កាណង់ ។ មូត តាតាម ប៉ាណាំ គូប អន់ខ្មែ អោះ ទៀក តុះ តាពៃ កេះ ណោះ ជួរ ។ មូត អង់ ប៉ាសាវ ទិ ពៀវ ប៉ែង អន់ខ្មែ អន់ទល គូង អន់ទល ចែង លូ តង់ ពូ អោះ ទៀក ណឹង ។ សិន សាអ៊ូង សិន សាអ៊ូង កេះ មូត ក្លឹពូ រ៉ាំ ក្រាត់ តាំងកង់ លូ ក្រាត់ ហិ ទិ ពៀវ ប៉ែង ឡាំ ប៉ាតុំ ទិ ប៉ាត់ រោង ។ ឡែង ណោះ កាណង់ ឡាំ អ្នក ឌីវ លូ ថាម ឡាំ ប៉ាត់ រោង ។ មូត តាតាម ចាក ពូយ ឌីវ មូត អង់កាន់ រ៉ុះ ចាក ពូយ ថាម ។ មូត តាតាម រ៉ុះ ចោះ អញ្ចុចើម សាលើម ឡាកោ ឡាយ៉ាម ខាក់ ។ មូត កាណង់ អ្នក ណូស អ៊ុរ អន់ ពីង តោរ ព្រឹយ កេះ ណោះ ជៀក ពី មែត អុះ ម៉ិ ក្លឹពូ រ៉ាំ ទិ ពៀវ ប៉ែង រើះ តាពៃ ។

## ចំពូក ទី២ ក្នុងពិធីរៀបចំការ ថ្ងៃទីមួយ

### ១. ផឹកស្រាវធ្វើពិធីពង្រឹង

ព្រលឹង

ពេលព្រឹកគេទៅជូនស្រាវនិងមាន់ នៅរោងភូមិ ។ ពួកមេអណ្តើកដុត មាន់ធ្វើម្ហូបទាំងអស់ទុកតែភ្លៅ៤សំ



រាប់ចែកគ្នា ។ ពួកកំឡោះនាំគ្នាដងទឹកចាកស្រាវនិងម្ហូបស្រាវដាក់ដបពួកកូនប្រសា រទាំងសងខាងពួកគេចងព្យួរគងសំរាប់វាយនិងជួយដងទឹកដែរ ។ ពេលស្អិតម្ហូបហើយ ពួកចាស់ទំនិងពួកអុំទាំងសងខាងមកជួបជុំគ្នានៅរោងភូមិ ។ បន្ទាប់មកពួកមេអណ្តើក ទៅយកឌីវនិងថាមអោយមករោងដែរ ។ ពួកកំឡោះដើរតាមឌីវពួកក្រមុំដើរតាមថាម ពួកកំឡោះក្រមុំគេទុបតែងខ្លួនយ៉ាងស្អាត ។ មេអណ្តើកយកបេះដូងមាន់ដាក់លើត្រដៀ កពាងស្រាវបន្ទាប់មកហៅពួកចាស់ទំទាំងសងខាងអោយធ្វើឧបកិច្ចស្រា ។

អន់ខ្មែ កាប ផា: អ្នក តាពៃ ជាឪ អ្វី តាម៉ុង ញីន កត់ ជុង តី គន សោ ទី ក្លោ ទី កាម៉ាញ៉ូ អន់ កើត ប្រះ តាបះ អំប៉ៅ ហាវ អំរ៉ាញ អន់ (កើត ឡើង រាល់ សិក)១ កើត ហី កើត ស្រុក សាលុក អ្នែ សាលុក កោប ” ។ កេះ រឿះ កេះ ញ៉ា ក្លីញ ត្រាង អ្នក សាំងនិត ស្រត់ ពីង ព្រឹយ កេះ ណោះ ហុងក្សិល ឌីវ : អ្នក អាញ ហុង ក្សិល ឌីវ អន់ កាង ប៉ាងាត់ កាង ប៉ាលីង ប៉ុប អំហ្គោ ដាវ ទៀវ ប៉ាសយ៉ ដៃ អិត ដៃ ព្ន ”។ វត់ បើះ ហុងក្សិល ថាម លូ គង ផា : អ្នក អាញ ហុងក្សិល សោ ថាម អន់កាង ប៉ាងាត់ កាង ប៉ាលីង ប៉ុប អំហ្គោ ដាវ ទៀវ ប៉ាសយ៉ ដៃ អិត ដៃ ព្ន ។ ឡើង ណោះ វត់ បើះ បង់ ទៀក ផា : អ្នក អាញ បង់ ទៀក អា អន់ អន់ខ្មែ អ្នែ ដាត់ ឡាកោ ដាត់ ហុងឡើ ដៃ អិត ដៃ ព្ន អន់ អន់ខ្មែ អ្នែ ដៃ កើត កាឌី ដៃ ទី សារ ។



ពួកគេនិយាយថានេះជាស្រាវពាងប៉ាឌីនិងមានគកពួកខ្ញុំចងដៃកូនចៅមានប្រពន្ធមានប្តី អោយពួកគេរកស៊ីមានបាននិងមានអំណាចខ្លាំងពូកែអោយមានកូនចៅច្រើននិងមាន សេចក្តីសុខសាន្តមានផ្ទះកើតភូមិ ។ ធ្វើឧបកិច្ចរួចហើយពូត្រាងយកកាំបិតខ្លួនមកដោត លើស្រាវពាងបន្ទាប់មកដាក់លើមាត់ឌីវហើយនិយាយថាខ្ញុំដាក់កាំបិតលើមាត់ឌីវនេះ អោយគាត់មានសុខភាពល្អនិងរូបកាយរឹងមាំដូចផ្លែដូចដៃកាំអោយមានជំងឺ ។ តាបើះ យកកងដៃដាក់លើមាត់ថាមហើយនិយាយថាខ្ញុំដាក់កងលើមាត់ថាមនេះអោយគាត់ មានសុខភាពល្អនិងរូបកាយរឹងមាំដូចផ្លែដូចដៃកាំអោយមានជំងឺឈឺគ្រុន ។ បន្ទាប់មក តាបើះយកទឹកចាក់បំពេញពាងស្រាវហើយនិយាយថាខ្ញុំចាក់បំពេញទឹកនេះអោយពួក គាត់ទាំងពីមានសុខភាពល្អនិង កុំ អោយមានជំងឺឈឺគ្រុននិងកុំអោយមានរឿងហេតុ ។

១. អូ តៅ កើត ឡើង អា អ្នែ រឹស ទីណោះ

កេះ ណោះ អនខ្មែរ ម៉ុត អែត តាពៃ ពូ កត់ ជុង តី ៧ ដូវ : ទី វត័ បើះ ឌីវ ថាម មង់ ហេន ណាង បម លូ ណាង ងឿល ។ អនខ្មែរ អែត ម៉ោញ ដូវ ម៉ោញ ចក ។ ចានៃក ក្លិញ ត្រាង អែត ម៉ុត អែត ពីង ព្រឹយ អនខ្មែរ លូ ហៃ សាអ៊ឹង កា ពូ ណឹង ។ វត័ បិវ លូ វត័ ប្លើត ម៉ុតអែត ម៉ោញ ដូវ ១ តើម ដេល ។ បត័ ម៉ុត ៧ ដូវ អែត កេះ ១ ក្លិញ ត្រាង ហ្វាត់ ឡាច់ ៥ ច្រាត់ គម ២ ច្រាត់ កេះណោះ អែត ប៉ាឡិ ពូ អនខ្មែរ ណាវ ។ កេះ កត់ ជុង តី ឌីវ លូ ថាម ឡាវ អែត តា ពៃ ម៉ុត តាតាម រ៉ុះ លូ តាពៃ អុះ ម៉ុ ឌីវ អែត ឡាងត ប៉ាត់ ហិ ឌីវ ឡាច់ ប៉ាញិល ប៉ាចិល យិល ម៉ាមន ។

រួចហើយពួកគេនាំគ្នាចូលទឹកស្រាវចងដែរចំនួន៧នាក់មានដូចជាតាបើះ ឌីវ ថាម ហេន នាងបម នាងងឿល ។ ពួកគេទឹកម្នាក់មួយកំប៉ង់ ចំណែកពូត្រាងគាត់ចូលទឹកពាងផ្សេងហើយ ដួសម្ហូបអោយគេផង ។ តាបិវនិងតាប្លើតចូលទឹកម្នាក់មួយពាងដែរពេលពួក៧នាក់ទឹករួច ហើយពូត្រាងដកចេញបំពង់បីត៥ទុកតែ២ហើយគាត់អោយគេផ្សេងទៀតចូលទឹក ។ ចងដៃឌីវ វនិងថាមរួចហើយក៏ទៅទឹកស្រាវពួកកំឡោះក្រមុំនិងស្រាវបងប្អូនឌីវទឹកជុបលៀងនៅផ្ទះឌីវ ឡើងស្រវឹងច្រៀងរាំ ។

**២. អែត រឿះ ប្រះ ប៉ាទ្រូ**

**ក. រឿះ ប្រះ ប៉ាទ្រូ ហិ កាម៉ាក់**

បត័ ដាវ សិ ក្លន់១ វត័ ប្លើត ប្រើ ដូត ពុះ សាតៃ ខា ពៀវ តាប៊ឹង សាំរ៉ាប់ រឿះ ប្រះ ប៉ាទ្រូ កា ឌីវ ។ ប្រត័ សាអ៊ឹង សាតៃ ណោះ សិន កេះ ដូត តុះ តាពៃ ម៉ោញ តើម កេះណោះ ដូវ ។

**២. ទឹកសែនខ្មោច**

**ក. ទឹកសែនខ្មោចនៅផ្ទះខាងបុរស**

ពេលថ្ងៃរសៀលហើយតាប្លើតប្រាប់អោយដូតដុតជ្រូក២ចាប់សំរាប់សែនខ្មោចអោយ ឌីវ ។ ពេលធ្វើម្ហូបសាច់ជ្រូកនោះរួចរាល់ហើយដូតក៏យកទឹកចាកស្រាពាងហើយបូមដាក់ដប ។

## ២. អែត រឿះ ប្រះ ប៉ាទ្រូ

### ក. រឿះ ប្រះ ប៉ាទ្រូ ហី កាម៉ាក់

បត់ ដាវ សិ ក្នុងៗ វត្ត ប្លើត ប្រើ ដូត ពុះ សាតែ ខា ព្យែរ តាប៊ីង សាំរ៉ាប់ រឿះ ប្រះ ប៉ាទ្រូ កា ឌីវ ។ ប្រត់ សាអ្នង សាតែ ណោះ សិន កេះ ដូត តូះ តាពែ ម៉ោញ តើម កេះណោះ ជូរ ។ ជាឌី ម៉ុង អ៊ិរ ម៉ុត អន់ទ្រុង កាណង់ លូ អុះ មី ផង កាចង់ ថាម ឡាំ រឿះ តាពែ រឿះ ប្រះ ប៉ាទ្រូ ប៉ាត់ ហី កា ម៉ាក់ ។ វត្ត ប្លើត អ្យក់ ណូស សាតែ ចែត ពីង តោរ ព្រឹយ កេះណោះ អន់ខែ រឿះ ផា : តាពែ សាតោក លូ សាតែ ញិន រឿះ ប្រះ ប៉ាទ្រូ កា ឌីវ ទី កាម៉ាញ់ អន់ អន់ខែ ដាត់ ឡាកោ ដាត់ ប៉ុង ឡៃ តិស ឡាម៉ង់ តង់ ឡាពុ ដៃ ពូ ដៃ អិត អន់ ប្រះ ប៉ាទ្រូ ដៃ ណាំង ដៃ អំប៉ញ់ ហង ។ កេះ ណោះ វត្ត ប្លើត បង់ ទៀក ផា : អ្យក់ អាញ់ បង់ ទៀក អា អន់ ទ្រូ វត្ត ទ្រូ យ៉ាត់ អែត អន់ទ្រូល សង់ អន់ទ្រូល អន់ដិស រ៉ុងហៃ ខ្យា ញិន ឌូ ។



ដល់ពេលល្ងាចមាន់ចូលទ្រុងហើយមេអណ្តើកនិងឪពុកម្តាយបងប្អូនថាមក៏ទៅធ្វើឧបកិច្ច ស្រាវសែនខ្លោចនៅផ្ទះខាងបុរស ។ តាប្លើតយកបេះដូងជ្រូកដាក់លើត្រដៀកពាងស្រាវបន្ទាប់ ពួកគេ ធ្វើឧបកិច្ចពួកគេនិយាយថានេះជាស្រាវពាងសាតោកនិងជ្រូកពួកខ្ញុំសែនខ្លោចអោយឌីវ មានប្រ ពន្លឺអោយពួកគេទាំងពីមានសុខភាពល្អរូបកាយមាំមួនកុំអោយមានជំងឺឈឺគ្រុនសូម ខ្លោចដូនតាកុំសួរកុំរកវាអី ។ ពួកគេធ្វើឧបកិច្ចរួចហើយតាប្លើតយកទឹកចាក់បំពេញលើស្រាវ ពាងហើយនិយាយថាខ្ញុំចាក់ទឹកបំពេញលើស្រាវនេះសូមខ្លោចតាខ្លោចយាយផឹកមុនស៊ីមុនទៅ ពួកខ្ញុំផឹកស៊ីតាមក្រោយសូមថែរក្សាពួកខ្ញុំទាំងអស់គ្នាផង ។



កេះ រឿះ កេះ ញ៉ា ក្រាត់ ហិ ម៉ុត អែត អន់ទ្រួល ឡឹង ពូ កេះណោះ ប្រើ មូត កាណង់ អែត អន់ខែ ណារ៉ូ ។ ឡែង ណោះ ក្រាត់ ហិ មប អន់ កា ប៉ាណូស មេញ ដូរ សាំរ៉ាប់ ហៃ កាំឡាំង ពីង ហិ អុះ ម៉ិ ទ្រង អង់កាន់ លូ កាំឡាំង ស្រុក ។ ចានែក មូត អក់កាន់ ក្រាត់ យ៉ាត់ តាំងកង់ ពូ អន់ អែត សានូរ ។

កេះ អែត តាពៃ រឿះ ប្រើ ប៉ាទ្រូ ប៉ាត់ ហិ កាម៉ាក់ មូត កាណង់ ទ្រៀម តត់ រ៉ាន់ដាប់ កាណាត់ យឿង ខង ឌីវ ចឹង ត្រត់ អ្យក់ ម៉ុត ប៉ាត់ ហិ កាម៉ាញ៉ូ អែ អន់ ទិ ពីង វែវ ដាត់ រ៉ុងអិត កេះណោះ អន់ខែ ជីវ ឡាំ ប៉ាត់ ហិ អង់កាន់ ។ ក្លឹញ ត្រាង ត្រី វែវ គយ ស្រាត់ ប៉ាក់ ទឹងគង វត់ បើះ សិល រក ចាក អន់ទ្រួល ។ ចានែក អុះ ម៉ិ ផ្លង់ រ៉ាច់ ឌីវ ទីប កាម៉ាក់ ទីប អង់កាន់ ឡាំ ជីន ចាក ចោង អន់តិត ត្រែង ៗ ។



ធ្វើឧបកិច្ចរួចហើយចាស់ទំក្នុងផ្ទះចូលជីកមុនគេបន្ទាប់មកឱ្យពួកមេអណ្តើកចូល ជីក ។ បន្ទាប់មកទៀតចាស់ទំក្នុងផ្ទះប្រគល់ឱ្យមនុស្សម្នាក់ដើម្បីអោយគាត់ចាត់ចែងអោយ ម្ចាស់ផ្ទះនិងបងប្អូនខាងស្រីនិងនាក់ភូមិចូលជីក ។ ចំណែកពួកស្រីនិងយាយចាស់អោយ ជីកស្រាវដែលគេបូមដាក់ក្នុងដប ។ ជីកស្រាវសែនខ្លោចដូនតារួចហើយពួកមេអណ្តើក ក៏រាប់ចំទុកដាក់អីរ៉ាន់របស់របរដែលឌីវត្រូវយកទៅផ្ទះប្រពន្ធគាត់ដាក់ក្នុងកាផាទាំងអស់ រួចជាស្រាច់ បន្ទាប់មកពួកគេនាំគ្នាចុះទៅផ្ទះខាងស្រីវិញ ។ ពូត្រាងសំពាយកាផានិង បំពង់ព្រួញលីស្មារចំណែកតាបើះឆ្លុះភ្លើងទៅមុន ។ បងប្អូនឌីវទាំងប្រុសទាំងស្រីទៅជូន ឌីវដើរតាមក្រោយ ។

**ខ. រឿន ប្រឹះ ប៉ាទ្រូ ទ្រង ហី អង់កាន់**

ទីល ប៉ាត់ ហី អង់កាន់ កាណង់ កា អ្នក ពេល ឌីវ អ្នក ម៉ុត ណោះ ត្រាក់ សំរាប់ អ្នែ ប៉ាញ់សង់ ។ យាត់ ប៉ា អ្នក តាពៃ ទៀក ម៉ោញ ចាយ សំរាប់ រឿន កា ពូ ត្រាក់ ពេល ។ កាណង់ រឿន ផា : អ្នក តាពៃ អញសើម ញីន រឿន កា ត្រាក់ ពេល កា ឌីវ លូ ថាម អា អន់ អន់ខ្មែ អ្នែ ដាត់ ឡាកោ ដាត់ ប៉ុងខ្មែ ដៃ អិត ដៃ ពូ ។ កេះណោះ រត់ បិវ ជៀក កាណង់ រឿន តាពៃ រឿន ប្រឹះ ប៉ាទ្រូ កា ឌីវ ម៉ុត អ្នែ ហី ថាម ។ អន់ខ្មែ ផា : អ្នក តាពៃ ប៉ាឡាង់ លូ សាតៃ ញីន រឿន ប្រឹះ ប៉ាទ្រូ កា ឌីវ លូ ថាម អន់ អន់ខ្មែ ដាត់ ឡាកោ ដាត់ ប៉ុងខ្មែ តិស ឡាម៉ង់ តង់ ឡាពុ ដៃ ពូ ដៃ អិត អន់ ប្រឹះ ប៉ាទ្រូ តង់ រ៉ុងហៃ រ៉ុងខ្សា អន់ខ្មែ ខូ ។ កេះណោះ រត់ បិវ បង់ ទៀក អែ កាប ផា : អ្នក អាញ បង់ ទៀក អា អន់ ទ្រូ រត់ ទ្រូ យ៉ាត់ អែត អន់ទ្រូល សង់ អន់ទ្រូល អន់ដិស រ៉ុងហៃ ខ្សា ញីន ខូ ។ កេះ រឿន រត់ បិវ ម៉ុត អែត អន់ទ្រូល កេះ ណោះ អែ មប កា ប៉ាណូស ១ ដូវ សំរាប់ ហៃ ប៉ាណូស ពីង ហី អុះ ម៉ិ ទ្រង កាមាក់ លូ កាំឡាំង ស្រុក ។ ម្ហត អង់កាន់ ពូ អន់ អែត សានូរ ។

**ខ. ផឹកសែនខ្មោចនៅផ្ទះខាងស្រី (សែនដូនតា)**

ពេលទៅដល់ផ្ទះស្រីហើយមេណ្តើកយកកន្ទួលដែលឌីវយកមកនោះក្រាលសំរាប់អង្គុយផ្សំផ្គុំកូនកំ ឡោះកូនក្រមុំ ។ យាយបាយកស្រាវសរមួយដបសំរាប់ធ្វើឧបកិច្ច ពេលក្រាលកន្ទួល ។ មេអណ្តើកឧបកិច្ចនិយាយថានេះជាស្រាវសរពូកខ្ញុំឧបកិច្ចក្រាលកន្ទួលឱ្យឌីវ និងថាមឱ្យពូកគេទាំងពីមានសុខភាពល្អរូបកាយមាំមួនកុំឱ្យមានជំងឺឈឺ គ្រុន ។ បន្ទាប់មកតាបិវ ហៅមេអណ្តើកឧបកិច្ចស្រាវសែនខ្មោចដូនតាឱ្យឌីវដែលចូលនៅផ្ទះថាមពូកគេនិយាយថានេះស្រាវ ពាងប៉ាឡាំងនិងជ្រូកនេះពូកខ្ញុំឧបកិច្ចឱ្យឌីវនិង ថាមឱ្យពូកគេមានសុខភាពល្អរូបកាយមាំមួនកុំឱ្យមាន ជំងឺឈឺគ្រុនសូមខ្មោចដូនតាជួយថែរក្សាគេទាំងពីផង ។ បន្ទាប់មកតាបិវយកទឹកចាក់បំពេញលើស្រាវ ពាងហើយនិយាយថាខ្ញុំចាក់ទឹកបំពេញលើស្រាវនេះសូមខ្មោចតាខ្មោចយាយផឹកមុនស៊ីមុនទៅពូកខ្ញុំ ផឹកស៊ីតាមក្រោយសូមថែរក្សាពូកខ្ញុំទាំងអស់គ្នាផង ។ ឧបកិច្ចរួចហើយតាបិវចូលផឹកមុនគេបន្ទាប់មក ទៀតគាត់ប្រគល់ឱ្យមនុស្សម្នាក់ដើម្បីឱ្យគាត់ចាត់ចែងឱ្យម្ចាស់ផ្ទះនិងបងប្អូនខាងបុរសនិងនាក់ភូមិ ចូលផឹក ។ ចំណែកពូកស្រីគេអោយផឹកស្រាវដែលគេបូមដាក់ដប ។

**៣. ប៉ាញ់សង់**

**ក. កាណង់ តាំបាង រ៉ាស អំប៉ាស**

ឌីវ លូ ថាម ឡាំងអ្វៃ ក្យាម គូប សោប អន់ ឌីវ បឹង កាណង់ ។ កាណង់ អំប៉ន់ ព្រៀយ បាក ម៉ោញ ដូវ ម៉ោញ ប៉ាណន់ ។ ឌីវ លូ ថាម កា អំប៉ន់ នីទៅ ដេល ។ អន់ទ្រួល ឡឹង ប៉ាញ់សង់ វត្ត បើះ ផា :អី វត្ត បិវ ! អី យ៉ាត់ បាំ !អី វត្ត ហ្វៃល ! អី ក្លិញ ទ្រិន ! អី អុះ មី ក្លិញ រ៉ា ទិឌូ កិញអៀ អាញ់ ចឹង តាំបាង កាណាត៍ លូ យឿង ខង សោ ឌីវ អ្យក់ ម៉ុត ហិ សោ ថាម អា យះ ប៊ែត យះ អៀង អន់ ពិន ប៊ប់ ទិឌូ ។ កាណាត៍ យឿង ខង អី អ្យក់ ម៉ុត អា ទី : បោះ ម៉ោញ អន់តូវ កែ ម៉ោញ គៀត បួង ២ សិរ ២ អង់គៀន ២ កត៍ ១ ពេល ១ បួន អង់យ៉ាត៍ ១ បួន អន់ទូប ២ បួន វែវ ១ ស្រាត់ ១ ម៉ក់ ១ សាំងនិត ១ លូ គៀត អែត ១ ។ ដាវ យ៉ាង ម៉ាង អន់ទៀ ផា កាតាំង អន់ដីស កាប ពោ រោ ចាចក់ អន់តិក៍ តេះ អន់តិក៍ ឡាន ផា សោ ឌីវ ប៉ាណូស អូ គិត អូ គោរ ទី កាម៉ាញ់ អូ អ្យក់ ម៉ុត លូ រ៉ាស ញ៉ា ។ ផា អន់ដីស យោត អន់ដីស ទៀ នីណោះ សារ អ្វៃ ពីង អន់ដីស កាឌី ទូម ពីង អន់ដីស ហង ។

**៣.ពេលផ្សំផ្គុំ**

**ក.មេអណ្តើកបង្ហាញរបស់រប**

ឌីវនិងថាមមកអង្គុយជិតគ្នាបែរមុខខាងមេអណ្តើក ។ មេអណ្តើកពាក់អំបោះសរលើ ក្បាលម្នាក់មួយចង្ហាយឌីវនិងថាមក៏ពាក់ដែរ ។ មុននិងបញ្ចុកបាយតាបើះនិយាយថាឱ តាបិវយាយបាំតាហ្វៃលពូទ្រិននិងបងប្អូនអុំមីងទាំងអស់គ្នាឡូវនេះខ្ញុំសូមបង្ហាញរបស់ របរដែលចៅឌីវយកមកនៅផ្ទះថាមទោសបិតិចឬច្រើនឱ្យយើងឃើញទាំងអស់គ្នា ។ របស់របរដែលចៅឌីវយកមកមានដូចជា អំបិលមួយកញ្ចប់ អង្ករមួយឃ្លោក ស្លាបព្រា ពីរ ចានបាយពីរ ចានសម្លពីរ ឆ្នាំងមួយ កន្ទេលមួយ ភួយមួយ ប៊ុងពីរ កាផាមួយ ស្មារ មួយ ផ្កាកំមួយ កាំបិតខ្នុសមួយ និងឃ្លោកទឹកមួយ ។ ថ្ងៃមុខថ្ងៃក្រោយបើអ្នកទាំងអស់ គ្នានិយាយដើមថាចៅឌីវជាមនុស្សអត់បានការយកប្រពន្ធអត់មានយកមករបស់របរអ្វី សោះ ។ បើនិយាយដូច្នោះគឺខុសហើយណា ។

ឡែង ណោះ យ៉ាត់ ស្រង តើល ផា : អី កាណង់ អី កាប៉ាច់ អន់ដីស រ៉ះ អន់តត់ ណោះ កា ត្រត់ ទិ ណោះ កេះ ដាវ យ៉ាង ម៉ាង អន់ទៀ ជា ញីន កាប នីណោះ នីចម ចឹង ប្រឹក ញីន ឡាប់ យច ។

**ខ. ប៉ាប្រើ លូ ហៃ ជ្រុង**

កាណង់ ចែក ភៃ ពីង អា កេះណោះ ស្រត់ ជ្រុង ២ ស្រាំង ប៊ុង កាម៉ាក ១ ស្រាំង ប៊ុង អង់កាន់ ១ ស្រាំង ។ ពរ ២ សិរ អ៊ិរ សាន់តុក ២ កាតុ ។ កេះណោះ ពូ តូះ តាពៃ តើម ម៉ៅញ ចឹក សាំរ៉ាប់ ប៉ាញ៉ូសង់ ។ កាណង់ សុះ ជ្រុង អន់ កិត ទិ ពៀរ កេះណោះ អន់ខៀ កោច ភៃ ម៉ៅញ ដូរ ម៉ៅញ ចំប្រិច កេះណោះ អន់ខៀ ប៉ាប្រើ១ ផា : អ្សក ភៃ សាប្បាំង រ៉ាងតយ័២ ញីន ប៉ាប្រើ កា សោ ឌីវ លូ ថាម អា ផា អន់ខៀ ត្រង់ ពុត សិត ប៉ានីរ អន់ ញីន អន់ ជ្រុង អា កិត សាម៉ៃ ទៅ ។ ផា អន់ខៀ អ្ន ត្រង់ ពុត អូ សិត ប៉ានីរ គួប អន់ខៀ អន់ ជ្រុង អា កិត ចាំងហិត កាត់ ។ ញី ទី ប៉ានីរ អន់ជ្រុង កិត សាអ្សាំង ញី ញ៉ា អង់ហ្សាំង អន់ ជ្រុង កិត ហិរ ។ ឡែង ណោះ អន់ខៀ កុត តី រ៉ាឡី ភៃ ពីង ពូ កេះណោះ ព្រឹះ ភៃ ពីង កល់ ឌីវ លូ ថាម ។ ជ្រុង ឌីវ លូ ថាម កិត សាម៉ៃ ទៅ ។ មូត កាណង់ រ៉ះ ផា : អុញ ជ្រុង អា កិត សាម៉ៃ ទៅ លើយ កេះណោះ អូ ទី ហិរ ផា តាម ពិន ហៃ អុញ ជ្រុង អា អន់ខៀ ក្លោ កាម៉ាញ យី ចឹង ត្រង់ ពុត សិត ប៉ានីរ តាទិច ហង ។ កាតាំង កាណង់ រ៉ះ នីណោះ ពី មែក ឌីវ លូ ពី មែក ថាម ទី ពុត រី ត់ ហោ ខាក់ ។

**ខ. ផ្សំផ្គុំនិងមើលភ្លើងទៀន**

មេអណ្តើកយកអង្ករដាក់ក្នុងផ្តិលរួចយកទៀនពីរដើមដោតពីលើ១ដើមខាង បុរស១ដើមខាងស្រី ។ បាយ២ចាននិងមាន់ស្លា២ក្បាល ។ បន្ទាប់មកគេចាកស្រាវ ពាងមួយដើមសំរាប់ផ្សំផ្គុំ ។ មេអណ្តើកដុតទៀនទាំងពីរដើមរួចហើយពួកគេយកអង្ករម្នាក់១ ចាប់ហើយពួកគេធ្វើឧបកិច្ចថានេះជាអង្ករធ្វើស្បៀងពួកខ្ញុំឧបកិច្ចឱ្យឌីវនិងថាមបើសិនជាពួក គេទាំងពីរមានចិត្តស្មោះត្រង់និងគ្នាឱ្យភ្លើងទៀននេះនេះស្មើគ្នា ។ តែបើសិនជាពួកគេទាំងពីរ មានចិត្តមិនស្មោះត្រង់និងគ្នាទេអោយភ្លើងទៀននេះនេះ១ខ្ពស់១ទាប ។ អ្នកណាមានព្រាប ជាងឱ្យភ្លើងទៀនរបស់គាត់នេះល្អកុំឱ្យមានហូរហើអ្នកណាយំស្រែកឱ្យភ្លើងទៀនរបស់គាត់ ហូរ ។

១. អ្សក ភៃ ម៉ៅញ ចាំបិច កាំប៉ង ពីង តី កេះណោះ រ៉ាម៉ាស ពីង ពូ ពីរ កាប អញ្ចុស្រំ លូ តី  
២. ភៃ ពូ ចឹក ពីង តី សាំរ៉ាប់ រ៉ាម៉ាស

រួចហើយពួកគេសង្កត់ប្រៀបដៃដែលកាន់អង្ករលើភ្លៅរបស់ខ្លួនបន្ទាបមកពួកគេបាច  
អង្ករលើក្បាលឱ្យនិងថាមភ្លើងទៀនឱ្យនិងថាមឆេះស្មើគ្នា ។ ពួកមេអណ្តើកនិយាយថាភ្លើង  
ទៀននេះឆេះស្មើគ្នារហូតអត់មានហូរទេ ។ បើតាមការយើងពិនិត្យមើលអាចដឹងថាពួកគេទាំង  
ពីរនាក់ប្តីប្រពន្ធមានចិត្តស្មោះត្រង់និងគ្នាមែនហើយ ។ ពេលឮ ពួកមេអណ្តើកនិយាយដូច្នោះ  
ឪពុកម្តាយឱ្យនិងថាមស្សាយចិត្តណាស់ ។

**គ.កាន សិម**

កេះ ហៃ ជ្រុង កាណង់ ប៉េះ ប៉ុងឡៃ អ៊ិរ សាំប៉ាត់ អន់ឌូ លូ ពរ ម៉ោញ ដូរ ម៉ោញ សាំ  
ប៉ាត់ សាំរ៉ាប់ សិម ឱវ លូ ថាម ។ ហះកា អន់ទ្រួល ចឹង សិម ម្ចាត កាណង់ រ៉ះ ផា : ប៉រ អន់ដីស  
សង់ ប៉ាឡឹង ៗ ប្រីត ឆីចម ដៃ អន់ តាលន លូ ដៃ អ៊ុត ពីរ ។ ផា អន់ដីស អ៊ុត ពីរ ណោះ  
អន់ដីស ចឹង កាឡីស កា ប៉ល់អន់ហ្នី ។ ផា អន់ដីស តាលន ពូ ផា អូ ដាត់ គន សោ ។ ឆីចម  
អន់ដីស កាតាំង ឡាក់ ដេល ប ញីន រ៉ះ ណោះ ? ឱវ លូ ថាម តើល ផា : "កាតាំង ដេល" ។

**គ.ការបញ្ចុកបាយ**

មើលភ្លើងទៀនរួចហើយមេអណ្តើកហែកសាច់មាន់យកពូតជាមួយបាយម្នាក់មួយដុំសំរាប់  
បញ្ចុកឱ្យនិងថាមតែមុននិងបញ្ចុកបាយពួកមេអណ្តើកបានប្រាប់ថានាក់ទាំងពីរត្រូវហូបតាមសំ  
រួលកំអោយតាលននិងកំជូតមាត់ ។ បើនាក់ទាំងពីរជូតមាត់នាក់ទាំងពីរនិងកំណាញ់ឪពុកខ្មែច  
ម្តាយខ្មែចបើនាក់ទាំងពីរតាលនធ្វើអោយសុខភាពកូនចៅមិនសូវល្អ ។ តើស្តាប់បានទេរឿង  
ដែលពួកខ្ញុំប្រាប់នេះ ? ឱវនិងថាមឆ្លើយថាស្តាប់បាន ។

ឡែងណោះ ម្ចាស់ កាណាង កា សាំប៉ាត់ ពរ ចែក បាំងឡែ អ្វីរ ម៉ោញ ដូរ ម៉ោញ សាំប៉ាត់ កេះណោះ សិម ឌីវ លូ ថាម ម៉ោញ ដូរ ម៉ោញ ទង ។ កេះ អន់ខ្មែ សង់ កាណាង ប៉េះ ឡាច់ ពួ អ្វីរ ទិ ព្យ័រ ប៉ែង គម សាំរ៉ាប់ អន់ខ្មែ សង់ ហាវ ឡឹង ហុំ កាំលី លូ ប៉េះ អ្សក់ កាង កា អន់ខ្មែ ចឹង ហៃ ។ សល់ ឡឹង ណោះ អន់ខ្មែ ប្រើ ម្ចាស់ សាស្តា សង់ តាត់អង់ទិ ។ ម្ចាស់ សាស្តា កា ម៉ុត សង់ សា សាស្តិ៍ អ្វីរ ណោះ ម៉ោញ ដូរ ម៉ោញ នីរ ។



បន្ទាប់មកទៀតមេអណ្តើកពូតបាយដាក់សាច់មាន់ម្នាក់មួយដុំរួចហើយបញ្ជូនឱ្យនិងថាម ម្នាក់ម្តងហូបបាយរួចហើយពួកមេអណ្តើកហែកភ្លៅមាន់ទាំងពីរទុកសំរាប់ នាក់ទាំងពីរហូប បាយពេលព្រឹកក្រោយពីងូតទឹករួចនិងហែកយកចង្កាមាន់សំរាប់មើលផង ។ សាច់មាន់នៅ សល់នោះពួកគេអោយពួកក្មេងចូលហូបបាយបង្ហើយពួកក្មេងក៏ចូលហូបសាច់មាន់នោះម្នាក់ មួយម៉ាត់ៗ ។

**យ.រឿស តាពៃ ប៉ាញ់សង់**

កាណង់ ជា: ជ្រុង អំពៃ កិត សាមី ទៅ កាង អ្សរ អា កា ត្រង់ នីទៅ ដេល អន់ខ្មែ ក្លោ កាម៉ាញ់ អា ត្រង់ ពុត សិត ប៉ានីរ ហង ។ ឡែង ណោះ កាណង់ ជៀក វត៌ បិវ លូ វត៌ ប្លើត រឿះ តាពៃ ប៉ាញ់សង់ ។ កេះ ចែត ណូស អ្សរ ពីង តោរ ព្រឹយ វត៌ បិវ វត៌ បើះ លូ កាណង់ ទិ ពៀវ រឿះ តាពៃ ប៉ាញ់សង់ អន់ខ្មែ ជា : អ្សត៌ តាពៃ ចិ អ្សរ តា ម៉ុង ញីន ប៉ាញ់សង់ ឌីវ លូ ថាម អា អន់ អន់ខ្មែ កើត ប្រះ តាបះ អំប៉ៅ ហាវ អំរ៉ាញ កើត ទ្រៀល រ៉ាល សិក កើត ហិ កើត ស្រុក សាណុក អ្នែ សាណុក កោប ។ ឡែង ណោះ កាណង់ បង់ ទៀក ជា : អ្សត៌ អញ បង់ ទៀក អា អន់ អន់ខ្មែ អ្នែ អន់ ដាត់ ឡាកោ ដាត់ ប៉ុងឡែ ដៃ អិត ដៃ ព្ន ដៃ កើត កាឌី ដៃ ទិ សារ ។ កេះ បង់ ទៀក កាណង់ ម៉ុត អែត អន់ទ្រួល កេះណោះ អន់ខ្មែ ប្រើ ពូ ណារ ។ តាពៃ អា ពូ អែត សា សាអ៊ឹង អ្សរ សាន់តុក ម៉ោញ ដូវ តុ សិត ១ ។ ចានែក ឌីវ លូ ថាម ម៉ុត តែប ពីង កាណុង ទិ អន់ខ្មែ ។ កេះ អែត ក្លីញ ត្រាង់ លូ វត៌ បើះ អ្សក់ ព្ន អ្សរ ម៉ោញ ដូវ ម៉ោញ កេះណោះ សិត ហិ ពៀ ហិ អែ ។

**យ. ឧបកិច្ចស្រាវជ្រាវ**

ពួកមេអណ្តើកនិយាយថាភ្លើងទៀនអំបាញ់មិញនេះស្មើគ្នាឡូវនេះចង្កាមានក៏ល្អដែរ ពួកគេ ទាំងពីរនាក់ប្តីប្រពន្ធពិតជាមានចិត្តស្មោះត្រង់និងគ្នាមែនហើយ ។ បន្ទាប់មកមេអណ្តើកហៅតា បិវនិងតាបើះឧបកិច្ចស្រាវជ្រាវ ។ ដាក់បេះដូងមានលើត្រចៀកពាងស្រាវហើយតាបិវតាបើះ និងមេអណ្តើកឧបកិច្ចស្រាវជ្រាវពួកគាត់និយាយថានេះជាស្រាវពាងចិនិងមានគោកដែល ពួកខ្ញុំជ្រាវឌីវនិងថាម អោយគេទាំងពីររកស៊ីមានបាននិងមានអំណាចខ្លាំងពូកែនិងអោយមាន កូនចៅច្រើននិងមានសេចក្តីសុខសាន្តមានផ្ទះកើតភូមិ ។ រួចហើយមេអណ្តើកយកទឹកចាក់បំ ពេញលើស្រាវពាងហើយនិយាយថាខ្ញុំចាក់ទឹកបំពេញលើស្រាវនេះអោយគេទាំងពីរ មានសុខ ភាពល្អរូបកាយមាំមួនកុំឱ្យមានជំងឺឈឺគ្រុននិងកុំឱ្យមានរឿងហេតុអ្វីសោះ ។ ចាក់បំពេញទឹក លើស្រាវពាងរួចហើយមេអណ្តើកចូលជីកមុនគេរួចហើយពួកគេឱ្យគេទៀត ។ ស្រាវនេះគេ ជីកខ្លែមជាមួយសាច់មាន់ស្លាម្នាក់១ម៉ាត់ ។ ចំណែកឌីវនិងថាមចូលដេកក្នុងបន្ទប់ ។ ពេលគេ ជីករួចហើយព្យាតាងនិងតាបើះក៏យកភ្លៅមាន់ម្នាក់មួយរួចទៅដេកនៅផ្ទះរៀងៗខ្លួន ។

**ដាវ ទី ព្យែវ**

តារ កាំលី ឌីវ លូ ថាម ចាក រិះ អុះ មី ក្លិញ រ៉ា អន់ខៃ ទ្រង ព្យើ ទ្រង អែ ភ្លើ កាប (ប៉ាតាំ)

១ លូ កាប សារ កាណាល់ ។

**១.កា កាប សារ កាណាល់**

អន់តាន់ កាណង់ បើ តាន់ ទីល ក្លិញ ជ្រិម ជា : នីចម៍ ពិន ចឹង ប៉រ កាណាល់ ប ? ជា ប៉រ អន់ដីស ចឹង ប៉រ ប៉ុប ចំ ? រីត ប្លើត លូ យ៉ាត់ សើន តើល ជា : ក្លិញ ជ្រិម អំប៉ញ់ ណោះ ត្រត់ កេះ ! យះ គន ញីន អូ កានីត អូ កាណូរ ខា សាលយ ម៉ុះ សាលយ ម៉ាត់ ញីន ប៉រ កាណាល់ :

- តាពៃ តើម ៣ តើម តាពៃ ទៀក ២០ ថាយ
- សាតៃ ៥ តាពឹង
- អង់យ៉ត ១ អន់ទូប ១ លូ លៀន ព្យែវ រ៉ាយ៉ុង ( លៀន ប៉ាសើត ) ។

**ថ្ងៃទីពីរ**

ដល់ព្រឹកស្អែកឌីវនិងថាមទៅប្រាបបងប្អូនរៀនខ្លួនដើម្បីធ្វើកិច្ចសន្យានិងនិយាយរឿង ដែលត្រូវអោយរបស់របរទៅគេ ។

**១.និយាយរឿងដែលត្រូវអោយរបស់របរទៅគេ**

ពេលមេអណ្តើកមិនទាន់មកដល់ពូជ្រិមនិយាយថាតើយើងនិងសូមរបស់របរពីគេឬ ? បើសូមពួកនាក់និងសូមបន្ទាន ? តាប្លើតនិងយាយសើនឆ្លើយពូជ្រិមសួរនេះត្រូវហើយ ទោសបីកូនខ្ញុំអត់បានការដោយសារវាចេញពីខ្ញុំពួកខ្ញុំត្រូវតែសូមហើយ ។

- ស្រាវពាង៣ពាងស្រាវសរ២០ដប
- ជ្រូក៥ចាប់
- ភួយមួយប្តឹងមួយលុយចំនួន២០០រៀល(លុយពីដើម) ។

---

១. កាប អន់តត់ ប៉ាតោ ប៊ិច កា ហ្សាំង សាឡាច់ ដៃ អន់ កើត កាឌី ទី សារ



. អង់យ៉ាត់ លូ អន់ទូប ញីន ប៊ែរ (សាក្រាំ)១ ។ តាពៃ សាតៃ ញីន សា ដោង២ ។ សាទ្វក កា ញីន ជា ប៉ុប ណោះ ជា អុះ ម៉ី ក្លីញ រ៉ា ជា អូ ត្រត់ ញីន កា សាំយ៉ាង ដេល ។ វត័ ជ្រិម : ញ៉ា ចឹង យច កា ប៊ែរ កាណាល់ សារ អា ឡឹង ម៉ោហ ពៃ កា នីអៀ ហង ។ កាណុង ប៊ែរ ណោះ ពូ អន់ ប៉ុប ចំ ពិន អ្សក់ ប៉ុប ណោះ សារ នីអៀ ពិន អូ អូ ហ៊ុងខំ អុះ ។ ជាឌី ឡែង ណោះ ទីល កាណង់ ។ ក្លីញ ជ្រិម កា រ៉ះ កា មូត កាណង់ ពួយ ប៉ានីរ វត័ ប្លើត លូ យ៉ាត់ សើន រ៉ះ កា អែ ណោះ ហង ។ ឡែង ណោះ ក្លីញ ត្រាង់ លូ វត័ បើះ កា ជីវ ឡាំ ប៉ាត់ ហី អង់កាន់ ។ ទីល ប៉ាត់ ណោះ ក្លីញ ត្រាង់ ជា : អី វត័ បិវ អី យ៉ាត់ បាំ អី វត័ ហ្វើល លូ អុះ ម៉ី ណោះ ប្រង់ ទិ ឌូ ពូ ទ្រង តោ ប៊ែរ កាណាល់ ខា សាលយ ម៉្លះ សាលយ ម៉ាត់ ឌីវ ណោះ ទី :

- តាពៃ តើម ៣ តើម តាពៃ ទៀក ២០ ចាយ
- សាតៃ ៥ តាពឹង
- អង់យ៉ាត់ ១ អន់ទូប ១ លូ លៀន ពៀវ រ៉ាយ៉ាង (លៀន ប៉ាសើត) ។

ភួយនិងប៊ីងពួកខ្ញុំសូមស៊ីដាច់ ចំណែកជ្រូកស្រាវនិងលុយពួកខ្ញុំជូនវិញ ។ ទោសបី ពួកខ្ញុំសូមប៉ុណ្ណឹងបើ បងប្អូនថាមិនត្រូវទេពួកខ្ញុំក៏ស្តាប់តាមដែរ ។ តាជ្រិមឆ្លើយថាការ ដែលសូមនេះមិន ខុសទេការនេះតាំងពីបូរិយាណគឺអញ្ចឹងហើយ ។

ក្នុងកាសូបនេះបើគេអោយ ប៉ុន្មានយកប៉ុននឹងព្រោះការនេះយើងអត់ចេះបង្ខំទេ ។ ក្រោយមកមេអណ្តើកមកដល់ពូជ្រិមប្រាប់ពួកមេអណ្តើកតាមពាក្យដែល តាប្លើតនិងយាយ សើនបានប្រាប់គាត់នោះហើយ ។ រួចហើយពូត្រាង់និងតាបើះក៏ចុះទៅផ្ទះស្រីពេលទៅដល់ ហើយពូត្រាង់និយាយថាឱតាបិវ យាយបាំ តាហ្វើលនិងបងប្អូនទាំងអស់គ្នាអើយបងប្អូនខាង បុរសនោះគេសូមរបស់របរផ្លែឌីវចេញពីឪពុកម្តាយ ។

- ស្រាវពាង៣ពាងស្រាវសរ២០ដប
- ជ្រូក៥ចាប់
- ភួយមួយប៊ីងមួយលុយចំនួន២០០រៀល(លុយពីដើម) ។

---

១. អ្សក់ រ៉ាយ៉ាង  
 ២. សា កេះ អន់តីត ត្រត់ ជឹង សីត ណារ៉ូ សាម៉ី ទៅ

អង់យ៉ាត់ លូ អន់ទូប អន់ខ្មែ ប៊ុរ សា ក្រាំ ។ តាពៃ សាតៃ លូ លៀន អន់ខ្មែ ជា សា ដោង ។  
ទីល នីណោះ នីចម៍ អន់ដីស ទ្រង អា ចឹង ជា ? សាទូក កា អន់ខ្មែ ប៊ុរ ប៉ុប ណោះ ជា អន់ដីស  
អូ ទី អន់ខ្មែ កា អូ ហ៊ុនខំ ដេល ។

វត្ត ហ្វៀល : មិត្តប្រៀយ ប៊ុរ ណោះ កា ត្រត់ កេះ យច ដឹង កា ញីន អូ អូ ទី អា ហង ជា ញីន  
ទី អន់ អៀង ឡឹង ណោះ កា ដាត់ ខង ប៉ាណូស អៀ លូ ញីន ។ ទីល នីណោះ នីចម៍ ចានែក  
អន់ដីស ឡាក់ ពី ម៉ែត ចឹង ទី ដេល ប អំរ៉ាត់ ពូ ជា ណោះ ? ជា ទី អន់ដីស អន់ ជា អូ ទី នីចម៍  
ចឹង ប្រត់ ពិន ឡោម មិត្តប្រៀយ ទ្រង តោ ណាវ ។ វត្ត បិវ ជា : វត្ត អំប៉ញ ណោះ ត្រត់ កេះ ។  
កិញអៀ អី កាណង់ អី កាប៉ាច់ អន់ដីស រ៉ះ ណោះ ត្រត់ កេះ ញីន អា ប៊ុល ពូ អេះ ប៊ុល ប្លេះ  
អិត ។ ទីល នីណោះ ប៊ុរ អន់ដីស រ៉ះ លូ មូត ប្រៀយ ទ្រង តោ ជា តាពៃ អង់យ៉ាត អន់ទូប  
ញីន ភម ទីណោះ កេះ កាប៉ាច់ សាតៃ អា យ៉ះ តិស អូ អូ យ៉ះ ចិ អូ អូ ប៊ុត ញីន ប៊ុរ គិត ៤ តា  
ពឹង ញ៉ា ចឹង យច អន់ខ្មែ ប៊ុរ ប៉ុប ណោះ ដឹង កា ញីន អូ ទី ។

ភួយនិងប៊ុនពួកគេសូមស៊ីដាច់ ចំណែកជ្រូកស្រាវនិងលុយពួកគេជូនវិញ ។ បើដូច្នោះខាង  
នេះនិងនិយាយដូចម្តេច ? ទោសបីពួកគេសូមប៉ុណ្ណឹងបើខាងនេះអត់មានពួកគេក៏មិនបង្ខំ  
ដែរ ។ តាហ្វៀលឆ្លើយថាពួកតាឡងសូមនោះមិនខុសទេតែខុសដោយសារពួកខ្ញុំអត់មានបើពួកខ្ញុំ  
មានអោយច្រើនជាងនេះក៏មិនខុសដែរព្រោះមនុស្សនៅផ្ទះពួកខ្ញុំ ។ បើដូច្នោះតើនាក់ជាឪពុក  
ម្តាយនិងមានទេដូចគេសូមនោះ ? បើមានអោយបើអត់មានមិនដឹងធ្វើយ៉ាងម៉េចមានតែពួក  
យើងសូមអង្វពួកតាឡងខាងនោះទៀត ។ តាបិវនិយាយថាតាសួរនោះត្រូវហើយឪពុកមេ  
អណ្តើអីយពួកគាត់ប្រាប់នោះត្រូវហើយតែពួកខ្ញុំនេះកាត់កំពូនជើងដំបៅកាត់ភ្លៅវាលើរ ។ បើ  
ដូច្នោះសូមពួកគាត់ប្រាប់ពួកតាឡងខាងនោះថាស្រាវភួយប៊ុនលុយ២០០រៀលពួកខ្ញុំយល់ព្រម  
ទាំងអស់ហើយចំណែកជ្រូកទោះធំក៏មិនអាចកាត់ចោលបើតូចក៏មិនចេះថែមពួកខ្ញុំសូមអោយ  
ត្រឹមតែ៤ចាប់ ពួកគេសូមប៉ុណ្ណឹងមិនខុសទេប៉ុន្តែពួកខ្ញុំអត់មាន ។

ឡែង ណោះ កាណង់ កា ឡាំ ប៉ាត់ ហី កាម៉ាត់ រ៉ះ ផា : អី វត្ត ប្លើត អី យ៉ាត់ សើន លូ អុះ មី ក្លឹញ រ៉ា ណោះ ប្រឹង ទី ខូ សារ កាណាល់ សារ កានីម អា មិតប្រើយ ទ្រង តោ ទ្រយ១ ទីណោះ កេះ ហះកា សាតៃ អន់ខ្មែ ប៊ុវ ដឹង ៤ តាពីង ទីល នីណោះ នីចម៍ អន់ដីស ចឹង ផា ? ផា អន់ ដីស ភម សា ប៉ុប ណោះ រ៉ះ ពីង ញីន អា ហង ផា អូ ភម កា រ៉ះ ពីង ញីន អា ហង ម៉ាត់ អូ អន់តត់ ញីន ចឹង ឡាំ រ៉ះ កា អន់ខ្មែ ប៉ាត់ តោ ។ វត្ត ប្លើត កា អំប៉ញ់ លូ វត្ត ជ្រិម : នីចម៍ វត្ត ពិន ចឹង សា ប៉ុប ណោះ ហង ប ? វត្ត ជ្រិម : នីចម៍ ចឹង អូ ផា អាញ់ អង់តន ពូ ? នែវ សារ នែវ កាឌី ពិន ចឹង អូ អូ ចៃ តឹង ១ តាស ១ នែវ កាណាល់ នែវ កានីម អា ពូ ទី ប៉ុប ចំ ពិន សា ប៉ុប ណោះ ហង ។ វត្ត ប្លើត : ត្រត់ ឡាក់កា វត្ត ផា ណោះ ហង កាណង់ ញីន អូ ទី កាប សារ ញ៉ា កេះ ។ ឡែង ណោះ កាណង់ កា ឡាំ ប៉ាត់ ហី អង់កាន់ ណារ៉ូ ។

រួចហើយមេអណ្តើកក៏ទៅផ្ទះខាងបុរសប្រាប់ថា ឱតាប្លើតយាយសើននិងបងប្អូនទាំង អស់គ្នារឿងសូមរបស់របរនេះខាងស្រីនោះគេយល់ព្រមទាំងអស់ហើយតែជ្រូកនោះពួកគេ សូមអោយត្រឹមតែ៤ចាប់ តើខាងនេះនិងថាដូចម្តេច ? បើខាងនេះព្រមហូបប៉ុណ្ណឹងក៏ប្រាប់បើ មិនព្រមក៏ប្រាប់តាមពួកខ្ញុំនេះហើយដើម្បីអោយដឹងពួកខ្ញុំនិងទៅប្រាប់គេខាងនោះ ។ តាប្លើត ក៏សួរតាជ្រិមថាតាតើយើងនិងហូបប៉ុណ្ណឹងឬ ? តាជ្រិមឆ្លើយថាខ្ញុំមិនដឹងថាម៉េចដែរកូនចៅ រឿងនេះយើងមិនអាចតឹងតែងឬមិនព្រមនោះទេគេមានប៉ុនណាយើងហូបប៉ុណ្ណឹងហើយ ។ តាប្លើតឆ្លើយថាតានិយាយនោះត្រូវហើយមេអណ្តើកពួកខ្ញុំអត់មាននិយាយអ្វីទៀតទេ ។ រួច ហើយពួកមេអណ្តើកក៏ទៅផ្ទះខាងស្រីទៀត ។

ទីល ប៉ាត់ ណោះ វត្ត បើះ ផា : អី វត្ត បិវ អី យ៉ាត់ សើន អុះ ម៉ិ ក្លឹញ វ៉ិ ទិ ឌូ ពូ ទ្រង តោ កា អូ ទិ ផា នីចម៍ ដេល ។ កាណង់ ប្រើ គន សោ អង់ ប៉ាសាវ អន់ខ្មែ រ៉ុប សាតៃ កាមេ ពុះ ហង ។

**២.កាប ប៉ាតាំ**

**ក.ទ្រង កាម៉ាក់**

ឡែង ណោះ កាណង់ ជៀក ថាម ឡាំ សាំយ៉ុង ពូ ប៉ាតាំ ប៉ាត់ ហិ កាម៉ាក់ អន់ខ្មែ ចឹក ឡាំ តាពៃ ទៀក ម៉ោញ ចាយ ពូ អើ តាពៃ ណោះ ផា « តាពៃ អន់ហ្គាល់ ម៉ាយ កាំហាន់ » ទីល ប៉ាត់ តោ កាណង់ ផា អា ហង តាពៃ អន់ហ្គាល់ ម៉ាយ កាំហាន់ ទីល នីណោះ អន់ដីស ត្រត់ ត្រឹង តាពៃ អា អន់ គ្រឹប អុះ ម៉ិ កាម៉ាក់ អង់កាន់ ម៉ោញ ដូវ តុសិត អង់កាន់ កា កាតាំង តោរ ។ យ៉ាត់ សើន កា អ្យក់ តាពៃ ទៀក ម៉ោញ ចាយ អន់ ពីង កាទុំ ពូ អើ តាពៃ ណោះ ផា « តាពៃ ប៉ាតាំ » ។



ពេលទៅដល់ហើយតានិយាយថាឱតាបិវយាយសើននិងបងប្អូនទាំងអស់គ្នាពួកគេខាងនោះគេ អត់មានថាអ្វីដែរក្រោយមកទៀតមេអណ្តើកអោយកូនចៅចាប់ជ្រូកដុត ។

**២.និយាយកិច្ចសន្យា**

**ក.ខាងបុរស**

រួចហើយមេអណ្តើកក៏នាំថាមទៅផ្ទះខាងបុរសដើម្បីស្តាប់គេនិយាយកិច្ចសន្យាពួកគេកាន់មក ស្រាសរមួយដបដែលគេហៅថាស្រាស្គាល់កូនប្រសាស្រី ។ ពេលទៅដល់ហើយមេអណ្តើក និយាយថានេះហើយជាស្រាសដែលគេហៅថាស្រាស្គាល់កូនប្រសាស្រី ។ ដូច្នេះហើយសូមពួក នាក់ចាកស្រានេះអោយគ្រប់បងប្អូនប្រុសស្រីម្នាក់បន្តិចៗអោយគេបានដឹងឮផង ។ យាយសើន ក៏យកស្រាសរមួយដបដាក់លើចង្កៀស្រានោះគេហៅថា « ស្រាកិច្ចសន្យា » ។

ក្ដីញ ត្រាង ផា : អី វត្ថុ ប្លើត អី យ៉ាត់ សើន អី អុះ មុំ ក្ដីញ វី ណោះ ប្រឹង ទិ ឌូ សាំយ៉ាង ញីន ចឹង កាប ប៉ាតោះ រិះ ប៉ាតាំ អន់តត់ ប៉ាតោ កាមុត ក្លោ កាម៉ាញ៉ូ អា ចឹង អ្វី ប៉ាត់ ម៉ាត ប៉ាត់ ឌីរ ។ ទីល នីណោះ អី មន ឌីរ អី មន ថាម គិត ដាវ អា តែង ម៉ាត់ អន់ដីស អូ ត្រត់ តាតាម អូ ត្រត់ រ៉ូះ កេះ ខង តាពៃ តោ សាណេក ឡាយ៉ោ ពូ អើ អន់ដីស ផា ក្លោ កាម៉ាញ៉ូ ហង ។ ប្រឹក្នី នីចម អន់ អន់ដីស ហៀន ប្រឹក្នី ពុត ក្រាត់ ពុត អង់កង រ៉ុងហៃ គូប សោប ទីល តោ ទីល អោម ដៃ ប្លឹង ហង កាឡើង កឹង (រ៉ាលង កល់) ដៃ ចាក អន់តត់ ម៉ាង ក្យាម កាតារ អន់ឡើ កើត កាឌី ទី សារ ។ ដៃ ពិត សាប្លាត់ កាប សាន់តាត់ ឡាត់ ប៉ាអាំ កា គូបសោប លូ ដៃ ក្យាត់ គូបសោប លូ ពូ តោ ពូ អា ។ អ្វី អន់ ចិ ពុត ចិត យរ អ្គ ការ៉ុប ពី មែត ក្ដីញ វី ណោះ ប្រឹង ប្រឹងអន់ហ្នី ។ ផា ឌីរ អ្គាត ថាម អន់ ឌីរ ណាំង រ៉ាស សឹង កេះណោះ ណាំង ក្លោ អន់ កា ថាម ។ ផា ថាម អ្គាត ឌីរ អន់ ថាម ណាំង រ៉ាស សឹង កេះណោះ ត្រត់ ណាំង កាម៉ាញ៉ូ អន់ កា ឌីរ ។

ពូត្រាងនិយាយថាឱតាប្លើតយាយសើននិងបងប្អូនទាំងអស់គ្នាសូមស្តាប់ពួកខ្ញុំនិងនិយាយ ណែនាំទូន្មានពីនាក់ប្ដីប្រពន្ធនេះនិងរស់នៅថ្ងៃក្រោយ ។ ឱក្មួយឌីរក្មួយថាមចាប់ពីថ្ងៃនេះតទៅ អ្នកទាំងពីរមិនមែនជាកំឡោះមិនមែនក្រមុំទៀតទេព្រោះបានចាកស្រាវកាប់ជ្រូកគេហៅថាប្ដី ប្រពន្ធហើយ ។ អ្នកទាំងពីរត្រូវរៀនធ្វើចិត្តជាចាស់ទុំថែរក្សាគ្នាទៅវិញទៅមករហូតដល់ស្លាប់កុំ ផិតក្បត់គ្នាកុំដើរលេងពេលយប់ព្រលប់ក្រែងលោមានរឿងហេតុ ។ កុំវាយដំច្រំធាក់កុំចេស្ដី ដាក់គ្នានិងកុំប្រចណ្ឌ់គ្នាជាមួយអ្នកដទៃ ។ រស់នៅដោយចិត្តសុភាពរាបសារចេះគោរពឱពុក ម្តាយក្មេកនិងចាស់ទុំបងប្អូនទាំងអស់ ។ បើសិនឌីរលែងថាមឌីរត្រូវរករបស់សងនិងរកប្ដីអោ យថាមផង ។ បើសិនថាមលែងឌីរថាមត្រូវរករបស់សងនិងរកប្រពន្ធអោយឌីរផង ។

ឡែង ណោះ ក្ដីញ ត្រាង អន់តត់ កា ឌីវ ណារ្ហៈ អី មន ឌីវ អីស អៃ ហិ កាម៉ាញ៉ូ ជា ទី សារ ទី កាឌី ត្រត់ ទ្រង អីស កាតាម ត្រត់ ទ្រង ពូ កាតាម សាំយ៉ាង ពូ កាប រីកះ ដាត់ ប៉ាឡឺង ។ ជា សារ ណោះ ក្ដាំង តាឡាម អីស រីកះ លូ កាណង់ រីកះ លូ ក្ដីញ រ៉ា ប័ល់អន់ហ្នី ដៃ វិញ សាតាក់ ជា អីស ប្រត់ នីណោះ អូ ត្រត់ អុះ មន ។ ពូ ម៉ោហ សើត ពៃ ទី កាប អន់តត់ ជា : អន់ទ្រួល ចឹង ចាក ហៃ ទ្រង អន់ ទ្រួល ចឹង យួង ហៃ តាទរ ។ ក្លោ លូ កាម៉ាញ៉ូ ពៀប ឡាក់កា សាណាញ៉ូ លូ អន់តត់ ពីរ តង កាប់ ហង គូប អៃ សាំខាន់ ដក់កា ពិន ប៊ុនពែង ។ ម៉ោញ ណារ្ហៈ ជា ពូ កាប អន់តត់ កា គន សោ ពូ អីស អ្យក់ យ៉ូវ ប៉ាត់ អីស កា អូ ត្រត់ ដេល ។ ញីន កាណង់ អន់តត់ អា ទី គិត ណោះ កេះ អន់ កា អុះ មី ក្ដីញ រ៉ា អីស កាប ប៉ាន់ផែម អន់ខៀ ណារ្ហៈ ។ ឡែង ណោះ ពី ម៉ែត ឌីវ កា អន់តត់ កា ឌីវ ប៉ាន់ផែម ណារ្ហៈ ជា : ឌីវ គន ! ទីល អីស ទី គន ទី កាម៉ាញ៉ូ កេះ អីស ត្រត់ ប្រត់ មីវ ប្រត់ ស្រែ រង សាតៃ រ៉ាងហៃ អ្យរ សាំរ៉ាប់ សែន សាក់ ពេល អិត ពូ ចិនចៃ ជា ពិន ប័រ រ៉ាស ពូ អៃ ប៉ាណាប អូ ត្រត់ ហង ឡាក់ កា រ៉ាស ពិន ទៅ ប៊ុច អ្យក់ ដាវ ចំ កា ទី ដាវ ណោះ ហង ។

បន្ទាប់មកពូត្រាងទូន្មានឌីវទៀតថាក្នុងឌីវក្នុងនៅផ្ទះខាងប្រពន្ធបើមានរឿងរ៉ាវទោះជាត្រូវឬ ខុសក៏ដោយត្រូវស្តាប់គេសម្របសម្រួលតាមសម្រួល ។ បើមានរឿងធំអ្នកត្រូវប្រាប់មេអណ្ដើក ប្រាប់ចាស់ទុំនិងឪពុកម្តាយក្មេកសិនកុំប្រញាប់រត់ចេញពីផ្ទះបើរត់ចេញតែម្តងគឺខុសហើយធ្វើ អញ្ចឹងមិនត្រូវទេក្នុង ។ គេពីបុរាណនិយាយទូន្មានថាមុននិងទៅត្រូវមើលផ្លូវមុននិងឆ្លងត្រូវ មើលស្ពាន ។ ប្តីនិងប្រពន្ធប្រៀបដូចជាធ្មេញនិងបច្ចុមាត់តែងតែខាំគ្នា សំខាន់គឺត្រូវចេះកែប្រែ ចិត្តគំនិត ។ មួយទៀតបើគេស្តីថាអោយកូនចៅគេបើក្នុងគិតថាគេស្តីថាអោយក្នុងក៏មិនត្រូវ ដែរ ។ ពួកខ្ញុំជាមេអណ្ដើកបានទូន្មានអស់ត្រឹមនេះហើយទុកអោយបងប្អូនពូមីងអុំតាយាយពួក គាត់និយាយបន្ថែមទៀតបន្ទាប់មកឪពុកម្តាយឌីវក៏ទូន្មានបន្ថែមទៀតថាឌីវកូន ! បើគូនមាន ប្រពន្ធមានកូនហើយកូនត្រូវធ្វើចំការធ្វើស្រែចិញ្ចឹមជ្រូកចិញ្ចឹមមាន់សំរាប់សែនព្រេនពេលឈឺ គ្រុនឬស្លាប់បើយើងសុំរបស់គេវាពិបាកមិនងាយដូចជារបស់យើងផ្ទាល់ទេចង់យកពេលណាក៏ បានពេលនោះ ។

សារ ទី កាម៉ាញ៉ូ អា ថុក ញ៉ាក កេង ! អីស ណាំង សា សិម គន សិម កាម៉ាញ៉ូ អន់ ត្រង់ៗ ដៃ  
អ្លឹង ជុង ដៃ អ្លឹង តិ ។ អីស អ្វៃ ហិ ពូ ត្រត់ ការ៉ុប ពូ ត្រត់ សាំយ៉ុង ពូ ដៃស គន ! ជា ពូ  
ចុនចៃ អែត សង់ កាម៉ុង តាមត ពូ ម៉ឹង អីស ហង ប្រឹគ័ សាអ្លុង សាំងកង់ ទៀក សាំងអ្សក  
រ៉ាម៉ែ កាក្រុះ អុញ ពុះ រីក់ ប្រិប កា សៃ ពុះ សាតៃ ប្រិប កា តាណ្លង់ ណោះ ចឹង ត្រត់ ពុត  
ពូ ។ ដៃ ហៀន កាឡីស បិត សាណា ប្តាំ សាម៉ោង ទី ពរ ប៉ាអាំ សាអ្លឹង ប៉ាអាំ សា ដឹង អន់ដីស  
ដិត ដឹង អន់ដីស ជា ប្រឹគ័ និណោះ អូ ដាត់ អុះ គន ។ អែត សង់ ជា ប៉ាញ៉ិល តែប ដៃ ហៀន  
កា ញ៉ុង ពីត គន កាម៉ាញ៉ូ កាប តន់ ស្វាត់ ជុង កាចង់ ពូ អូ ដាត់ អុះ ។ អីស ហៀន ដឹង កាន  
ដាត់ ហៀន ដឹង កាន ត្រះ ត្រាំង ហ្សាំង សាឡាច់ ជុង ពីង ព្រី តិ ពីង ម៉ិរ សានីរ ក្រក់ គន១ ។

ការមានប្រពន្ធនេះគឺជាការពិបាកណាស់កូនត្រូវរកស៊ីចិញ្ចឹមប្រពន្ធដោយស្មោះត្រង់កុំលួចផ្លូវ  
របស់គេអោយសោះ ។ កូននៅផ្ទះគេត្រូវគោរពគេស្តាប់គេបើគេឈឺគ្រុនឬមានពិធីផឹកស៊ីពេល  
យប់ព្រលប់គឺគេពឹងកូនហើយធ្វើម្ហូបដងទឹករកអុសឆ្កុះភ្លើងបើគេកាប់គោកូនត្រូវយកខ្សែរបើ  
គេកាប់ជ្រូកកូនត្រូវយកឈើស្នែងធ្វើអញ្ចឹងទើបត្រូវចិត្តគេ ។ កុំមានចិត្តកំណាញ់បើមានបាយ  
ម្ហូបឆ្ងាញ់ស៊ីស្អែតតែពីរនាក់ប្តីប្រពន្ធបើធ្វើអញ្ចឹងមិនល្អទេកូន ។ បើផឹកស្រាស្រវឹងហើយកុំ  
វាយប្រពន្ធកូននិងកុំជេកុំដៀលពូជពង់គេគឺមិនល្អទេ កូនត្រូវរៀនតែធ្វើអំពើល្អនិងអោយឆ្លាត  
ជើងក្នុងព្រៃដែរក្នុងចំការត្រូវថែទាំកូនអោយបានល្អ ។

---

១. ខ្មែន កា គន ប៊ិច កា គន កាចាំង កា គន

អន់ ទី ដាក់ វ៉ៃប្លែ ទៃ វ៉ៃ ប្លែម កាំ វ៉ៃញ៉ាង សាឡុង រ៉ៃវ៉ៃល១ ។ អន់ ទី សាអ៊ឹង កំពូន សាអ៊ឹង សា  
ណោម២ ។ សង់ លូ សង់ អូ យីត កា ងារ អូ យីត កា ដោរ ជា អិស ប្រឹត និណោះ ថុក ពៀ  
 ថុក អន់ដិស ទៅ ។ ញីន អន់តត់ កា អិស ទី ដឹង ណោះ ហង ។ កិញអៀ ញីន ប៊រ អន់តត់ កាកា  
 ម៉ាញ៉ូ អិស ណារ៉ូ ។ អី ម៉ាយ អី កាំហាន់ អន់ទៀ អិស ជា ញីន អូ រ៉ះ ! ហី ញីន អា អិត អៀ ពូ  
 អៀង ញីន យរ អិស ហង ញីន ម៉ឹង អិស ហង ប៉េះ ស្រោះ អោះ ទៀក ណាំង វ៉ៃម៉េះ អ្លោះ ហ្លា  
 ត្រៃ តាប៉ុង សាសឹង ប៉ាញ៉ារ ជា នៃវ ញីន អ្យក់ ប៉ាជូ រ៉ូវ (ប៉ាណាន់)៣ លូ ទី កាន អែត សង់ អន់  
 ទៀតៗ អូ ជា កា ពីង ស្រុក អា អូ ជា ប៉ាត់ ឡឹង តែង ញីន ម៉ឹង អិស ទីណោះ ហង ។ យ៉ុង  
 តោ អិស ចឹង ជា « អ្នក កា ហី ពូ អៀង អិត ពូ នីអៀ អាញ៉ូ អូ ទី អុះ » ។

អោយមានអង្គបំ អន្ទាក់ លាយ អោយមានម្ហូបកប់ម្ហូបព្រង ។ រៀនធ្វើផ្ទះសំបែងប្តីធ្វើជាឪពុក  
 ប្រពន្ធធ្វើជាម្តាយនោះទើបនៅកើតជាក្រុមគ្រួសារ ។ ឥឡូវអ្នកទាំងពីរមិនទាន់ឃើញការពិ  
 បាក់ទេពេលអ្នកមានកូនទៅនោះអ្នកនឹងស្គាល់កាពិបាក់ហើយ ។ ពេលដេកផ្តាប់ត្រូវមើលរន្ធត  
 ពេលដេកផ្តាត្រូវមើលដំបូលកុំគិតតែស៊ីផឹកមិនគិតធ្វើការងារបើកូនធ្វើអញ្ចឹងអ្នកទាំងពីរនិងពិ  
 បាក់ហើយពួកខ្ញុំទូន្មានអ្នកទាំងពីរអស់ត្រឹមនឹងហើយ ។ ឥឡូវពួកខ្ញុំសូមទូន្មានប្រពន្ធអ្នកម្តងឱ  
 កូនប្រសាស្រីថ្ងៃក្រោយអ្នកនឹងថាពួកខ្ញុំមិនបានប្រាប់គ្រួសារពួកខ្ញុំនេះឈឺច្រើនគ្រុនច្រើនពួកខ្ញុំ  
 សូមពឹងលើអ្នកហើយដងទឹកបុកស្រូវរកអុសកាប់ស្លឹកចេកបុកស្លឹកយៀវធ្វើស្លរម្សៅបើសិនពួក  
 ខ្ញុំធ្វើអារក្សសែនព្រេនឬមានកម្មវិធីផ្សេងៗមិនថាក្នុងភូមិនេះឬកន្លែងផ្សេងពួកខ្ញុំសូមពឹងលើ  
 អ្នកទាំងអស់ហើយ ។ ថ្ងៃក្រោយអ្នកនឹងថាបើខ្ញុំដឹងថាគ្រួសារគេនេះ ឈឺច្រើនគ្រុនច្រើនបែប  
 នេះខ្ញុំមិនយកទេ ។

---

១. អៀង វ៉ៃណោង ប៉ាញ៉ូ ត្រី  
 ២. ពៀក សារ៉ាប់ កាប អន់ឌូ លូ កំពូន ។ ពៀក អា ទី ណី ឡាក់កា ពៀក កំពូន ដេល ។  
 ៣. ពៀក សារ៉ាប់ កាប អន់ឌូ លូ ពៀក ប៉ាជូ



ជា កាតាំង អ៊ីស ជា និណោះ ហៃ កា អ៊ីស កា អ៊ីស កាឡើត ។ ជា ញីន អ៊ីត ពូ ចុនចៃ ញីន យរ  
ញីន ប្រើ អន់ដីស អូ ចិត អូរ៉ាប់ ញីន អូ ចៃ អុះ ។ ញីន អា ប៉ាណូស តាបាយ កា ហត់ កាសត់  
កាពរ សារីរ រ៉ាប់ សាណាំ ។ អូ ទី ណោះ ប៊រ ហះ អន់ដីស អូទី អា ម៉ុង អន់ដីស ហង យះ  
អន់ដីស អុះ អន់ដីស ចាំងហាញ និចម៍ ចឹង ប្រគី ញីន ប៊រ ហង ទីល ពូ ជា គន សោ ។ ជា  
អន់ដីស រ៉ាញ តាប៉ុញ គូប អន់ដីស ដៃ កាប សាន់តោះ ទីល ពី មែត ផ្លុង កាចង់ ។

ឡែង ណោះ វត្ត ហ្វែល ជា : "អុះ ម៉ុ ក្លីញ រ៉ា ណោះ ប្រង កាប ប៉ាតោះ រ៉ះ ប៉ាតាំ  
អន់តត់ ប៉ារតោ អំពៃ ត្រត់ ទីណោះ កេះ " ។

ទីល និណោះ អី កាណង់ អី កាប៉ាច់ អន់ដីស ប៉ាណូស កាប ហះ អន់តត់ ប្លូច អន់តត់ ប៉ានីរ អា  
អាញ ចឹង មប ប៉ាណូស ពីង អន់ដីស និអៀ :

បើពួកអ្នកនិយាយដូច្នោះអ្នកត្រូវទទួលខុសត្រូវបើពួកខ្ញុំឈឺគ្រុនពួកខ្ញុំប្រើពីងលើពួកអ្នកហើយបើ  
ពួកអ្នកមិនធ្វើតាមពួកខ្ញុំមិនសុកចិត្តទេ ។ ពួកខ្ញុំនេះជាមនុស្សអត់ឃ្លានអត់បាយអត់ថ្នាំជក់ដើរ  
សុំទានគេរាល់ឆ្នាំអត់មានអ្វីៗត្រូវសុំលើពួកអ្នកហើយទោះបីអ្នកទាំងពីរចុញក៏ពួកខ្ញុំត្រូវតែសុំ  
អញ្ជឹងហើយព្រោះកូនចៅ ។ បើអ្នកទាំងពីរឈ្លោះប្រកែកគ្នាកុំជេកុំដៀលដល់ឪពុកម្តាយពូជ  
ពង ។ បន្ទាប់មកទៀត តាហ្វែលនិយាយថាឱបងប្អូនពូមីងអុំប្រុសស្រីរឿងដែលទូន្មាននោះត្រូវ  
ទាំងអស់ហើយ ។ បើដូច្នោះឱមេអណ្តើកអ្នកទាំងពីរជាមនុស្សនិយាយនៅកណ្តាលស្រាសរ១  
ដបតូចសំរាប់នាំពាក្យនេះខ្ញុំសូមប្រគល់មនុស្សអោយអ្នកទាំងពីរដូចនេះ :

១. ប៉ាណូស អា ឡាច់ ឡឹង ញិន ជុង ងៃ តី គ្រីប ម៉ាត់ តាតារ យះ ងៃ រ៉ុងតែក យះ ងៃ រ៉ុងអា ប្តី សិត ញិន ហាយ ឡឹង ប្រះ សាំប៉ះ ឡឹង យ៉ាង រ៉ាវ៉ាច់ កេះ ។ ទីល ញិន មប កា អន់ខៃ យះ កាំឡូ ពៅ ចៅ ប្រៃត១ អន់ខៃ តង រ៉ុងហៃ ហង ។ ជា អិត អន់ខៃ អូ ណាំង ម៉ូអ្សា រ៉ុងអា អូ ណាំង ប៉ាជូ ឡូ សា អូ យ៉ុ តឹម ព្រី ញិន រះ កា អូ ចៃ អុះ ។ ជានៃវ ពូ សីល ប្តីស ត្រត់ សាតៃ រើស សាតៃ អន់តារ២ ត្រត់ (គន រ៉ាវ អ៊ូរ អោរ)៣ ជា អន់ខៃ កាង អន់ខៃ កាចាប់ ញិន អូ ចៃ អុះ ។ ជា ប៉ាណូស អា ងៃ ប៉ាត់ អន់ខៃ កាជក កាដែល ប្លេល ម៉ុះ ប្លេល ម៉ាត់ អន់ខៃ អូ រ៉ុងហៃ អូ ខ្យា ជា អន់ខៃ ប្រត់ នីណោះ ញិន កា អូ ចៃ ដេល ។

១. មនុស្សនេះចេញពីពួកខ្ញុំមានជើងដៃនៅគ្រប់ភ្នែកនៅភ្លឺទោះបីវាស្នមស្តាំពួកខ្ញុំលូសវាពី អារក្សរួចហើយ ។ បើពួកខ្ញុំប្រគល់អោយពួកគេហើយទោះវាល្ងង់ខ្លៅពួកគេត្រូវតែថែទាំអញ្ចឹង ហើយ ។ ពេលវាលឺបើពួកគេមិនរកពេទ្យមិនធ្វើអារក្សបើធុបអាបសីពួកគេមិនសម្រាក់តម ក្នុងព្រៃពួកខ្ញុំមិនសុខចិត្តទេ ។ ពេលវាលឺបើសិនពួកគេមិនរកអោយអារក្សឬគ្រូមន្តអាគមន៍ មើលទាយបើដឹងថាត្រូវជ្រុកធ្វើអោយលឺឬមានតែពួកគេមិនសែនព្រេនទេគឺពួកខ្ញុំមិនសុខចិត្ត ទេ ។ ព្រោះមនុស្សនេះនៅជាមួយពួកគេបើវាពិការជើងដៃឬភ្នែកពួកគេមិនថែទាំទេបើពួកគេ ធ្វើបែបនោះគឺពួកខ្ញុំមិនសុខចិត្តដែរ ។

---

១. ប៉ាណូស អូ ទី ប៉ានីរ ពីរ កាង កាប សារ កាឌី  
 ២. សាតៃ បក់ ប្រត់ អន់ ប៉ាណូស ពិន ពូ អិត លើ ងៃ ហាអុញ កាំរ៉ូ កាំរ៉ាន់  
 ៣. ត្រត់ កាប្តីវ ត្រត់ រីក

២. អន់ខ្មែរ ម៉ឺង កា ឌីវ ត្រះ ត្រាំង ហ្សាំង សាឡាច់ ជុង ពីង ព្រី តី ពីង ម៉ឺរ សានីរ ក្រក់ គន ដាក់ រ៉ាវ្វី ទៃ រ៉ាវ្វីម កាំរ៉ាញ៉ាង សាឡាច់ រ៉ាវ្វីល ទី សាឡាច់ កំពូន សាឡាច់ សាណោម ឡាក់កា កាម៉ាក់ ពូ អូ ដៃស ។ ប៉ាណូស អា ហោត ! អង់កក់ កា ម៉ឺរ ម៉ឺរ កា ហី តី ពីង ពរ ។ ម៉ោញ ណារ៉ូ អន់ខ្មែរ ម៉ឺង កា ប៉ាណូស អា ចិ ពុត ចិត យរ អុញ រ៉ាញ៉ាត ទៀក រ៉ាញ៉ាង រ៉ាប់ ប៉ល់ រ៉ាប់ អន់ហ្វី ដាម អ៊ែ ជ្រុ ម៉ាំង ក្សាម ប៉ាតារ អូ ដៃស ប៉ាណូស អា ។

៣. ប៉ាណូស អា កាជីល ប៉ាណូស អា កាតូល ម៉ក់ អូ ទូម អង់លង សូង អូ ទូម ពីង ពរ ។

៤. ប៉ាណូស អា អូ អូ ប៉ាំងកើត ហី ប៉ាំងកើត ក្រាន អូ អូ ណាំង លៀន សាន់ទៀន ណាំង រ៉ាស អុះ ។

៥. ទីល ញីន រ៉ះ កេះ អា ជា កាតាំង អន់ខ្មែរ កាប ស្លាត់ ឌីវ ជា « តាបាយ កាសត់ អូ គិត អូ ខា អូ កា នីអៀ ញីន អូ អន់ ទី អុះ » ជា កាតាំង អន់ខ្មែរ ជា នីណោះ ញីន អ្សក់ សីត ប៉ាក់ ញីន ហង ប៉ាណូស អា ។

២. គេនិងសង្ឃឹមថាឌីវនេះនិងឆ្លាតឧស្សាព្យាយាមជើងក្នុងព្រៃដែរក្នុងចំការថែទាំកូនបានល្អ មានអង្កប់ អន្ទាក់ លាយ និងមានម្ហូបកប់ម្ហូបព្រងដូចបុរសផ្សេងអត់មានទេ ។ មនុស្សនេះ បែខ្លួនដាក់ចំការបែមុខខាងផ្ទះដែលពួកបាយ ។ មួយទៀតពួកគេនិងសង្ឃឹមថាមនុស្សនេះសុ ភាពរាបសាប្រើបានមើលទឹកភ្លើងព្រងព្រៀតគោរពឌីពុកម្តាយខ្មែកទ្រាំនៅដល់យប់ជ្រៅអត់ បានទេមនុស្សនេះ ។

៣. មនុស្សនេះខ្ជិលណាស់កាំបិតផ្កាក់មិនជាប់និងឈ្នាតដឹងមិនជាប់និងដងទេ ។

៤. មនុស្សនេះមិនចេះធ្វើផ្ទះសំបែងមិនចេះរកលុយមិនចេះរកទ្រព្យសម្បត្តិទេ ។

៥. ព្រោះពួកខ្ញុំបានប្រាប់ហើយថ្ងៃក្រោយបើពួកខ្ញុំពួកគេនិយាយដៀលថាឌីវក្រីក្រ ក្សត់អត់ បានការបែបនេះអត់អោយយកទេ បើពួកគេថាអញ្ចឹងពួកខ្ញុំយកទៅវិញហើយមនុស្សនេះ ។

៦. ជា ឱវិ ប្រឹក្ស អូ ត្រត់ ប៉រ អន់ខ្មែ អន់តត់ រិះ ពីង ម៉ាត់ ដៃ ទឹម ក្តៅ ដៃ ទឹម តាល់ ។ ជា អ៊ែ អូ ស្មើ អូ រ៉ាប់ ដៃ (សាគ្រៀ)១ ពីង កល់ ដៃ ដាល់ ពីង ម៉ាត់ ដៃ សាប្តាត់ លូ អ៊ឹង ប៉រ អន់ខ្មែ អន់ កាតាំង ញិន ខូ ម៉ាត់ ញិន ចឹង អន់តត់ ប៉ាតោ ប្រើ រិះ កា អ៊ែ ដេល ។

៧. ជា ឱវិ ប្រឹក្ស សារ ប្រឹក្ស កាឱ ជា ចិ១ អន់ អន់ខ្មែ តាំងកេះ ហះ ណោះ ហង ។ ជា សារ ជ្រុ កាណូត ម៉ូ (រ៉ាហ៊ីតតុ ពូ រ៉ាហ៊ី)២ តុ ប្លែះ អន់តុង កា ដាក់ សាន់តាក់ កា ប៉ាម ត្រត់ (ប្រើត ហ្សូវ) ៣ ប្រើ កាទន ប៉រ អន់ខ្មែ រិះ អន់ ញិន កាតាំង ខូ ។

៨. ជា ឱវិ ប្លង់ ហាង កាទៀង កឹង ត្រត់ ប៉រ អន់ខ្មែ រិះ លូ ញិន និទៅ ដេល ។ ពូ ម៉ោហ កាប ប៉ាន់ដីប ជា « កាប៉ូវ អ៊ែ កាសើ សាតើ អ៊ែ តាំងឡា » ដៃ សា លោប សា ចោរ ។

៦. បើឱវិធ្វើខុសសូមអោយពួកគេទូន្មានប្រាប់នៅមុខតែម្តងកុំបណ្តោយអោយសោះបើវាមិន ជឿមិនស្តាប់តាមទេកុំវាយក្បាលកុំដាស់មុខកុំវាយនិងឈើសូមអោយពួកគេប្រាប់ពួកខ្ញុំផង ដម្បីអោយពួកខ្ញុំទូនកមានវាដែរ ។

៧. បើឱវិបង្ករឿងរ៉ាវតូចតាចសូមអោយពួកគេដោះស្រាយត្រឹមគេនោះហើយ ។ បើមាន រឿងរ៉ាវធំដុំដូចជាលួចបន្លំឬសត្វរបស់គេសូមអោយពួកគេប្រាប់ពួកខ្ញុំដឹងផង ។

៨. បើឱវិផិតក្បត់ប្រពន្ធវាក៏សូមអោយពួកគេប្រាប់ពួកខ្ញុំដឹងដែរ ។ ចាស់ពីបុរាណពោលថាក្របី មានខ្សែរជ្រូកមានម្ចាស់កុំកាប់ស៊ីបន្ត ។

---

១. គៀវយ្ត ក្រេះ លើ តាឡាក់ តាំងប៉ក់  
២. តិស តុ ប្លែះ តិស តុ ពូ  
៣. ប្រើត រ៉ាហ៊ីញា កាទន កាតិវ

៩. ញី ខឹង (ប្លង់ ហាង កាឡេង កឹង)១ រ៉ាលង កល់ គួប សោប ត្រត់ សឹង តាពៃ សាតៃ គួង ម៉ោញ សាំរ៉ុក លូ កា ប្លូរ ម៉ោញ ។ ញីន កាប ប៉ាតះ រិះ ប៉ាតាំង មប ប៉ាណូស មប ប៉ាណា អា កា ទិ គិត ណោះ កេះ វត័ កាណង់ ។

៩. បើអ្នកណាហ៊ានជិតក្បត់គ្នាត្រូវសងជ្រូកស្រាវគងមួយកំផ្លែនិងក្របីមួយ ។ ពួកខ្ញុំនិយាយប្រគល់មនុស្សនេះអស់ត្រឹមនិងហើយតាមេអណ្តើក ។

**ខ. ប៉ា តាំ ទ្រង អង់កាន់**

ម្តួត កាណង់ សាំងកង់ ជិនកាន ឡឹង ហី កាម៉ាក់ ឡាំ រិះ កា អុះ មី ក្លីញ រ៉ា ទ្រង អង់កាន់ សាំយ៉ាង ។ អន់ខ្មែ ផា : អី វត័ បិវ អី យ៉ាត់ ប៉ា អី អុះ មី ក្លីញ រ៉ា ណោះ ប្លង់ ទិ ឌូ អា ហង (ប្ល័ច-សំបុត)២ ពូ មប ជិនកាន ឡឹង តោ អន់ ញីន រិះ កា អន់ដីស ប៉ាត់ អា ។ សារ ពូ មប ឡឹង ហី កាម៉ាក់ តោ ទី ៩ ខ ហះកា ញីន ទូញ អ្យក់ ដឹង លងៗ ទី ៧ ខ :

**ខ.និយាយកិច្ចសន្យាខាងស្រី**

ពួកមេអណ្តើកជាអ្នកនាំពាក្យសម្តីពីផ្ទះខាងប្រុសទៅប្រាប់បងប្អូនសាច់ញាតិខាងស្រីស្តាប់ ។ ពួកគេនិយាយថាឱតាបិវយាយប៉ានិងបងប្អូនសាច់ញាតិទាំងអស់គ្នា នេះហើយជាស្រាវសំបុត្រដែលពួកគេខាងនោះប្រគល់ការងារអោយពួកខ្ញុំមកប្រាប់ខាងនេះ ។ រឿងគេប្រគល់ពីផ្ទះខាងប្រុសនោះមាន៩ចំណុចតែពួកខ្ញុំយកតែ ៧ចំណុចដែលសំខាន់ៗ :



១. រ៉ាលង កល់ គួប សោប  
២. ហាយ ទិ ប៉ាតាង ប្រត័ សំបុត ពូ មប ប៉ានិវ ពីរ កាង អន់តត់ ប៉ារតោ ពីង កាណង់ កាប៉ាច់

ខ១ :ប៉ាណូស អា ពូ មប កា អន់ដីស កេះ ! ប៉ាណូស ឡាច់ ឡឹង អន់ខ្មែ ជុង អ្នែ តិ ត្រីប ម៉ាត់ តាតាវ យះ កាំឡូ ពៅ ចៅ ប្លែត អន់ដីស រង នីណោះ ហង ។ ជា ប៉ាណូស អា កាជក កាដែល ប្លេល ម៉ុះ ប្លេល ម៉ាត់ អន់ដីស ត្រត់ រ៉ុងហៃ រ៉ុងខ្យា ។

ខ ២: អន់ដីស ម៉ឹង កា ឌីវ អា ត្រះ ត្រាំង ហ្សាំង សាឡាច់ ជុង ពីង ព្រី តិ ពីង ម៉ិរ សានីរ ក្រក់ គន ដាក់ រ៉ាប្លៃ ទៃ រ៉ាប្លិម កាំ រ៉ាញ៉ាង សាឡុង រ៉ាវើល ទី សាអ៊ឹង កំពូន សាអ៊ឹង សាណោម ឡាក់ កា កាម៉ាក់ ពូ អូ ដេស ។

ខ៣ : ជា អ៊ែ ពូ ប៉ាសាក់ អន់ហ្គុក់ រ៉ុបល់ ពូ សិល ប្ល័ស ជា ត្រត់ សាតៃ រើស សាតៃ អន់តាវ ត្រត់ គន រ៉ាវ អ៊ិរ អោរ ជា អន់ដីស កាង អន់ដីស កាចាប អន់ខ្មែ រះ កា អូ ចៃ អុះ ។

ខ៤ :ម៉ោញ ណារ អន់ដីស ម៉ឹង កា ប៉ាណូស អា ចិ ពុត ចិត យរ អុញ រ៉ាប្លាក់ ទៀក រ៉ាញ៉ាង១ រ៉ាប់ ប៉ល់ រ៉ាប់ អន់ហ្គិ អ្នែ ជ្រុ ម៉ាំង ក្យាម ប៉ាតារ ឡាក់កា ពូ អូ ដេស ប៉ាណូស អា ។ ប៉ាណូស អា អង់កក់ កា ម៉ិរ ម៉ិរ ពីង ហិ តិ ពីង ពរ ។ ប៉ាណូស កាតូល អ្ន កា នីអៀ ញីន អូ អន់ ទី អុះ « ជា កាតាំង អន់ដីស ជា នីណោះ ដាវ ចំ អន់ខ្មែ អ្សក់ សីត ដាវ ណោះ ហង ប៉ាណូស អា ។

ខទី១:មនុស្សនេះគេប្រគល់ឱ្យខាងនេះហើយមនុស្សនេះចេញពីគេមានជើងដៃនៅគ្រប់ភ្នែក នៅភ្លឺទោះបីវាល្ងង់ខ្លៅពួកអ្នកត្រូវតែថែទាំអញ្ចឹងហើយ ។ បើមនុស្សនេះពិការជើងដៃឬភ្នែក ឱ្យខាងនេះថែទាំផង ។

ខ២: បើខាងនេះនិងសង្ឃឹមថាឱវីនេះនិងឆ្លាតខុស្យាព្យាយាមជើងក្នុងព្រៃដៃក្នុងចំការថែទាំ កូនបានល្អមានអង្កប់ អន្ទាក់ លាយ និងមានម្ហូបកប់ម្ហូបព្រងដូចបុរសផ្សេងគឺអត់មានទេ ។

ខ ៣. បើវាលឺគ្រុនត្រូវឱ្យ អារក្សគ្រូមន្តអាគមន៍ទាយមើលបើដឹងថាត្រូវជ្រូកធ្វើឱ្យឈឺឬមាន តែខាងនេះមិនព្រមសែនព្រេនទេគឺពួកគេមិនសុខចិត្តទេ ។

ខ៤. មួយទៀតមនុស្សនេះពួកអ្នកនិងសង្ឃឹមថាជាមនុស្សមានចិត្តសុភាពរាបសាប្រើបានមើល ទឹកភ្លើងព្រងព្រៀតគោរពឪពុកម្តាយខ្ញុំនៅដល់យប់ជ្រៅដូចបុរសគេគឺអត់បានទេមនុស្ស នេះ ។ មនុស្សនេះបែខ្លងដាក់ចំការបែមុខខាងផ្ទះដៃលូកបាយ ។ មនុស្សនេះខ្ជិលណាស់កាំបិត ផ្កាក់មិនជាប់និងឈ្នាតដឹងមិនជាប់និងដងកាជាប្តូរបស់ដែលត្រូវការប្រើប្រាស់ក្នុងផ្ទះមិនចេះតំ បាញទេ ។ មនុស្សនេះមិនចេះរកលុយមិនចេះរកទ្រព្យសម្បត្តិទេ ។ ថ្ងៃក្រោយពួកអ្នកនិង និយាយជឿលថាឱវីជាមនុស្សក្រីក្រ ក្សត់ជាមនុស្សខ្ជិលបើដឹងថាអត់បានការបែបនេះពួកខ្ញុំអត់ ឱ្យយកទេ បើពួកអ្នកថាអញ្ចឹងនៅថ្ងៃណាពួកគេនឹងយកទៅវិញថ្ងៃនោះហើយមនុស្សនេះ ។

១. ជានៃវ អែត សង់ ប្រតី នីចម អន់ ទី អុញ ទី ទៀក

ខ ៥ : ជា ឱវ ប្រឹក្សា អូ ត្រក់ ប័រ អន់ដីស រិះ ពីង ម៉ាត់ ដៃ (ដៃ ទឹម ក្លៅ ដៃ ទឹម តាល់ )១ ។ ជា អ៊ែ អូ រ៉ាប់ អូ សៀ អន់ដីស ដៃ សាកៀ ពីង សក់ ដៃ ចឹក ពីង កាពែង រិះ អន់ កាតាំង អន់ខ្មែ ខូ ម៉ាត់ អន់ខ្មែ តង់ អន់តត់ ប៉ារតោ ។

ខ ៦ : ជា ឱវ ប្រឹក្សា សារ ប្រឹក្សា កាឌី ជា ថិ ១ អន់ដីស តាំង កេះ ហះ អា ហង ជា សារ ជ្រុ កាណូត ម៉ូ រ៉ាហ៊ីត តុ តួ រ៉ាហ៊ីត តុ ប្លេ អន់តុង កា ដាក់ សាន់តាក់ កា ប៉ាម ត្រក់ ប្រឹត តាហ្សូវ ប្រឹ កាទន លើ ប្លង់ ហាង កាទៀង កឹង អន់ដីស រិះ អន់ កាតាំង អន់ខ្មែ ខូ ។ ពូ ម៉ោហ ប៉ាន់ដីប ជា «(កាប៊ូរ អ៊ែ កាស៊ី សាតែ អ៊ែ តាំងឡា )២ » ដៃ សា លោប សា ចោរ ។

ខ៥. បើឱវធ្វើខុសសូមប្រាប់នៅចំពោះមុខតែម្តងកុំបណ្តោយ បើវាមិនជឿទេកុំវាយក្បាលកុំ វាយស្មា សូមប្រាប់ពួកគេផងដើម្បីអោយពួកគេជួយទូន្មានវាដែរ ។

ខ៦. បើឱវបង្ករឿងរ៉ាវតូចតាចសូមអោយពួកអ្នកដោះស្រាយត្រឹមពួកអ្នកនេះហើយបើមាន ឿងរ៉ាវធំដុំដូចជាលួចបន្លំឬសត្វរបស់គេឬបើឱវផិតក្បត់ប្រពន្ធវា សូមប្រាប់អោយពួកគេដឹង ដែរ ។ ពួកចាស់ពីបុរាណពោលថាក្របីមានខ្សែរជ្រូកមានម្ចាស់។

---

១. អូ អន់តត់ ប៉ារតោ ក្បាត់ ដឹង ប្រឹក្សា យច កាឌី ឡូត  
២. ប៉ាណូស អ៊ែ ពីង ម៉ែត អ៊ែ ផង់ កាចង់

ខ៧ : ព្រឺ ខឹង ប្លង់ ហាង កាឡេង កឹង រ៉ាលង កល់ គួប សោប ត្រត់ សឹង តាពៃ សាតៃ គួង ម៉ោញ សាំរ៉ុក លូ កាប៉ូរ ម៉ោញ ។ ឆិន កាន អា ពូ មប ឡឹង តោ អា ទិ គិត ណោះ កេះ ទីល នីណោះ ប៉រ អុះ មី ក្លឹញ រ៉ា ណោះ ប្រង់ ទិ ឌូ អត់ អន់តត់ តង់ រិះ ប៉ាន់ឆែម កា អន់ខ្មែ ណារ៉ូ ។ ឡែង ណោះ រត់ ហ្វៃល ផា : សារ មិតហ្វៃយ កាប ប៉ាតះ រិះ ប៉ាតាំ មប ប៉ាណូស មប ប៉ាណា ណោះ ត្រត់ កេះ កិញអៀ អាញ់ ប៉រ អន់តត់ ប៉ាន់ឆែម ណារ៉ូ :

-អី សោ ឌីរ អី សោ ថាម ! អន់ដីស ទិ រត់ ទិ រៃ តាពៃ តោ សាណោ ឡាយ៉ោ អូ ត្រត់ តាតាម អូ ត្រត់ រិះ កេះ ។ គិត ដាវ អា អន់ តែង ម៉ាត់ អន់ដីស រត់ លូ ងារ រត់ លូ ដោរ តោរ ពីង មីរ តែល ពីង ព្រឺ រ៉ុងហៃ ពី រ៉ុងហៃ មែត ។ ប៉ាសើត ពៃ កេះ អន់ខ្មែ ក្លោះ កី ម៉ាង ច្រង់ ម៉ាត់ កិញអៀ អន់ខ្មែ មីង អន់ដីស ហង ។

-ផា អន់ដីស (ប៊ីត សាណា ញ៉ា សាម៉ាង) ១ អូ ហៃ ពី អូ ហៃ មែត អូ ត្រត់ អុះ ផា អន់ដីស ប្រត់ នីណោះ អូ រត់ ព្រឺ អូ រត់ អន់ដីស ទៅ ។

ខ៧. បើអ្នកណាហ៊ានជិតក្បត់គ្នាត្រូវសងជ្រុកស្រាវគងមួយកំផ្លែនិងក្របីមួយ ។ ពាក្យដែលពួក គេប្រគល់ពីខាងនោះអស់ត្រឹមនឹងហើយសូមបងប្អូនពូមីងអុំសាច់ញាតិទាំងអស់គ្នាជួយទូន្មាន បន្ថែមទៀតចុះ ។ បន្ទាប់មកទៀតតាហ្វៃលនិយាយថាពាក្យដែលពួកតាឡងនិយាយកិច្ចសន្យា នោះត្រូវទាំងអស់ហើយឥឡូវខ្ញុំសូមនិយាយបន្ថែមទៀត :

ឱចៅឌីរចៅថាមអ្នកទាំងពីរអស់ស្បាយរិករាយហើយព្រោះបានចាកស្រាវដុតមាន់ហើយពួក ចៅមិនមែនកំឡោះក្រមុំទៀតទេ ។ ចាប់ពីថ្ងៃនេះទៅមុខពួកចៅត្រូវតែស្បាយរិករាយនិងកា ងារវិញ ត្រចៀកនៅចំការដានជើងនៅព្រៃនិងថែរក្សាឪពុកម្តាយ ។ ពីមុនពួកគេហត់នឿយអត់ ងងុយតែឥឡូវពួកគេពីងលើអ្នកទាំងពីរហើយ ។

-បើពួកចៅកំណាញ់ចំណីអាហារអត់អោយឪពុកម្តាយគឺមិនត្រូវទេ បើពួកចៅធ្វើអញ្ចឹងគឺមិនល្អ ទេតើអ្នកណានិងពិបាកចិត្តគឺពួកចៅនិងហើយ ។

---

១. កាឡឹស កាញ៉ា សា សាណា អូ ជែក



-អន់ដីស ត្រគ់ រាំងហៃ គួបសោប ដាក់ ឡាយាមី ក្លោ កាម៉ាញ់ ឡាក់កា សាណាញ់ លូ អន់តង់ ពីរ តង ទី ហង កាន់តើស គួប អើ សាំខាន់ ដក់កា រាំងយ៉ង់ ពុត ដៃ អ្យក់យ៉ូវ តូ ក្លាម ឡោម រិះ កះ ប្រាំស ប៉ាយ៉ាមី ។ ដៃ កាប (ក្លឹក្លត់ អញ្ចុចាត់ ឡាង្គា)១ លូ បក់ អា លូ បក់ តោ អន់ឡើ ចាត់ រាល វែល អ៊ឹង ។

-ថាម ! អីស តង អ៊ូ ការ៉ុប ក្លឹញ រ៉ា បើល អន់ហ្គី យ៉ះ កាំឡូ ពៅ ចៅ ប្រើត ចិ តុ គន តិ សាអ្នាំង តុ ទង សាំង សាអ៊ិត ដៃ (អើ សាន់តាត់ ឡាត់ ប៉ាអាំ)២ ដៃ សាំ ប៉ានីរ តង អ៊ូល កុត់ ទិណោះ ។ ថាអុះ ថាមន គន ប៉ាខ្លៃ ចាវី រិល ដៃ ក្យាត់ ប្រាំង តាំបាង ប៉ាតោ ដៃ សាំប្លោ ម៉ាត់ ។ អាញ់ អន់តត់ កា អន់ដីស អា ទិ គិត ណោះ ហង សោ ។

-ពួកចៅត្រូវថែរក្សាគ្នាអោយបានល្អប្លីប្រពន្ធប្រៀបដូចជាធូញនិងមាត់តែងតែប៉ះទង្គេចនិង គ្នាហើយសំខាន់អោយតែចេះយោកយល់ចិត្តគ្នាកុំប្រកាន់ពេកត្រូវចេះសម្របសម្រួលអោយល្អ កុំនិយាយដើមប្រាប់អ្នកនេះប្រាប់អ្នកនោះគឺនិងបង្កអោយមានរឿងវែងឆ្ងាយ ។

-ថាម!ចៅត្រូវចេះគោរពបងប្អូននិងឪពុកម្តាយខ្មែកទោះបីល្ងង់ខ្លៅទោះបីតូចប៉ន់កូនដៃប៉ន់ ដងកាំបិតក៏ដោយចៅមិនត្រូវនិយាយតាមចិត្តចង់នោះទេ ត្រូវក្រែងចិត្តគេទាំងអស់ ។ បងប្អូន កូនក្មួយលេងសើចកុំប្រចណ្ឌ់កុំស្តីចង្អុលមុខ ខ្ញុំទូន្មានអ្នកទាំងពីរគឺអស់ត្រឹមនេះហើយចៅ ។

---

១. កាប ឡឹកឡាត់ កាប ចាន់ហ្សូវ ប្រឹក អន់ កើត កាឡី ទី សារ  
២. អើ សិច សាន់តាត់ អ៊ូ អ៊ូល អ៊ូ កាំឡោ

បត់ ឡូច ប៉ានីរ វត្ត ហ្វែល យ៉ាត់ ស្រង កា អន់តត់ ប៉ាតោ អែរ ណារ៉ូ :

-សោ ថាម ទីល អិស ទី គន ទី ក្លោ កេះ ប្រត់ នីចម៍ អន់ សានង ពីង អៀវ វែវ ពីង អង់កក់ តក់ សាញ តាញ ប្រាំល់ តាប៉ាល់ ប៊ែៗ តាពៃ ទុក ឡាំងហាក តាពៃ ទៀក ឡាំងហិ (អន់ទ្រី តី ពីង អុញ )១ ។ ប៉ាន់តាន ចឹក រ៉ាក សាំងអ្សាក កត់ ប្រត់ ពរ ប្រត់ សាអ៊ឹង កា គន ក្លោ ។ អន់ ទី រ៉ាម៉េះ រ៉ាហិក អំហិក រ៉ាអិត គៀត រ៉ាប៊ូម ដៃ កាប ថាំង កាដាំង ប៉ានីរ ពីរ អូ ដាម៍ ញាំ សាណូ កា គន ក្លោ ។ ជា ផ្លុង ក្លោ អិស ទី កាន ចុនចៃ អ្សក់ ប៉ាជូរ៉ូ ប៉ាណាន់ អិស តង ឡាំ សាំប៉ត់ ប៉េះ ស្រោះ អោះ ទៀក ណាំង រ៉ាម៉េះ អ្លោះ ហ្សា ។ ជា ក្លោ អិស អែត សង់ ហិ ក្លីញ រ៉ា អិស អូ អន់ យ៉ែៗ ជា អិស ប្រត់ នីណោះ អូ ត្រត់ អុះ សោ ។ ប៉ាណូស ពិន អា ជា អូ អ៊ែ លូ កាំឡាំង កា អូ ដាត់ ដេល ។ ពិន តិត កាំឡាំង អន់ដា ណោះ ចឹង អូ សារ ណោះ អូ សារ អា ។ អាញ អន់តត់ កា អិស ទី ដឹង ណោះ ហង ។

ពេលតាហ្វែលនិយាយចប់ហើយយាយស្រងគាត់ទូន្មានទៀត :

-ចៅថាម!ពេលមានប្តីមានកូនហើយធ្វើម៉េចអោយកាផាតូចនៅចង្កេះកាផាធំនៅខ្នងរវៃអំបោះ អោយពូកែតំបាញអោយលឿនត្បាល់បុកស្រូវអោយរលងមានស្រាវពាងស្រាវសរដៃនៅនិង ចង្កាន ។ ប្រញាប់យកឆ្នាំងយកវែកដាំបាយធ្វើម្ហូបអោយប្តីអោយមានអុសច្រើនឃ្លោកព្រាតកុំ និយាយខ្លាំងៗកុំយំផ្អើលដាក់ប្តី ។ បើបងប្អូនសាច់ញាតិខាងប្តីមានការឈឺគ្រុនគេយកអារក្ស យកគ្រូមន្តអាគមន៍ចៅត្រូវតែទៅជួយធ្វើកាដងទឹកបុកស្រូវរកអុសបេះស្លឹកចេក ។ បើប្តីចៅ ទៅផឹកស្រាវនៅផ្ទះបងប្អូនតែបើចៅមិនអោយទៅផឹកទេបើធ្វើអញ្ចឹងគឺខុសហើយចៅ ។ មនុស្សយើងបើមិននៅជាមួយអ្នកភូមិក៏មិនល្អដែរយើងត្រូវនៅជាមួយគ្នាខ្លះទើបដឹងរឿងនេះ រឿងនោះ ។ ខ្ញុំទូន្មានចៅអស់ត្រឹមនេះហើយ ។

១. ត្រាំង ប្រត់ អ៊ែរ ណោះ អ៊ែរ អា អូ អ្នាត តី

ឡែង ណោះ ក្ដីញ ទ្រិន អន់តត់ ប៉ាន់ផែម ណារ៉ូ ជា :

-ឌីវ មន ! អីស អ្វៃ ពីង អា ហោត ! ហី ញិន អា ថុក កាម៉ាយ តាបាយ កាអង់ ម៉ឹង ដឹង អីស ហង សាំងកង់ ទៀក សាំងអៀក រ៉ាម៉ែ កាក្រែក អុញ អ្យក់ ប៉ាជូ រ៉ូ ប៉ាណាន់ ឡាំ សីល ឡាំ ហ្គ្លុស កាម៉ាង កាមត ញិន ម៉ឹង អីស ទិណោះ ហង ។ ហី ប៊ើក យះ (ទ្រ រ៉ាសិម ប៉ោមប៉ាលៃ)១ ញិន ម៉ឹង អីស ហង ។ មី ស្រៃ ណារ៉ូ យះ តុ អំបាង ជុង យះ តុ អំបាង តី ញិន ម៉ឹង អីស ហង កោះ ប៉ាតោ ប៉ាន់តោ អ៊ឹង ។ កាប៉ូវ តាកេះ រ៉ាវ៉ែ អូ សាំង ញិន ម៉ឹង អីស ហង រ៉ាំងហៃ ។ យ៉ាង តោ អីស ចឹង ជា អ្នក កា ក្លែន ឆីអៀ អាញ អូ ទី អុះ អង់កាន់ អា ។ ជា អីស ជា នីណោះ ហៃ កា អីស កាឡើត ញិន យរ ហង ទីល អីស អង់ ប៉ាសាវ ញិន ។ ជា ពី មែត អន់ដីស ប៉ាញិល អែត អីស ហង ឡាំ អ្យក់ សីល អុញ កា អន់ខៃ ។

បន្ទាប់មកទៀតព្យាទ្រិនគាត់ទូន្មានម្ដងទៀតថា :

-ឱក្ខយឌីវអ្នករស់នៅជាមួយពួកខ្ញុំនេះណា! ផ្ទះពួកខ្ញុំនេះក្រអត់មានកូនប្រសាប្រុសកូនប្រសា ស្រីទេត្រូវពីងលើអ្នកហើយដងទឹករកអុសមើលភ្លើងទៅយកអារក្សឬទៅអោយគ្រូទាយគឺពីង លើអ្នកទាំងអស់ហើយ ។ ផ្ទះឬខ្លួមទោះបីតូចតាចធ្វើពីស្លឹកខាន់ម៉ាឬធ្វើអំពីឬស្សីរពួកខ្ញុំពីងលើ អ្នកហើយ ។ ចំណែកស្រែចំការទៀតទោះបីតូចតាចប៉ុន្តែបាតដៃប៉ុន្តែបាតជើងក៏ពួកខ្ញុំពីងលើអ្នក ទាំងអស់ហើយកាប់ព្រៃរំលំលើ ។ ក្របីឬដំរីណាដែលកាចៗក៏ពួកខ្ញុំពីងលើអ្នកដែរក្នុងការ ឃ្វាលវា ។ ថ្ងៃក្រោយអ្នកនិងថាបើដឹងថាហត់នឿយដូចនេះ ខ្ញុំមិនយកទេស្រីនេះ ។ បើអ្នក និយាយដូចនោះស្រេចតែអ្នកទៅចុះ ពួកខ្ញុំប្រើនិងហើយព្រោះអ្នកជាកូនប្រសាពួកខ្ញុំ ។ បើ ឪពុកម្តាយក្មេកស្រវឹងស្រាអ្នកត្រូវទៅយកនិងឆ្លុះភ្លើងអោយពួកគាត់ ។

១. ប៊ើក តិស ប៊ើក ថី លើ ហី តិស ហី ថី

-អី មី ហ្នំ ! អី អែ បិវ ! ប៉ាណូស អា សាទ្វក កា ពូ មប កា អន់ដីស កេះ ផា អន់ដីស អូ ដាត់ រ៉ុងហៃ អូ ដាត់ ខ្យា ត័ កាមែត ចែត កា ពី តាំបាង ទ្រង តាំបាង សាឡះ ត័ តាំងហ្សិត តាំង ប៉ារ អូ ទី ខ អូ ទី រ៉ាឡា ណោះ យច អន់ដីស ហង ។ ផា អន់ដីស កាប នីណោះ ញីន អូ សោម អុះ ខង សារ យច បក់ ចំ កាប បក់ ណោះ ហង ប៉ាយាម ពូ ។ ផា ថាម ប្រឹត យច អន់ដីស អន់ តត់ ដឹង កា អី ណោះ ហង ដៃ កាប ត្រត់ ទីល មន ឌីវ ។ ផា ឌីវ ប្រឹត យច អន់ដីស អន់តត់ ម៉ាត់ ប្រាំលំ ដៃ កាប ម៉ាត់ តាពៃ អូ ត្រត់ អុះ ។ ចានែក មន ឌីវ ណារ៉ូ ផា កាន យច សិល កាណុង ហី យះ ពូ ត័ តាំហ្សិត កាតាម ដៃ វិញ សាតាក់ សីត យះ យច ត្រត់ ក្យាត់ ក្រាត់ តាំង កង់ កាណង់ កាប៉ាច់ រះកះ អន់ទ្រួល ។ ផា អីស សាតាក់ សីត ឡុត កា អូ ត្រត់ ដេល ។

-ឱបងប្រាំបងផ្លែបិវមនុស្សនេះទោះបីជាគេប្រគល់អោយពួកអ្នកហើយ តែបើពួកអ្នកថែទាំមិន បានល្អដូចជាចេឌីពួកម្តាយដាក់បណ្តុះសាប្តបណ្តេញចេញដោយគ្មានមូលហេតុនោះពួកអ្នក ខុសហើយ ។ បើពួកអ្នកធ្វើបែបនោះពួកខ្ញុំអត់កាន់ជើងទេព្រោះរឿងនោះវាខុសអ្នកណាចេស្តី អ្នកនោះហើយសំរបសំរួលជាមួយគេ ។ បើថាមធ្វើខុសពួកអ្នកអប់រំតែម្នាក់ថាមបានហើយកុំស្តី ថាដល់ក្មួយឌីវ ។ បើឌីវធ្វើខុសសូមពួកអ្នកអប់រំពេលអត់ស្រវឹងស្រាវកុំស្តីថាពេលស្រវឹងស្រាវគឺ ខុស ។ ចំណែកក្មួយឌីវវិញបើមានរឿងខុសស្តងក្នុងគ្រួសារទោះគេចេស្តីឬក៏បណ្តេញចេញក៏ ដោយកុំអាលរត់ចេញពីផ្ទះសម្បីខុសឬត្រូវចាំចាស់ទុំឬមេណ្តើកសំរបសំរួលជាមុនសិន ។ បើ អ្នករត់ចេញតែម្តងក៏មិនត្រូវដែរ ។

ផា រ៉ាញ៉េ ប៉ារីត អន់ដីស ក្លោ កាម៉ាញ៉េ អីស អីក ទីប កា ពូ ពីង ហិ ប្រីត ឆីណោះ កា អូ ត្រត់  
 ដេល មន ។ អាញ៉េ អន់តត់ កា អន់ដីស អា ទិ គិត ណោះ កេះ អន់ អែ បិវ អន់តត់ អែ ប៉ាន់  
 ឆែម អែ ណារ៉ូ ។ ឡែង ណោះ វត៌ បិវ ផា : សោ ឌីវ អីស អែ ពីង អា អន់ ប្រីត ពុត ក្រាត់ ពុត  
 តាំងកង់ សារ ញ៉ា កាតាម ផា អីស កាតាំង ឡាក់ៗ ណោះ អីស សៀ ជែ សាំយ៉ាង ពូ កាប  
 ឡីតឡាត់ រតេះ រឡាន ។ ផា ញីន រ៉ាញ៉េ គូប ញីន លើ ញីន កាប អន់តត់ កា គន សោ ញីន !  
 អីស អ្យក់យ៉ូវ ប៉ាត់ អីស ប៉ារ៉ាត់ ប៉ាត់ អីស កា អូ ត្រត់ ដេល ។ ផា អីស អីត ពូ អូ អូ ប្រីត ងារ  
 អីស រ៉ះ ជែ ប្រីត ទីប ពូ ទីប អីត អន់ទៀ ផូង អីស ចឹង ផា ញីន យរ អីស ទីប ពូ ទីប អីត ។  
 អាញ៉េ អន់តត់ កា អន់ដីស អា ឡុច គិត ណោះ ហង ។

បើឈ្មោះប្រកែកតែពីរនាក់ប្តីប្រពន្ធបើអ្នកខឹងទាំងអ្នកដែលនៅក្នុងក្រុមគ្រួសារបើអ្នកធ្វើ  
 អញ្ជឹងក៏មិនត្រូវដែរក្លាយ ខ្ញុំទូន្មានអ្នកទាំងពីរចប់ត្រឹមនឹងហើយទុកអោយបងផ្លែបិវគាត់ទូន្មាន  
 បន្ថែមម្តង ។ បន្ទាប់មកទៀតតាបិវនិយាយថា :

-ចៅឌីវអ្នករស់នៅជាមួយពួកខ្ញុំនេះត្រូវធ្វើចិត្តជាចាស់ទុំទោះមានរឿងរ៉ាវអ្វីក៏ដោយបើអ្នកពូ  
 ច្បាស់ទើបជឿបាន កុំជឿពាក្យចាមអាវាមផ្ទះផ្ទះ ។ បើពួកខ្ញុំមានការឈ្មោះប្រកែកនិងគ្នាពួក  
 ខ្ញុំឬក៏ស្តីទូនកមានកូនចៅពួកខ្ញុំបើអ្នកប្រកាន់និងគិតថាគេស្តីអោយអ្នកក៏មិនត្រូវដែរ ។ បើនាក់  
 ឈឺគ្រុនមិនចេះធ្វើការសូមប្រាប់កុំធ្វើទាំងឈឺគ្រុនថ្ងៃក្រោយបងប្អូនសាច់ញាតិរបស់អ្នកនិងថា  
 ពួកខ្ញុំបើអ្នកទាំងឈឺគ្រុន ។ ខ្ញុំទូន្មានអ្នកទាំងពីរចប់ត្រឹមនឹងហើយ ។

កាណង់ ក្ដីញ ត្រាង់ អប័ញ់ ផា : ទិ ដឹង ណោះ ហង ប សារ ពិន កាប អា ?

វត័ បិវ : អូ ទិ ញី ចឹង កាប កេះ វត័ កាណង់ យី ទិ ដឹង ណោះ ហង ។

ក្ដីញ ត្រាង់ : ផា អូ ទិ ម៉ាត់ អូ អន់តត់ ញិន ចឹង ជីវ ឡាំ ប៉ាត់ រោង ប្រើ ពូ ប្រើ គី សាអ៊ឹង ។  
កេះណោះ មូត កាណង់ កា ជីវ ឡាំ ប៉ាត់ រោង ទិ អន់ខ្មែ ពៀវ ដូវ ។

**៣. ឡាបៀប ប្រើ គី សាអ៊ឹង អែត កាណាល់**

បត័ មូត ពុះ សាតែ ហារ ឡឹង ទៀក វត័ បើះ កា ប្រើ ពូ រ៉ាឡៃ សាតែ :

- អន់តឹង គ្រឹះ អា អន់ដីស កាកោះ ប្រើ គី សាអ៊ឹង ឡឹង ។
- ពូ ទិ ពៀវ អន់ដីស ព្លៀ ។
- កាពែង ម៉ោញ អន់ កា កាណង់ កាពែង ម៉ោញ ណារ អន់ កា វត័ ប្លើត
- ពក ទិ ពៀវ អា អន់ដីស គម ។ តុះ អា ជីន កា អន់ខ្មែ ប៉ាត់ តោ (ហី អង់កាន់ )
- រ៉ាច់ ក្ដើម អា អន់ដីស អ្សក់ ចែត ពីង ព្លៀ អន់ដា គម កា ញិន សាន់តុក អន់ដា ។

ពូត្រាង់ជាមេអណ្ដើកបានសួរថាតើការដែលយើងនិយាយអស់ត្រឹមនេះឬ ? តាបិវឆ្លើយថាអត់ មានអ្នកណានិងនិយាយទៀតទេតាមអណ្ដើកគឺអស់ត្រឹមនឹងហើយពូត្រាង់ថាបើអស់ហើយ ពួកខ្ញុំនិងចុះទៅរោងភូមិអោយគេធ្វើម្ហូបរួចហើយពួកមេអណ្ដើកក៏ចុះទៅរោង ។

**៣. របៀបធ្វើម្ហូបសំរាប់ផឹកស្រាវែងទឹកដោះ**

ពេលអ្នកដែលដុតជ្រូកមកពីទឹកហើយតាបិវអោយគេប្រលាសសាច់ជ្រូក ។

- ឆ្អឹងជំនីនេះកាប់ជាដុំៗធ្វើស្លមៀវ
- កាភ្លៅទាំងពីរធ្វើភ្លា
- ស្មារមួយអោយមេអណ្ដើកស្មារមួយទៀតអោយតាប្លើត
- សាច់ឆ្កុកទាំងពីរទុកដោះវាជូនទៅអ្នកផ្ទះខាងស្រី
- គ្រឿងក្នុងវាដាក់ជាមួយភ្លាខ្លះទុកអោយពួកខ្ញុំស្មោះខ្លះ ។

-អន់តឹង ហោង អា អ្យក់ កា អន់ដីស ឡាខា អន់ដីស ក្លែន ពុះ ។ សល់ ឡើង ណោះ កាណាង កាត់ រ៉ាតិស តុ តាំបែងៗ សាំរ៉ាប់ អន់ កា ពូ អែត គូប ។

**៤. មប សាអ៊ឹង លូ តាពៃ កាណាល់**

កេះ ប្រគី សាអ៊ឹង ប្រគី ញ៉ា កេះ កាណាង អី អុះ មី ក្លីញ រ៉ា ទិ ពៀរ បែង ឡាំ ប៉ាតុំ ប៉ាតុំ រោង ភៀ ចឹង មប សាអ៊ឹង មប តាពៃ ។ ពូ ឡាំ តុំ កេះ វត័ បើះ តាំបាង តាពៃ ទៀក តាពៃ តើម លូ សាអ៊ឹង ញៀ កា ពី មែត ក្លីញ រ៉ា ទ្រង កាម៉ាក់ ។ កេះណោះ វត័ ហ្វៃល កាប ផា :អី អុះ ប្លើត! អី មី ជ្រិម ! អី មី បួល លូ អុះ មី ក្លីញ រ៉ា ទិឡ អា ហង សាតៃ កាណាល់ កានីម អន់ដីស ប័រ ហះ មិតប្រោយ តិសណាម តាមផា អន់ដីស ប័រ កាណាល់ កានីម អ្យរ អូ យ៉ិត (ពៀយ)១ ប៉ាលៃ សាតៃ អូ ជុំ រ៉ាសែង ស្រាតុំ ។ ទីល និណោះ អន់ដីស កាចាំង កា អុះ ប៉ាតុំ ហី មី ប៉ាតុំ ឡើង ណើ ។ តាពៃ អា សាអ៊ឹង អា ញ៉ិន មប កា អន់ដីស ហង ជែក នីចម កាតាម អន់ដីស ប្រគី នីចម តាម អន់ដីស ។

-អ៊ឹងគូតារាពូកអ្នកដែលដុតយកចែកគ្នាទៅ ។ ក្រៅពីនោះ មេអណ្តើកកាប់ជាដុំៗធំៗសំរាប់ អោយគេខ្លែមផឹកស្រាវជាគូរ ។

**៤.ប្រគោលម្ហូបនិងស្រាវផ្លែទឹកដោះ**

ពេលធ្វើម្ហូបរួចរាល់ហើយមេអណ្តើកហៅបងប្អូនសាច់ញាតិទាំងសងខាងអោយមកជួបជុំគ្នា នៅរោងភូមិដើម្បីប្រគល់ម្ហូបប្រគល់ស្រាវ ។ ពេលគេមកជុំគ្នាអស់ហើយតាបើះក៏បង្ហាញស្រាវ សរស្រាវពាងនិងម្ហូបភ្លាអោយឪពុកម្តាយនិងបងប្អូនសាច់ញាតិខាងបុរស ។ បន្ទាប់មកតា ហ្វៃលនិយាយថាឱប្អូនប្លើតបងជ្រិមបងបួលនិងបងប្អូនពូអុំទាំងអស់គ្នានេះហើយសាច់ជ្រូក អោយផ្លែទឹកដោះដែលពួកនាក់បានសុំពីតាឡើងបានតែចេញមុខសូមផ្លែទឹកដោះមាន់ជាន់ចុងឬ ស្បីរអត់ទុនជ្រូកអត់ជុំខ្សែស្មារផង ។ ដូច្នេះសូមពួកអ្នកអោយដល់បងប្អូននៅផ្ទះនៅខាងក្រៅ ផង ។ ស្រានិងម្ហូបនេះពួកខ្ញុំប្រគល់អោយពួកអ្នកហើយត្រូវធ្វើយ៉ាងម៉េចស្រេចតែពួកអ្នក ចុះ ។

១. ក្យង ថ្ងៃ យីត ជីវ ឡាន់តុស

តាពែ ជា អន់ដីស អន់ ញីន អែត សាអ៊ឹង ជា អន់ដីស អន់ ញីន សា ជា អន់ដីស អូ អន់ ញីន  
 កា អូ ជា ញ៉ា ទីល ញីន មប កា អន់ដីស កេះ ។ កេះណោះ វត៌ ហ្វែល ប្រើ ក្លិញ ទ្រិន ដែក  
 តាពែ លូ សាអ៊ឹង ញៀ ។ ក្លិញ ទ្រិន កា ដែក សាអ៊ឹង ញៀ សាតែ កាណាល់ ណោះ ៤ ចានែក :

- សាំរ៉ាប់ មួត កាម៉ាក់ ទីប ក្រាត់ ទីប រ៉ុងហាវ សា អែត វែប ម៉ោញ ចានែក
- សាំរ៉ាប់ មួត អង់កាន់ ទីប ក្រាត់ ទីប រ៉ុងហាវ សា អែត វែប ម៉ោញ ចានែក
- ទ្រង កាម៉ាក់ ឡាក់ តាំងឡា សា កាណាល់ ម៉ោញ ចានែក
- ទ្រង អង់កាន់ ឡាក់ អន់ កាណាល់ ម៉ោញ ចានែក ។

សាអ៊ឹង តាប៉ុង ម៉ោញ កត់ សាំរ៉ាប់ អន់ ពូ សា អែត តាពែ តើម ។ ជា ញើ ម៉ុត អែត ប៉ាណូស  
 ហៃ សាអ៊ឹង ត្រត់ អោះ ទីប សាអ៊ឹង តាប៉ុង ទីប សាអ៊ឹង ញៀ ។

ស្រាវបើពួកអ្នកអោយពួកខ្ញុំផឹកក៏ផឹកបើមិនអោយក៏មិនថាអ្វីទេម្តងក៏ដូចគ្នាដែរព្រោះពួកខ្ញុំ  
 បានប្រគល់អោយពួកអ្នកហើយ ។ រួចហើយតាហ្វែលអោយពួកទ្រិនចែកស្រាវនិងម្ហូបភ្លា ។ ពួ  
 កទ្រិនចែកម្ហូបភ្លានោះជា៤ចំណែក:

- មួយចំណែកសំរាប់បុរសទាំងចាស់ទាំងក្មេងផឹកខ្លែមទាំងអស់គ្នា
- មួយចំណែកសំរាប់ស្រីទាំងចាស់ទាំងក្មេងផឹកខ្លែមទាំងអស់គ្នា
- មួយចំណែកទៀតសំរាប់អោយខាងបុរសដែលសុំថ្លៃទឹកដោះ ។
- មួយចំណែកអោយខាងស្រីដែលអោយថ្លៃទឹកដោះ ស្នម្សៅមួយឆ្នាំងសំរាប់អោយគេខ្លែមផឹក  
 ស្រាវពាង ។ បើអ្នកណាចូលផឹកស្រាវពាងអ្នកដែលមើលម្ហូបត្រូវដួសស្នម្សៅនិងម្ហូបភ្លា ។



កេះណោះ ក្ដីញ ទ្រិន កាប ផា សាអ៊ឹង អា យះ តុ សិត តុ មិត ពិន សា ម៉ោញ ដូរ ម៉ោញ នីរ  
អង់កាន់ កា កាតាំង តោរ កេះណោះ អ៊ែ មប សាអ៊ឹង ទិណោះ អន់ ប៉ាត់ ពូ សាំរ៉ាប់ ហៃ ញើ  
ហៃ អ៊ែ តាម ចានែក អ៊ែ ជែក ណោះ ហង ។ កេះ ពូ ជែក សាអ៊ឹង ជែក ញ៉ា កេះ កាណង់ កា  
ជៀក ពូ រឿះ តាពៃ កេះណោះ កាណង់ ជៀក ពូ រឿស តាពៃ កេះណោះ កាណង់ ជៀក រឿស  
តាពៃ តើម ទិ ប៉ែង តើម ។ កេះ រឿស កេះ ញ៉ា ពូ ជែក តាពៃ តើម ណោះ តាម ចារ អែត :

- . អន់ កា មូត កាម៉ាក់ ក្រាត់ ១ តើម
- . អន់ កា កាម៉ាក់ រ៉ុងហាវ ១ តើម
- . អន់ កា មូត អង់កាន់ ១ តើម ដេល ។

រួចហើយពូទ្រិននិយាយថាទោះជាម្តូបនេះបន្តិចបន្តួចយើងហូបម្នាក់មួយម៉ាត់អោយបានគ្រប់  
គ្នាបន្ទាប់មកគាត់ប្រគល់ម្តូបទាំងនោះអោយទៅអ្នកដែលទទួលខុសត្រូវខាងម្តូបតាមក្រុមបើ  
អ្នកណាចូលផឹកគាត់អោយម្តូបដែលគេចែកនោះហើយ ។ ពេលគេចែកម្តូបរួចរាល់អស់ហើយ  
មេអណ្ដើកហៅគេធ្វើឧបកិច្ចបន្ទាប់មកមេអណ្ដើកឧបកិច្ចស្រាវពាងទាំងបីដើម ។ ឧបកិច្ចរួច  
ហើយគេចែកស្រាវពាងនោះតាមកន្លែងដែលគេផឹក

- អោយទៅខាងបុរសចាស់ទំមួយដើម
- អោយពួកបុរសពេញវ័យមួយដើម
- អោយខាងស្រីមួយដើមដែរ ។

កណ្តុល ម៉ោញ ចារ ១ ទី ប៉ាណូស សំរាប់ ហៃ អែត ម៉ោញ ដូរ

. ហៃ ទ្រង ក្រាត់ ម៉ោញ ដូរ

. ហៃ ទ្រង រាំងហាវ ម៉ោញ ដូរ

. ហៃ ទ្រង អង់កាន់ ម៉ោញ ដូរ ។ កេះណោះ អែត តើម ព្យើ តើម អែ ហង ។

**៥. អែត កណាល់**

ឡែង ណោះ ពូ ណាំង ប៉ាណូស ព្យើរ ដូរ ណារ្ត ទ្រង ផ្លង់ កាម៉ាត់ ១ ដូរ ទ្រង ផ្លង់ អង់កាន់ ១ ដូរ សំរាប់ ប៉ុងខាប់ គូប អែត កណាល់ ។ អន់ខ្មែ ប៉ុងខាប់ គូប ណោះ ទី ៣ នែរ :

១. ប៉ារ៉ត់ ពី មែត

២. ប៉ារ៉ត់ អុះ ម៉ី ក្យាម កានៀល

៣. ប៉ារ៉ត់ អុះ ម៉ី ឡឹង តែង ។

កន្លែងគេដឹកនីមួយៗគឺមានម្នាក់សំរាប់ទទួលខុសត្រូវស្រាវនិងម្តូប

-មើលពួកបុរសចាស់ទុំម្នាក់

-មើលខាងបុរសពេញវ័យម្នាក់

-មើលខាងស្រីម្នាក់ ។ បន្ទាប់មកទៀតគេចាប់ផ្តើមដឹកតាមកន្លែងនីមួយៗ ។

**៥. ដឹកស្រាថ្លៃទឹកដោះ**

ក្រោយមកទៀតគេរកមនុស្សពីរនាក់ទៀតសាច់ញាតិខាងបុរសម្នាក់ខាងស្រីម្នាក់ធ្វើជាគូរដឹកស្រាវថ្លៃទឹកដោះ ។ ពួកគេធ្វើជាគូរនោះមាន៣ប្រភេទ

១. ឪពុកម្តាយនិងឪពុកម្តាយ

២. បងប្អូននិងបងប្អូនបង្កើត

៣. បងប្អូនសាច់ញាតិ ។

ទី គូប កេះ អុះ មី ទ្រង អង់កាន់ ទិឌូ ឡាំ អ្សក់ សាអ៊ឹង សាន់តុក ហះ កាណាំង ម៉ោញ ដូរ ២ រី ៣ ប៉ាខាល់ សាំរ៉ាប់ អែត គូប ។ សាំរ៉ាប់ មែត ពី អុះ មី ក្លិញ រ៉ា ការនៀល កាណាំង អន់ អៀង ផះបត់ បែត (ទី រ៉ាច់ ពុង ក្លើម លូ ប៉ុងឡៃ ដាត់) ។ តាពៃ អែត ក្លប់ អា ណាំង ពៀ ណាំង អែ ។ បក់ ទី ណាំង សាអ៊ឹង សាន់ទូ ប៉ាន់ឆែម ណារ៉ូ ឡាក់ កា អ៊ិរ ជ្រួល សាំងគយ ... ។ បក់ អូ ទី អន់ ដឹង សាតៃ ណោះ ហង ។ ជា អូ ទី តាពៃ តើម អែត ក្លប់ លូ តាពៃ ទៀក ។ ទីល កាណាំង អន់ទីប សាអ៊ឹង អន់ខៀ កា ត្រឹង តាពៃ ទៀក អន់ កា កាណាំង ម៉ោញ ដូរ ម៉ោញ ពៀង ទិឌូ ។ ទី សាអ៊ឹង ទី ញ៉ា កេះ អន់ខៀ អែត យូ ពៀ យូ អែ បក់ អន់ដា អែត ប៉ាត់ រ៉ោង បក់ អន់ដា អែត ប៉ាត់ ហី តាម ពុត បិច ។ ម្ហត ត្រត់ សា តប តី បក់ អន់ដា ១ ប្លួច បក់ អន់ដា ១ ចាយ បក់ អន់ដា ម៉ោញ ចី ។

មានគូរគ្រប់ហើយបងប្អូនសាច់ញាតិខាងស្រីទាំងអស់គ្នាទៅយកម្ហូបស្លោនៅមេអណ្តើតម្នាក់ ពីរបួបីដុំសុំរាប់ផឹកជាគូរ ។ ចំណែកឪពុកម្តាយបងប្អូនបង្កើតនិងពូអុំមេអណ្តើកអោយច្រើន បន្តិច(មានគ្រឿងក្នុងនិងសាច់ល្អៗ) ។ ស្រាវសំរាប់ផឹកជាគូរនេះគេត្រូវរករៀងៗខ្លួន អ្នកដែល មានម្ហូបគេយកម្ហូបពីផ្ទះបន្ថែមទៀតដូចជាមានព្រៃមាន់ទោស្ងួតផ្ទះជាដើម ។ អ្នកដែលអត់ មានគេអោយតែសាច់ជ្រូកនោះហើយ ។ បើអត់មានស្រាវពាងទេគេអាចផឹកជាគូរជាមួយស្រា រសរក៏បាន ។ ពេលមេអណ្តើកហុចម្ហូបអោយហើយពួកគេក៏ចាកស្រាវអោយមេអណ្តើកម្នាក់ មួយកែវគ្រប់គ្នា ។ ពេលមានម្ហូបហើយគេចាប់ផ្តើមផឹកតាមគូររបស់គេអ្នកខ្លះផឹកនៅរោងភូមិ អ្នកខ្លះផឹកនៅផ្ទះតាមចិត្តគេចង់ ។ អ្នកហូបគេអោយតបមកវិញអ្នកខ្លះស្រាវសរមួយដបតូចអ្នក ខ្លះមួយដបធំអ្នកខ្លះទៀតមួយពាងតូច ។

**ដាវ ទី ប៉ែង**

**១. មប រ៉ាស កាណាស**

តារ កាំលី មូត កាណាស ឡាំ ប៉ាត់ ហិ អង់កាន់ អ្យក់ រ៉ាយ កាណាស ទី អន់ទូប ១ អង់យ៉ាត់ ១ លៀន ពៀរ រីយ៉ុង (លៀន ប៉ាសើត) កាពែង សាតែ ១ លូ ពក ពៀរ ឡាំ មប ប៉ាត់ ហិ កាម៉ាក់ ។ កាណាស ជា : អី រត់ ប្លើត ! អី យ៉ាត់ សើន ! អី អុះ មី ក្លីញ រ៉ា ណោះ ប្រង់ ទិឡូ ! អា ហង កាណាត់ អន់ដីស ប៉រ កា សាលយ ម៉ុះ សាលយ ម៉ាត់ ។ ម៉ោញ ណារ៉ូ មូត ឡឹង តោ ប្រើ ញីន រ៉ះ អូ អន់ ផោត ប៉ាត់ ណោះ ប៉ាត់ អា អុះ ! យះ ១ ចី ១ ប៉ាញ៉ាត់ ដាវ អា អន់ខៀ ជា អែត តាំបាង ទ្រង តាំបាង សាឡុះ កា មិតប្រើយ លូ អែត រ៉ាវ ជុង តី កាណាស ណឹង ។ រ៉ាវ ជុង តី កាណាស អា អន់ដីស ឡឹង អា ឡាច់ តាពៃ អន់ខៀ ទ្រង តោ ឡាច់ អ្យរ ។ ឡែង ណោះ យ៉ាត់ សើន កា អ្យក់ អង់យ៉ាត់ លូ អន់ទូប រ៉ានីដាប់ ។

**ថ្ងៃទីបី**

**១. ប្រគល់អោយរបស់ថ្ងៃទីកដោះ**

ព្រឹកស្អែកពួកមេអណ្តើកទៅផ្ទះខាងស្រីដើម្បីយករបស់ថ្ងៃទីកដោះមានប៊ឹងមួយ ភួយមួយ លុយពីររយរៀល(លុយពីដើម)ស្រាវនិងសាច់ជ្រូកសាច់ឆ្កែកពីរទៅប្រគល់អោយនៅផ្ទះខាង បុរស ។ មេអណ្តើកនិយាយថាឱតាប្លើត!ឱយាយសើន!ឱបងប្អូនពូអុំទាំងអស់គ្នានេះហើយ របស់ដែលពួកគាត់សុំថ្លៃដែលមនុស្សចេញពីផ្ទះ ។ មួយទៀតគេខាងនោះអោយពួកខ្ញុំប្រាប់ ខាងនេះថាមិនអោយបាត់ទៅណាទេថ្ងៃនេះទោះបីស្រាវពាងតូចតាចក៏ដោយថ្ងៃនេះពួកគាត់ថា និងផឹកស្រាវបង្ហាញផ្លូវអោយពួកតាឡុងនិងធ្វើពិធីលៀងដៃពួកមេអណ្តើកផង ។ ពិធីលៀងដៃ មេអណ្តើកនេះខាងពួកគាត់នេះចេញស្រាវគេខាងនោះមាន ។ រួចហើយយាយសើនក៏យកភួយ និងប៊ឹងទុក ។

កេះណោះ វត្ត ប្លើត អ្សក់ ពក សាតែ ១ អន់ ប៉ាត់ កាណង់ ប្រើ ជីន ប៉ាត់ ហី អង់កាន់ តាម ឡាប័ យើយ ឡឹង ម៉ោហ ។ កេះណោះ កាណង់ កា ឡា ជីន ប៉ាត់ហី អង់កាន់ ។

**២. អែត រ៉ាវ ជុង តី កាណង់ លូ អែត មិតប្រៀយ**

កេះណោះ ពូ ពុះ អ្សរ ១ កាតុ លូ តុះ តាពៃ តើម ១ បូម អន់ កា កាណង់ ។

កេះ ប្រត័ សាអ៊ឹង អ្សរ សីន កេះ វត្ត បិវ វត្ត ប្លើត លូ កាណង់ រើះ ផា : តាពៃ បូម អ្សរ តាម៉ុង អែត រ៉ាវ ជុង តី កាណង់ អា អន់ ដាត់ ឡាកោ ដាត់ ប៉ុងឡៃ ដៃ អីត ដៃ ពូ ដៃ តុ ដៃ ហាង ។

កេះណោះ ពូ អន់ អន់ទោង កា កាណង់ ម៉ោញ ដូវ ១ ភៀ អន់ កាង ប៉ាដាត់ ប៉ាសឹង ។ អំប៉ុង ណោះ ណារ៉ូ កាពែង សាតែ ម៉ោញ លូ លៀន អន់ដា ដេល ។ ហះកា លៀន ណោះ អន់ កាណង់ ពៀ កាណង់ អែ ។ កេះណោះ អន់ខ្មៃ រើះ តាពៃ អែត មិតប្រៀយ ។

បន្ទាប់មកតាប្លើតយកសាច់ឆ្កកជ្រូកម្ខាងអោយមេអណ្តើកទៅជូនអោយខាងស្រីតាមទំនៀម ទំលាប់ពីបុរាណ ។ មេអណ្តើកក៏ទៅជូនផ្ទះខាងស្រី ។

**២. ជីកធ្វើពិធីលៀងដៃមេអណ្តើកនិងជីកអោយពួកតាឡុង**

បន្ទាប់មកទៀតគេដុតមាន់មួយនិងចាកស្រាវពាងមួយដើមប្រគល់ទៅពួកមេអណ្តើក ។ ពេល ធ្វើម្ហូបមាន់ឆ្អិនហើយតាបិវនិងតាប្លើតនិងមេអណ្តើកឧបកិច្ចស្រាវពាងពួកគេនិយាយថាស្រាវ ពាងឈ្មោះបូមនិងមាន់ឈ្នួលនេះជីកលៀងដៃពួកមេអណ្តើកអោយមានសុខភាពល្អកុំអោយ មានឈឺគ្រុនកុំអោយមានការចង្រៃ ។ រួចហើយគេអោយចានចង្ហើរទៅមេអណ្តើកមួយម្នាក់ ដើម្បីរឹងប្រលឹងវិញ្ញាន ។ បន្ថែមពីលើនេះគេអោយស្រាវជ្រូកនិងលុយខ្លះដែរ ។ តែលុយនោះ អោយមេអណ្តើករៀងៗខ្លួនមេអណ្តើកខាងបុរសគឺបុរសជាអ្នកអោយមេអណ្តើកខាងស្រីគឺស្រី ជាអ្នកអោយ ។ រួចហើយពួកគេក៏ឧបកិច្ចស្រាវគេអោយពួកតាឡុង ។

អន់ខ្មែរ រឿ៖ ជា :សាតោក សាតៃ ញីន អែត តាំបាង ទ្រង តាំបាង សាឡុះ កា មិតប្រើយ អា អន់ ញីន អែ ដាត់ ឡាកោ រត់រៃ លើយ ។ កេះណោះ ពូ អែត សោ ១ អរ ១ កាំឡាំង ស្រុក ឡាំ ច្រុះ ទិឡូ បក់ អន់ដា ១ តើម បក់ អន់ដា ១ ចាយ បក់ អន់ដា ១ ប្លូច តាម ទី ។ អែត កា អន់ខ្មែរ ទឹក រ៉ាន់ទឹក កា កុង ដោង រ៉ាដោង កា សាគីរ អែត រល់ យិល ម៉ាមន ឡាច់ តាលន ឡាច់ ហាក់ ។

**ជំពូក ទី ៣ : អន់តីត ឡឹង ប៉ាញ់សង់**

**១. កំ កាញ់ចាំង**

តារ កាំលី ឌីវ កាកាយ ព្រឹយ រ៉ាន់ដាប់ ដាត់ ១ ។ ព្រឹយ ចំ អែ អន់ហ្គាល់ ណោះ អែ ឡាំ ជីន កា ពូ ។ ចានែក ថាម កា រ៉ាវ អ្នក អង់តូម អង់ត្រ័ន រ៉ាន់ដាប់ ដាត់១ នីទៅ ដេល ។

ពួកគេឧបកិច្ចថាស្រាវពាងឈ្មោះសាតោកនិងជ្រូកពួកខ្ញុំជីកបង្ហាញផ្លូវអោយពួកតាឡងនេះ អោយពួកខ្ញុំមានសុខភាពល្អនិងមានសេចក្តីសុខសាន្តរហូត ។ បន្ទាប់មកគេជីកយ៉ាងអ្វីអរអ្នក ភូមិជាច្រើននាក់បានយកស្រាវមកជួយអ្នកខ្លះស្រាវមួយពាងអ្នកខ្លះស្រាវសរមួយដបអ្នកខ្លះ ទៀតយកស្រាវសរមួយដបតូចតាមតែគេមាន ។ ពួកគេជីកវាយគងវាយស្តរច្រៀងរាំយ៉ាង ស្បាយរហូតដល់ស្រវឹងក្អួតចេញ ។

**ជំពូកទី៣: ក្រោយរៀបការ**

**១. តម**

ពេលព្រឹកព្រលឹមឌីវកាយស្រាវពាងនិងទុខដាក់ពាងយ៉ាងស្រួលបួលពាងណាដែលគាត់ ស្គាល់គាត់ទៅជូនអោយគេដល់ផ្ទះ ។ ចំណែកថាមគាត់ល្បឿនចានឆ្នាំងទុកដាក់យ៉ាងស្រួលបួល ដែរ ។

បត់ អន់ខ្មែ កេះ សង់ កេះ សា វត៌ បិវ ផា : « អង់គន ពូ រ៉ាវ៉ង តាម ម៉ុង អា អន់ដីស អ្នែ កំ កាញ់ចាំង ដឹង ពីង ហី អា ហង ! ដៃ ចាក ប៉ាត់ ណោះ ប៉ាត់ អា ឡឺតឡាត់ អន់ខ្មែ ប៉ាតេះ (កាម៉ាប់ កាម៉ែល)១ កំ យម អន់ដីស អូ ដាត់ ឡាកោ អន់ដីស តាំង ឡា ។ ថាម ផា : ព្យឺ ចឹង ចាក ពី ទីល អូ អន់តត់ កេះ អា ។

**២. អែត ឡាអត់ ឡាកោ**

បត់ ត្រីប ម៉ុង ឌីវ លូ ថាម កា ចាក កាលាច ចាក អិវ ភ្នឺ អន់ ឡាអត់ ឡាកោ ប៉ុងខ្មែ ឡាកកា ខ្មែក ។ ទីល កាងាច ពូ អែត ឡាអត់ ឡាកោ អន់ខ្មែ តាពែ ១ ចី លូ អ្សវ តុ ប៉ាគីម ។ សីន សាអ្នង ញ៉ា កេះ វត៌ បិវ អ្សកំ ណូស អ្សវ អន់ ពីង តោរ ព្រឺយ កេះណោះ រឺះ ផា : តាពែ ចី អ្សវ តាម៉ុង អាញ់ អែត ឡាអត់ ឡាកោ ឌីវ លូ ថាម អន់ ឡាអត់ ឡាកោ ប៉ុងខ្មែ អន់ ខីន ឡា មីវ ឡា ស្រែ ខីន ប្រត់ ងារ ខីន ប្រត់ ដោរ ។

ពេលអ្នកទាំងពីរហូបបាយរួចហើយតាបិវនិយាយថាកូនចៅរយៈពេលប្រាំបីអ្នកទាំងពីរនៅតមតែក្នុងផ្ទះនេះហើយកុំទៅណាផ្ទះផ្តាសកុំអោយឃើញសាកសប់សត្វព្រោះតមនិងធ្វើអោយសុខភាពអ្នកទាំងពីរអត់ល្អ ។ ថាមនិយាយថាគ្មានអ្នកណាដើរទេឪពុកព្រោះដឹងហើយ ។

**២. ផឹកស្រាធ្វើពិធីត្រចៀកខ្លួន**

ពេលគ្រប់ប្រាំបីអ្នកទាំងពីរហើយឌីវនិងថាមដើរចុះត្រីនិងជកកំពីសដើម្បីអោយត្រចៀកខ្លួនប្រាណដូចទឹក ។ ដល់ពេលល្ងាចផឹកស្រាត្រចៀកខ្លួនមួយពាងចីនិងមាន់ប៉ាន់ពពូលភ្នំ ។ ពេលម្តូបអ្និនហើយតាបិវយកបេះដូងមាន់ដាក់លើត្រចៀកពាងហើយឧបកិច្ចថាស្រាពាងចីនិងមាន់ល្អលនេះខ្ញុំធ្វើពិធីត្រចៀកខ្លួនឌីវនិងថាមអោយអ្នកទាំងពីរត្រចៀកខ្លួនប្រាណហ៊ានទៅស្រែទៅចំការហ៊ានធ្វើការងារលែងតមហើយ ។

---

១. សែម អ្សវ តៅ អន់តត់ ព្រឺ

កេះ រឿះ អន់ខ្មែ អែត សា សាអ៊ឹង អ៊ិវ លូ សាអ៊ឹង (កាំពូស)១ ឌីវ លូ ថាម ថាក ពីង ទៀក ផះ  
កា ដាវ ពៃ ។ គិត ដាវ ណោះ ឌីវ លូ ថាម ថាក ឡាំ ប៉ាត់ ចំ កា ដាត់ ហង ។

**៣. សិត សង់ ពរ ប៉ាត់ ហី កាម៉ាក់**

បត់ ទីល កាដាច រ៉ាយ៉ាង ឌីវ លូ ថាម កា សិត សង់ ប៉ាត់ ហី ឌីវ ម៉ោញ ម៉ាង ។ ទីល ប៉ាត់  
ណោះ ពូ រឿះ កា អន់ខ្មែ សិត សង់ ពរ ទី តាពៃ ម៉ោញ តើម លូ អ៊ិវ ម៉ោញ កាតុ និទៅ ដេល ។  
តារ កាំលី ឌីវ លូ ថាម កា សិត ប៉ាត់ ហី អន់ខ្មែ ទៅ ប្រត់ ងារ ប្រត់ ដោរ ឡាក់កា ប៉ាណូស  
អន់ខ្មែត ដេល ហះកា រ៉ាវ៉ាង បើ តាន់ ទី ប្លែង បី ចត់ ឌីវ លូ ថាម ត្រត់ កំ អូ ខិន សាប៉ាត់ កត់  
សាប៉ាត់ រ៉ាក លូ អូ ខិន ប្រត់ ងារ ប៉ាត់ មីរ មែត ពី ឌីវ អុះ ខង អ្នក កា មុត យច មុត កាតូល  
កើត អិត ពូ ទិ ពៀរ បែង អិត ពូ ឡាកោ អន់ខ្មែ តាំងឡា ណឹង ។

( ឡូច កេះ )

ធ្វើឧបកិច្ចរួចពួកគេផឹកស៊ីម្ហូបមាននិងម្ហូបត្រីដែលឌីវនិងថាមដើររកពីថ្ងៃនោះហើយ ។  
ចាប់ពីថ្ងៃនោះតទៅឌីវនិងថាមទៅណាមកណាក៏បានហើយ ។

**៣. ត្រឡប់ទៅផ្ទះខាងបុរសដើម្បីធ្វើពិធីហូបបាយ**

ដល់ថ្ងៃស្អែកពេលល្ងាចឌីវនិងថាមក៏ទៅហូបបាយនៅផ្ទះឌីវដេកមួយយប់ ។ ដល់ទី  
នោះគេធ្វើឧបកិច្ចអោយឌីវនិងថាមទៅហូបបាយនោះមានស្រាវពាងមួយដើមនិងមានមួយ  
ដូចគ្នាដែរ ។ ដល់ព្រឹកស្អែកឌីវនិងថាមក៏ត្រឡប់ទៅផ្ទះថាមទៀតធ្វើការងារដូចគេដែរតែរយៈ  
ពេលមិនទាន់មានភ្ញៀវធ្លាក់ឌីវនិងថាមត្រូវតមមិនហ៊ានយកឆ្នាំងដាំបាយធ្វើម្ហូបនិងមិនហ៊ាន  
ទៅធ្វើការនៅចំការខាងឪពុកម្តាយឌីវទេព្រោះខ្លាចមានរឿងខុសឬកើតមានរឿងឈឺគ្រុនទាំង  
សងខាងឬខ្លួនអ្នកទាំងពីរផងដែរ ។

(ចប់)

---

១. កា រ៉ាហីញា ឡូកឡាយ លូ គនតី រែង







Prepared for first online distribution in July 2014 by



អង្គការសហការអន្តរជាតិកម្ពុជា

International Cooperation Cambodia

P.O. Box 612

Phnom Penh, Cambodia

Tel: 092-469-934 / 075-974-029

<http://www.icc.org.kh>

[ams.rtk.abcde@icc.org.kh](mailto:ams.rtk.abcde@icc.org.kh)



This work is licensed under the Creative Commons Attribution-ShareAlike 4.0 International License. To view a copy of this license, visit <http://creativecommons.org/licenses/by-sa/4.0/>.

**You are free to:**

**Share** — copy and redistribute the material in any medium or format

**Adapt** — remix, transform, and build upon the material  
for any purpose, even commercially.

The licensor cannot revoke these freedoms as long as you follow the license terms.

**Under the following terms:**



**Attribution** — You must give appropriate credit, provide a link to the license, and indicate if changes were made. You may do so in any reasonable manner, but not in any way that suggests the licensor endorses you or your use.



**ShareAlike** — If you remix, transform, or build upon the material, you must distribute your contributions under the same license as the original.

**No additional restrictions** — You may not apply legal terms or technological measures that legally restrict others from doing anything the license permits.